

Large, 3D, purple numbers '2025' with a slight shadow, positioned centrally on the page.

ផ្លូវសេវាហិរញ្ញវត្ថុ

ប្រកបដោយទំនួលខុសត្រូវ
និងសម្បូរបែប ជូនប្រជាជនកម្ពុជា
ទូទាំងប្រទេស

មាតិកា

01

អំពី អេ អឹម ខេ

- 06 ទស្សនវិស័យ និងបេសកកម្ម
- 10 ប្រវត្តិ អេ អឹម ខេ

02

ការវិវឌ្ឍអាជីវកម្ម

- 14 សមិទ្ធផលសំខាន់ៗ
- 15 ព័ត៌មានហិរញ្ញវត្ថុ
- 16 តំបន់ប្រតិបត្តិការទូទាំងប្រទេស

03

អភិបាលកិច្ចសាជីវកម្ម

- 20 សារពីប្រធានក្រុមប្រឹក្សាភិបាល
- 22 ភាគហ៊ុនិក SCSB
- 24 ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ
- 30 គណៈកម្មាធិការក្រុមប្រឹក្សាភិបាល
- 32 សារពីប្រធាននាយកប្រតិបត្តិ
- 34 គណៈកម្មាធិការប្រតិបត្តិ
- 38 គណៈគ្រប់គ្រង
- 40 គណៈកម្មាធិការ
- 42 រចនាសម្ព័ន្ធគ្រប់គ្រង

04

សហគមន៍ និងអាជីវកម្ម

- 46 ចំណាប់អារម្មណ៍របស់អតិថិជន
- 48 ការចូលរួមជាមួយសហគមន៍
- 50 សកម្មភាពសង្គម
- 54 កម្មវិធី និងយុទ្ធនាការ

05

បរិស្ថាន សង្គម និងអភិបាលកិច្ច

- 58 ដំណើរការគ្រប់គ្រងការងារសង្គមរបស់ អេ អឹម ខេ
- 64 ជំហានការងារបរិស្ថាន
- 68 ករណីសិក្សាពីសំរាំងទៅចាមពលបៃតង
- 69 របាយការណ៍បង្កពន្ធ និងសកម្មភាពសង្គម ប្រកបដោយតម្លាភាព

06

ការគ្រប់គ្រងហានិភ័យ

- 72 ការគ្រប់គ្រងហានិភ័យ

07

របាយការណ៍ហិរញ្ញវត្ថុ

- 77 ព័ត៌មានសាជីវកម្ម
- 78 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- 79 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
- 80 របាយការណ៍បម្រែបម្រួលមូលធន
- 82 របាយការណ៍លំហូរសាច់ប្រាក់

01



អំពី អេ អឹម ខេ

អេ អឹម ខេ បានផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនដល់ប្រជាជនកម្ពុជា តាំងពីទសវត្សរ៍ ឆ្នាំ១៩៩០ មកម្ល៉េះ។ ដោយចាប់ផ្តើមដំបូងពីការផ្តល់សេវាកម្ម បន្ទាប់មកពង្រីកសេវាកម្ម បន្ថែមទៀតដូចជា សេវាដាក់ប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រង និងសេវា ធនាគារចល័ត ក្នុងគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

06 ទស្សនវិស័យ និងបេសកកម្ម

10 ប្រវត្តិ អេ អឹម ខេ



ទស្សនវិស័យ



ទស្សនវិស័យរយៈពេលវែងរបស់អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋ ទាំងឡាយមានឱកាសគ្រប់គ្រាន់ និង ស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និង សង្គមដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាព រស់នៅរបស់ពួកគេ ហើយអាចជួយជា វិភាគទានដ៏មានប្រយោជន៍ចំពោះការ អភិវឌ្ឍប្រទេសជាតិ។

...

បេសកកម្ម



ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួល
ខុសត្រូវ និងសម្បូរបែប ដល់អតិថិជន
គ្រប់រូប ជាពិសេស ស្ត្រី និងគ្រួសារដែល
មានចំណូលទាប ដើម្បីជួយសម្រេច
បំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព
ដែលពួកគាត់ចង់បាន។

...





Congratulations to AMK for winning the 2025

HR Asia BEST COMPANIES TO WORK FOR




Proud, Inspired, and Ready for the Future.





ប្រវត្តិ អេ អឹម ខេ





បានដាក់ឱ្យដំណើរការ
ជាផ្លូវការនូវប័ណ្ណឥណទាន
និមិត្ត UnionPay ក្នុង
កម្មវិធីទូរសព្ទដៃ និង UnionPay
Money Express



2023

បានដាក់ឱ្យដំណើរការ
នូវប័ណ្ណឥណទាន
UnionPay Physical
និងជាឆ្នាំពិសេសប្រារព្ធពិធី
អបអរសាទរឧបទ្វីប



អេ អឹម ខេ ទទួលបាន
ពានរង្វាន់ "ក្រុមហ៊ុនដែល
ល្អបំផុតសម្រាប់បម្រើការ
ងារនៅអាស៊ី ឆ្នាំ២០២៥"
ពីស្ថាប័ន HR Asia



2025

2021

បានដាក់ឱ្យដំណើរការជាផ្លូវការលើមុខងារបើក
គណនីខ្លួនឯង "Selfie Banking" និងអាជីវកម្ម
បើកកាស៊ីណូ ថែមទាំងបានក្លាយជាសមាជិកបាតងរបស់
ធនាគារជាតិនៃកម្ពុជា និងបានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់
KHQR។ ជាមួយគ្នានេះ ត្រូវបានកត់សម្គាល់ក្នុងរបាយការណ៍
របស់ "Women's World Banking" ស្តីអំពីដំណើរការក្នុងការពង្រឹង
សមត្ថភាពស្ត្រី ទាំងថ្នាក់ដឹកនាំ និងអតិថិជនរបស់ខ្លួន



2020

បានដាក់ឱ្យដំណើរការជាផ្លូវការនូវ
ផលិតផល និងសេវាកម្មថ្មីមួយចំនួន
រួមបញ្ចូលទាំងកម្មវិធី SME រហូតដល់
១០ម៉ឺនដុល្លារអាមេរិក ផលិតផលកតិកាសន្យាហិរញ្ញវត្ថុ
សេវាត្រួតពិនិត្យសុខុមាលភាពហិរញ្ញវត្ថុ និង
របាយការណ៍ឥណទាននៅគ្រប់សាខាទាំងអស់



2018

ស្វាគមន៍ម្ចាស់ភាគហ៊ុនថ្មីគឺ ធនាគារ
The Shanghai Commercial
& Savings Bank, Ltd. ហៅកាត់
"SCSB" និងបានដំណើរការ កម្មវិធីទូរសព្ទដៃ
ទន្ទេសាប ដើម្បីផ្តល់ចំណេះដឹង និងបច្ចេកទេស
ក្នុងវិស័យកសិកម្ម



2015

បានកែសម្រួលនីតិវិធីផ្តល់កម្ចីរបស់ខ្លួន
ទៅ ឌីជីថល ដោយដាក់ឱ្យប្រើប្រាស់ ចេប្លេត (Tablet)
នៅគ្រប់សាខាទាំងអស់។ នៅឆ្នាំដែលនេះ ក៏ត្រូវបានកត់សម្គាល់
ពីធុរកិច្ចដ៏ល្អរបស់ខ្លួននៅក្នុងសៀវភៅ "The Business of
Doing Good" ដែលនិពន្ធដោយ លោក Anton
Simanowitz និង លោកស្រី Katherine E. Knotts



2016

ក្លាយជាសមាជិក សេវាទូទាត់របស់
"FAST Service" និង ប្រព័ន្ធ
ខេមបូឌានស៊ែរីស្ទីច (Cambodia Shared
Switch) ព្រមទាំង ត្រូវបានទទួលស្គាល់ពីគម្រោង
SMART សម្រាប់ការអនុវត្តគោលការណ៍ការពារ
អតិថិជនយ៉ាងពេញលេញ



02



ការវិវឌ្ឍអាជីវកម្ម

លទ្ធផលសង្ខេបអំពីសមិទ្ធផលសំខាន់ៗ ព័ត៌មានហិរញ្ញវត្ថុ និងតំបន់ប្រតិបត្តិការទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការវិវឌ្ឍអាជីវកម្ម សមិទ្ធផលជាយុទ្ធសាស្ត្រ និងការពង្រីកសេវាហិរញ្ញវត្ថុជូនអតិថិជន និងសហគមន៍កាន់តែប្រសើរឡើង។

- 14 សមិទ្ធផលសំខាន់ៗ
- 15 ព័ត៌មានហិរញ្ញវត្ថុ
- 16 តំបន់ប្រតិបត្តិការទូទាំងប្រទេស



សមិទ្ធផលសំខាន់ៗ



សមតុល្យប្រាក់កម្ចី
គិតជាលានដុល្លារអាមេរិក (USD)

៦៣៩



សមតុល្យប្រាក់សន្សំ
គិតជាលានដុល្លារអាមេរិក (USD)

៤១៩



ទ្រព្យសកម្ម
គិតជាលានដុល្លារអាមេរិក (USD)

៧៥៦



មូលធន
គិតជាលានដុល្លារអាមេរិក (USD)

១២១



ដៃគូអាជីវកម្ម

១៣៧.០៩៨



**អ្នកប្រើប្រាស់
ធនាគារចល័ត**

៤២៨.៣៣៤

ព័ត៌មានហិរញ្ញវត្ថុ

បរិយាយ	២០២៣	២០២៤	២០២៥
I- សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ			
ចំនួនសាខា	១៤៧	១៤៣	១៤៣
ចំនួនភូមិ	១៣.៦០៧	១៣.៣៦៤	១៣.២៣១
ចំនួនបុគ្គលិក	៣.៧៣៧	៣.៦៥០	៣.៥៣៣
ចំនួនអតិថិជនសកម្ម	១.០០០.៣៦២	៩៦៦.៦៦៩	៧៩៣.១៤១
ចំនួនគណនីប្រាក់កម្ចីសកម្ម	៣៥៥.១១៥	២៩៣.៣៣០	២៤៣.២៨៥
សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក)	៥៨៥.០២៩.៨១៦	៥៨១.៦៥៨.៣២២	៦៣៨.៨៣៥.៨៤៥
ចំនួនគណនីកម្ចីសកម្ម ធៀបមធ្យមភាគមន្ត្រីតណទាន	២២៧	១៩៧	១៦៦
សមតុល្យប្រាក់កម្ចី ធៀបមធ្យមភាគមន្ត្រីតណទាន (ដុល្លារអាមេរិក)	៣៧០.៥០៧	៣៨៨.៨០៩	៤១២.៩៥១
ចំនួនគណនីសន្សំ និងជាអតិថិជនកម្ចី	៣២៥.២៤៨	២៦៩.០៣៧	២២២.៤២៥
ចំនួនគណនីប្រាក់សន្សំសកម្ម	១.៧៩០.៧១៦	១.៦៣១.៣១៥	១.៥៣៣.២៦០
សមតុល្យប្រាក់សន្សំ (ដុល្លារអាមេរិក)	២៨២.១៩៣.៣១២	៣៤៣.៣៨៣.៩៧៩	៤១៩.០៦៤.១៨១
ចំនួនភ្នាក់ងារ	៦.៣៤១	៦.៥៨៤	៦.១៩៧
ចំនួនដៃគូអាជីវកម្ម	៦០.៨៥៩	៩០.៨៧៤	១៣០.៩០១
ចំនួនអ្នកប្រើប្រាស់ធនាគារចល័ត	២៥៨.៧២៣	៣៤៦.១៧៨	៤២៨.៣៣៤
ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ	៨៧	៩៩	៩៧
ចំនួនបណ្ណសន្យារ៉ាប់រងអាយុជីវិតខ្នាតតូចនៅមានសុពលភាព	៥៤៤.១៨០	៣៩៦.៤៨៧	២៨៧.៧៦៤
II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ			
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ)	៥.៥៦០.៨០៥	២.២០១.៥៧១	(១៥.៧៤៩.៤៩៧)
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	១០៦,៤៧%	១០២,៦២%	៨៣,៦៧%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	០,៧៧%	០,៣២%	(២,១៧%)
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	៤,៣២%	១,៦៥%	(១២,២៤%)
ទិន្នផលលើប្រាក់កម្ចី	១៨,៦៧%	១៧,៣៤%	១៥,២១%
អនុបាតថ្លៃដើមប្រតិបត្តិការ	៨,០៩%	៨,០៩%	៧,៥៣%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	៧,០៥%	៧,២៣%	៥,៨២%
អនុបាតបំណុលធៀបមូលធន	៤,០២	៣,៥៧	៤,៤៥
ប្រាក់កម្ចីមិនដំណើរការ	៤,៦៩%	៥,៦១%	៦,៥២%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	១,៧៣%	២,៥៩%	៣,២៣%
III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម			
សមិទ្ធផលសំខាន់ៗផ្នែកប្រាក់កម្ចី			
ទំហំប្រាក់កម្ចីជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ (កម្ចី បានបញ្ចេញ)	៨៧,៧៤%	១០៥,៩២%	១៨៥,៤៣%
ភាគរយនៃកម្ចីក្រោម ១០០០ ដុល្លារអាមេរិក	៥៤,៤៤%	៤៨,៨៦%	៣៩,៣៧%
មធ្យមប្រាក់កម្ចី ក្នុងមួយគណនីកម្ចី (ដុល្លារអាមេរិក)	១.៦៤៧	១.៩៨៣	២.៦២៦
មធ្យមកម្ចីបានបញ្ចេញ (ដុល្លារអាមេរិក)	២.២១៥	២.៨៥៦	៥.៣៥២

* តួលេខប្រៀបធៀបបានពិនិត្យឡើងវិញយោងតាមមូលដ្ឋានថ្មីនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៤

តំបន់ប្រតិបត្តិការទូទាំងប្រទេស

AMK
គ្របដណ្តប់
៩៩,០៩%

នៃចំនួនឃុំសរុប
ទូទាំងប្រទេសកម្ពុជា

គ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុ
ឈានមុខគេ
នៅកម្ពុជា

ទិន្នន័យ
គិតត្រឹមខែធ្នូ ឆ្នាំ២០២៥



ភូមិ

៩០,៨៥%

១៣.២៣១

ស្រុក

១០០%

២០៩

ឃុំ

៩៩,០៩%

១.៦៣៧

ការិយាល័យសាខា

១៤៣



២៤៣.២៨៥

ចំនួនគណនី
ប្រាក់កម្ចីសកម្ម



១.០០០.២៩៦

ចំនួនគណនី
ប្រាក់សន្សំសកម្ម



១២៦.៥១៤

ចំនួនធានារ៉ាប់រង



03



អភិបាលកិច្ចសាជីវកម្ម

អេ អឹម ខេ បន្តជំរុញបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដល់សហគមន៍ដាច់ស្រយាល និងតំបន់ជនបទទូទាំងប្រទេសកម្ពុជា ដើម្បីធានាបានថាការទទួលបានសេវាហិរញ្ញវត្ថុទៅដល់អតិថិជននៅកន្លែងដែលពួកគេត្រូវការបំផុត។

- | | | | |
|----|--|----|---------------------------|
| 20 | សារពីប្រធានក្រុមប្រឹក្សាភិបាល | 32 | សារពីប្រធាននាយកប្រតិបត្តិ |
| 22 | ភាគហ៊ុនិក SCSB | 34 | គណៈកម្មាធិការប្រតិបត្តិ |
| 24 | ក្រុមប្រឹក្សាភិបាល
និងគណៈកម្មាធិការ | 38 | គណៈគ្រប់គ្រង |
| 30 | គណៈកម្មាធិការ
ក្រុមប្រឹក្សាភិបាល | 40 | គណៈកម្មាធិការ |
| | | 42 | រចនាសម្ព័ន្ធគ្រប់គ្រង |





សារពី ប្រធានក្រុមប្រឹក្សាភិបាល



អេ អឹម ខេ បានជំនួយ
មនុស្សធម៌សង្គ្រោះបន្ទាន់
ជម្លោះនៅតាមព្រំដែន

ថវិកាជាង
៧៥.០០០ ដុល្លារអាមេរិក
៥៦០+ គ្រួសាររៀនសូត្រ



SCSB នៅតែបន្តការប្តេជ្ញាខ្ពស់ចំពោះប្រទេសកម្ពុជា



៧៧

ពាន់លានដុល្លារអាមេរិក
ទ្រព្យសកម្មសរុប



៨,៧៥

ពាន់លានដុល្លារអាមេរិក
មូលធន



៥៣៨,៩

លានដុល្លារអាមេរិក
ប្រាក់ចំណេញសុទ្ធ

ឆ្នាំ២០២៥ គឺជាឆ្នាំមួយក្នុងចំណោមឆ្នាំដែលមានបញ្ហាប្រឈមបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ អេ អឹម ខេ។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរងផលប៉ះពាល់ដោយវិបត្តិជាបន្តបន្ទាប់ រួមទាំងបម្រែបម្រួលនៃសេដ្ឋកិច្ចសកល ភាពមិនប្រាកដប្រជានៃចំណូល និងពាណិជ្ជកម្ម ព្រមទាំងទំនុកចិត្តអ្នកប្រើប្រាស់មានកម្រិតទាបជាងការរំពឹងទុក ដែលនាំឱ្យកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៅដើមឆ្នាំ។ ចំណុចដែលសំខាន់បំផុតនោះគឺ ការផ្ទុះឡើងនៃជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានការស្លាប់ជនស៊ីវិលរាប់សិបនាក់ ប្រជាជនកម្ពុជាប្រមាណជាង ៦៤០.០០០ នាក់ត្រូវបានជម្លៀសខ្លួន ការបិទផ្លូវពាណិជ្ជកម្មសំខាន់ៗ និងផលប៉ះពាល់ជាបន្តបន្ទាប់ផ្សេងទៀត រួមទាំងការថយចុះនៃចំនួនភ្ញៀវទេសចរណ៍ និងការប្រុងប្រយ័ត្នខ្ពស់ក្នុងការវិនិយោគអាជីវកម្ម។

ក្នុងអំឡុងពេលនៃជម្លោះនេះ សុវត្ថិភាព និងសន្តិសុខរបស់អតិថិជន ភ្នាក់ងារដៃគូ និងបុគ្គលិករបស់យើង គឺជាកង្វល់ដ៏ធំបំផុតរបស់យើង ហើយយើងបានគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ និងគំនិតផ្តួចផ្តើមសង្គ្រោះនានារបស់ធនាគារជាតិនៃកម្ពុជា។ ខ្ញុំបានពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលកិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់ត្រូវបានព្រមព្រៀងដោយគណៈកម្មាធិការព្រំដែនទូទៅ (GBC) វិសាមញ្ញលើកទី ៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយយើងក៏បានបន្តគាំទ្រអតិថិជននៅពេលពួកគេត្រឡប់ទៅផ្ទះសម្បែងវិញដែលជាតំបន់ដែលមានសុវត្ថិភាព។

អេ អឹម ខេ នៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រអតិថិជន និងដៃគូរបស់យើងឆ្លងកាត់បញ្ហាប្រឈមទាំងនេះ និងកសាងឆ្ពោះទៅរកអនាគតកាន់តែប្រសើរទាំងអស់គ្នា ក្នុងសន្តិភាព សន្តិសុខ និងសាមគ្គីភាព។ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការឆ្លើយតបយ៉ាងឆាប់រហ័ស ដែល អេ អឹម ខេ បានផ្តល់ និងបន្តផ្តល់ជូនអតិថិជនរបស់យើងដែលមានតម្រូវការ តាមរយៈការលើកលែងការប្រាក់ និងការរៀបចំឥណទានឡើងវិញដល់អ្នកដែលមានតម្រូវការ។ លើសពីនេះ អេ អឹម ខេ ក៏បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដោយចូលរួមចំណែកជាថវិកាជាង ៧៥.០០០ ដុល្លារអាមេរិក តាមរយៈការបរិច្ចាគដោយផ្ទាល់ និងការប្រគល់សម្ភារៈប្រាក់តាមរយៈអតិថិជន ភ្នាក់ងារដៃគូ និងបុគ្គលិករបស់យើង ដើម្បីផ្តល់ការគាំទ្រដោយផ្ទាល់ដល់ជាង ៥៦០ គ្រួសារ និងបន្តចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជួយដល់គ្រួសារចំនួន ២.៣០០ បន្ថែមទៀត ព្រមទាំងបន្តគាំទ្រដៃគូសហគមន៍របស់យើងរួមមានមូលនិធិគន្លងបុព្វកម្ពុជា និងគ្រឹះស្ថានអប់រំក្នុងស្រុកនានា។

ទោះបីជាឆ្នាំ ២០២៥ នេះ ជាឆ្នាំមួយក្នុងចំណោមឆ្នាំដែលបំផុតសម្រាប់ អេ អឹម ខេ ក៏ដោយ អេ អឹម ខេ នៅតែបន្តមានក្តីសង្ឃឹម និងភាពក្លឹស្វាងដោយ អេ អឹម ខេ មានតារាងតុល្យការដ៏រឹងមាំ និងទ្រព្យសកម្មជាង ១៣០ លានដុល្លារអាមេរិក ព្រមទាំងអនុបាតគ្របដណ្តប់ហានិភ័យលើសពី ១១០% នៃឥណទានមិនដំណើរការ គួបផ្សំនឹងភាពរឹងមាំរបស់ក្រុមហ៊ុនមេរបស់យើងគឺ SCSB ដែលបានផ្តល់នូវសន្តិសុខហិរញ្ញវត្ថុជាមួយនឹងទ្រព្យសកម្មសរុបជាង ៧៧ ពាន់លានដុល្លារអាមេរិក និងមូលធនផ្ទាល់

៨,៧៥ ពាន់លានដុល្លារអាមេរិក។ ស្ថិរភាព និងភាពរឹងមាំរបស់ SCSB និងបន្តទៅអនាគត តាមរយៈការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍ ដើម្បីកសាងទំនាក់ទំនងធនាគារឱ្យកាន់តែរឹងមាំពីប្រទេសមួយទៅប្រទេសមួយ និងពីវប្បធម៌មួយទៅវប្បធម៌មួយ។

ខណៈពេលដែលយើងបន្តធ្វើដំណើរឆ្លងកាត់ផ្លូវដ៏លំបាកនេះ ការប្តេជ្ញាចិត្តរបស់ SCSB ចំពោះ អេ អឹម ខេ និងប្រទេសកម្ពុជានៅតែមិនងាករេ ហើយយើងរួមគ្នាគាំទ្រសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសកម្ពុជា។ ការច្នៃប្រឌិតគឺជាស្នូលនៃទស្សនវិជ្ជារបស់ SCSB ដោយផ្តោតលើការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក និងការអនុវត្តតាមស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈ និងការអនុវត្តការគ្រប់គ្រងខ្ពស់បំផុតដោយតែងតែដាក់តម្រូវការរបស់អតិថិជនជាចម្បង។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ អេ អឹម ខេ នៅតែបន្តវិនិយោគលើនវានុវត្តន៍ និងការការពារអតិថិជនរបស់ខ្លួន។ យើងមានកិត្តិយសដែលត្រូវបានជ្រើសរើសដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឱ្យចូលរួមក្នុងកម្មវិធី Climate Bank Accelerator ដែលជាគំនិតផ្តួចផ្តើមមួយដែលត្រូវបានចនាឡើងដើម្បីពង្រីកហិរញ្ញវត្ថុប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុនៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា។ អេ អឹម ខេ ក៏បានបន្តអភិវឌ្ឍផលិតផល និងការច្នៃប្រឌិត ដើម្បីជំរុញកំណើនប្រកបដោយចីរភាព ដោយពង្រីកផលិតផលយានយន្តអគ្គិសនី និងការកាត់បន្ថយ និងសម្របខ្លួននៃអាកាសធាតុ។ យើងក៏នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រអតិថិជនរបស់យើងក្នុងគ្រាលំបាក តាមរយៈការពង្រីកសេវាកម្មធានារ៉ាប់រង និងការពង្រឹងភាពជាដៃគូជាមួយក្រុមហ៊ុន ដោយអ៊ុលី ឡាយហ្វ (Daiichi Life) ដែលជាការបញ្ជាក់នូវការបន្តប្តេជ្ញាចិត្តរបស់យើងចំពោះបរិយាបន្នហិរញ្ញវត្ថុ។

ជាចុងក្រោយ តំណាងឱ្យក្រុមប្រឹក្សាភិបាលរបស់ អេ អឹម ខេ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកគ្រួសារ អេ អឹម ខេ ទាំងអស់ រួមទាំងអតិថិជន បុគ្គលិក ថ្នាក់គ្រប់គ្រង អតិថិជន និងភាគហ៊ុនិករបស់យើង សម្រាប់ការប្តេជ្ញាចិត្ត និងការលះបង់របស់ពួកគេចំពោះបេសកកម្មរបស់ អេ អឹម ខេ គឺ ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ក្រោមការដឹកនាំដ៏រឹងមាំរបស់ធនាគារជាតិនៃកម្ពុជា យើងនឹងបន្តធ្វើការរួមគ្នាឆ្ពោះទៅរកអនាគតដ៏សុខសាន្ត និងប្រកបដោយចីរភាពនៃបរិយាបន្នហិរញ្ញវត្ថុ។

John Con-Sing Yung
ប្រធានក្រុមប្រឹក្សាភិបាល

ភាគហ៊ុនិក SCSB

ធនាគារ The Shanghai Commercial & Savings Bank, Ltd. (“SCSB”) ត្រូវបានបង្កើតឡើងនៅទីក្រុងសៀងហៃក្នុងឆ្នាំ១៩១៥ ក្នុងគោលបំណងបម្រើសង្គម គាំទ្រស្បៀងហិរញ្ញវត្ថុ និងលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ។ ជំហរដ៏រឹងមាំរបស់ SCSB ក្នុងការបម្រើដល់បុគ្គលដែលមិនអាចប្រើប្រាស់សេវាធនាគារ បានក្លាយជាគោលការណ៍ដែលបានដឹកនាំ SCSB មកដល់សព្វថ្ងៃនេះ។

រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ធនាគារ Shanghai Commercial Bank Ltd. (SCB) នៅហុងកុង និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គីអិលស៊ី នៅប្រទេសកម្ពុជា SCSB គ្រប់គ្រងទ្រព្យសកម្មសរុបជាង ៧៧ ពាន់លានដុល្លារអាមេរិក និងមានដើមទុនជាង ១.៤ ពាន់លានដុល្លារអាមេរិក ហើយមានភាគហ៊ុនរបស់ម្ចាស់ហ៊ុនជាង ៨.៧ ពាន់លានដុល្លារអាមេរិក។

SCSB មានបុគ្គលិកជាង ៨.៥០០ នាក់ និងមានសាខាប្រហែល ២៥០ សាខានៅទូទាំងពិភពលោក រួមបញ្ចូលទាំង ៧៤ សាខានៅតៃវ៉ាន់ និង៤០ សាខារបស់ SCSB បន្ថែមទៀត នៅហុងកុង និងមានសាខានៅក្រៅប្រទេស និងការិយាល័យតំណាងនៅទូទាំងអាស៊ីបូព៌ា អឺរ៉ុប និងអាមេរិកខាងជើង។

ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់ SCSB មានដូចខាងក្រោម៖

ទស្សនវិស័យ ៖

ដើម្បីក្លាយជាធនាគារចិនដ៏ល្អបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បេសកកម្ម ៖

ដើម្បីបម្រើសង្គម គាំទ្រស្បៀងហិរញ្ញវត្ថុ និងលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ។

គុណតម្លៃ ៖

“ការប្រកបដោយវិចារណញ្ញាណ ប្រសិទ្ធភាព និងការគោរព” និង “តែងតែដាក់តម្រូវការរបស់អតិថិជនជាចម្បង”។

បុគ្គលិកជាង



៨.៥០០ នាក់

សាខានៅទូទាំងពិភពលោក



២៥០+

សាខានៅតៃវ៉ាន់



៧៤

សាខានៅហុងកុង




៤០



សាខានៅក្រៅប្រទេស

**ទូទាំងអាស៊ីបូព៌ា
អឺរ៉ុប និង
អាមេរិកខាងជើង**



គិតត្រឹមឆ្នាំ២០២៥ SCSB បានរាយការណ៍ពីហិរញ្ញវត្ថុសំខាន់ៗខាងក្រោមនៅក្នុងរបាយការណ៍សរុបហិរញ្ញវត្ថុឆ្នាំ២០២៥៖

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	គិតជាពាន់លានដុល្លារតៃវ៉ាន់ (បានធ្វើសរុប)	គិតជាលានដុល្លារអាមេរិក (ចំនួនប្រៀបធៀបទៅជាដុល្លារ)
ចំណូលពីការប្រាក់សុទ្ធ	៣៦,៨០	១.១៧២
ចំណូលក្រៅពីការប្រាក់សរុប	១៦,៥១	៥២៦
ចំណូលសុទ្ធសរុប	៥៣,៣០	១.៦៩៨
ប្រាក់ចំណេញមុនពន្ធលើប្រាក់ចំណូល	១៨,៥២	៥៩០
ប្រាក់ចំណេញសុទ្ធ	១៦,៩២	៥៣៩
សមតុល្យប្រាក់សន្សំ	១.៩៨២,៥៤	៦៣.១៣៨
សមតុល្យប្រាក់កម្ចី	១.១៨៥,០៧	៣៧.៧៤១
ប្រាក់ចំណេញសុទ្ធផ្សេងពីនឹងមធ្យមភាគទ្រព្យសកម្ម (បន្ទាប់ពីពន្ធលើប្រាក់ចំណេញ)	០,៦៩%	
ប្រាក់ចំណេញសុទ្ធផ្សេងពីនឹងមធ្យមភាគមូលធន (បន្ទាប់ពីពន្ធលើប្រាក់ចំណេញ)	៦,២៤%	



ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ

The Shanghai Commercial & Savings Bank, Ltd. ហៅកាត់ថា (SCSB) បានក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ។

អេ អឹម ខេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ SCSB ម្ចាស់ភាគហ៊ុន អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាល ដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំជាយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ សមាជិកក្រុមប្រឹក្សាភិបាលមានចំនួន ប្រាំបួនរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយនៅលើវិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ ហានិភ័យ រចនាភិបាល សវនកម្ម ច្បាប់ និងការអភិវឌ្ឍ ព្រមទាំងមានបទពិសោធន៍ជាច្រើនទៀតលើវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ និងការវិនិយោគលើវិស័យធនាគារ។

ក្រុមប្រឹក្សាភិបាលចាត់តាំងប្រធាននាយកប្រតិបត្តិមួយរូប (CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ ដែលរួមមាន C-Suite និងនាយកដ្ឋានសំខាន់ៗផ្សេងទៀត។ គណៈកម្មាធិការគ្រប់គ្រង ត្រួតពិនិត្យគណៈកម្មាធិការនេះ ដែលមានសមាសភាពនាយកប្រតិបត្តិនៃនាយកដ្ឋាន និង C-Suite។

គណៈកម្មការប្តូរ អនុវត្តមុខងារអភិបាលកិច្ចសាធារណៈជាទូទៅ។ គណៈកម្មាធិការការងារសង្គម និងបរិស្ថាន ផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាលពីដំណើរការនៃការប្រព្រឹត្តិទៅរបស់ អេ អឹម ខេ ក្នុងលក្ខខណ្ឌផ្សព្វផ្សាយឱ្យបានទៅដល់អ្នកក្រីក្រ ផលិតផលមានភាពសមស្របតាមតម្រូវការ ការការពារអតិថិជន និងការទទួលខុសត្រូវទៅក្នុងសង្គមទាំងមូល។ គណៈកម្មាធិការវិនិយោគធនាគារពាណិជ្ជ ធានាឱ្យបាននូវអន្តរកាលដំណើរការក្នុងការផ្លាស់ប្តូរ អេ អឹម ខេ ទៅជាធនាគារពាណិជ្ជ រួមជាមួយនឹងការអភិវឌ្ឍផលិតផល/សេវាកម្ម/សកម្មភាពថ្មីៗរបស់ធនាគារពាណិជ្ជ។





លោក JOHN CON-SING YUNG

ប្រធានក្រុមប្រឹក្សាភិបាល
សមាជិកនៃ SEC និងសមាជិកនៃ RNCG

បច្ចុប្បន្ន លោក John Con-Sing Yung ជាអភិបាលគ្រប់គ្រងនៃ The Shanghai Commercial and Savings Bank, Ltd.។ លោកធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល អគ្គនាយករងប្រតិបត្តិជាន់ខ្ពស់និងជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃ The Shanghai Commercial and Savings Bank, Ltd. ដែលទទួលបានបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មាន ហានិភ័យ អនុលោមតាមប្រតិបត្តិការច្បាប់ការពង្រីកប្រតិបត្តិការក្រៅប្រទេស ពាណិជ្ជកម្មនៅចិនដីគោក និងមានកិច្ចសហប្រតិបត្តិការជាមួយធនាគារសាជីវកម្មសៀងហៃចំនួនបី រហូតដល់ពាក់កណ្តាលឆ្នាំ២០២១។ លោកក៏កាន់មុខតំណែងជាច្រើននៅក្នុងបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដែលពាក់ព័ន្ធផ្សេងៗទៀតរបស់ The Shanghai Commercial and Savings Bank, Ltd.។ លោក John បានចាប់ផ្តើមអាជីពការងាររបស់ខ្លួននៅក្នុងធនាគារ Chase Manhattan នៅទីក្រុងហុងកុងក្នុងមុខតំណែងជាសិក្ខាកាមថ្នាក់គ្រប់គ្រង ហើយបានបញ្ចប់វិញ្ញាបនបត្រក្នុងមុខតំណែងជាអ្នកគ្រប់គ្រងក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទាន។ បន្ទាប់មក លោកក៏បានចំណាយពេលវេលារបស់ខ្លួនដើម្បីបង្កើតក្រុមហ៊ុន Shenzhen Concord ដែលជាក្រុមហ៊ុនវិនិយោគរួមរវាងក្រុមហ៊ុន Canadian Eastern Finance និងរដ្ឋាភិបាលក្រុង Shenzhen។

ជាច្រើនឆ្នាំក្រោយមក លោក John បានផ្តោតលើការរកសាងអាជីវកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមុនពេលចូលប្រើការងារជាមួយ The Shanghai Commercial and Savings Bank, Ltd.។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ Chicago ពីសហរដ្ឋអាមេរិក។



លោក CHETAN TANMAY

អភិបាល សមាជិកនៃ RNCG និងសមាជិកនៃ SEC

លោក Chetan Tanmay ជាសហស្ថាបនិក និងប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Agora Group ជាកន្លែងដែលលោកគ្រប់គ្រងការវិនិយោគទុនភាគហ៊ុនរបស់ក្រុមហ៊ុននៅទូទាំងទ្វីបអាស៊ី និងអាហ្វ្រិក។ លោកមានបទពិសោធន៍ជាច្រើនរួមមានការផ្តល់ចំណាត់ថ្នាក់ឥណទានមីក្រូហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងប្រតិបត្តិការ រួមទាំងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលលោកជាប្រធាននាយកប្រតិបត្តិ ចាប់ពីឆ្នាំ២០០៣ ដល់២០០៧។

លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី IIFM ប្រទេសឥណ្ឌា និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard Kennedy។

3. អភិបាលកិច្ចសាធារណៈ



លោក គា បូណណ

អភិបាល និងប្រធាននាយកប្រតិបត្តិ

លោក គា បូណណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ នៃ អេ អឹម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជាង ២០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០០៤ មក ហើយលោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍ស្ថានភាពជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយក ប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេល ដែលលោកចូលបម្រើការងារជាមួយ អេ អឹម ខេ លោកបាន បម្រើការឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជា នាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។ លោក បូណណ ក៏កាន់តំណែងជាអភិបាលក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង ការិយាល័យឥណទានកម្ពុជា (CBC)។

លោក បូណណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រជាគណនេយ្យករ អាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិក គណនេយ្យករអាជីព ACCA ក្នុងឆ្នាំ២០០៨។



លោក ទិញ ច័ន្ទវិបុល

អភិបាលឯករាជ្យ និងប្រធាននៃគណៈកម្មាធិការ RNCG

លោកបណ្ឌិត ទិញ ច័ន្ទវិបុល ជាស្ថាបនិក និងជាដៃគូគ្រប់គ្រង ជាន់ខ្ពស់របស់ក្រុមហ៊ុន Tip & Partner បានទាំមកនូវ បទពិសោធន៍ផ្នែកច្បាប់រយៈពេលជាង ២០ឆ្នាំដល់ក្រុមប្រឹក្សា ភិបាល អេ អឹម ខេ ។ លោក គឺជាមេធាវីដែលមានអាជ្ញាប័ណ្ណ ហើយជាសមាជិកគណៈមេធាវីកម្ពុជា។ លោក បានដឹកនាំទាំង ប្រតិបត្តិការខ្នាតតូច និងខ្នាតធំប្រកបដោយប្រសិទ្ធភាព ដែល ពាក់ព័ន្ធនឹងអតិថិជនជាបុគ្គល និងនីតិបុគ្គល ខណៈពេល ដែលលោកគ្រប់គ្រង និងត្រួតពិនិត្យលើការអនុវត្តច្បាប់ និងបញ្ហា ច្បាប់ពាក់ព័ន្ធនានា។

ពីមុនលោកបណ្ឌិត ទិញ ច័ន្ទវិបុល បានធ្វើការទាំងវិស័យ សាធារណៈ និងឯកជនក្នុងនាមជាអ្នកពិគ្រោះយោបល់ និងជា ទីប្រឹក្សាផ្នែកច្បាប់សម្រាប់សហគ្រាសឯកជន ស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិនានារួមទាំងគណៈកម្មាធិការអន្តរជាតិសម្រាប់ កាកបាទក្រហម ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ។

លោកទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ California Coast University សញ្ញាបត្រអនុបណ្ឌិតពី សាកលវិទ្យាល័យ Massachusetts ទីក្រុង Lowell បរិញ្ញាបត្រ ពីសាកលវិទ្យាល័យ Maine ទីក្រុង Presque Isle និងទទួល បានវិញ្ញាបនបត្របណ្តុះបណ្តាលច្បាប់ជាច្រើនរួមមាន The Hague Academy of International Law និងកិច្ច សហប្រតិបត្តិការផ្នែកច្បាប់ និងគុណការរបស់ JICA និង អង្គការសហប្រជាជាតិ។



លោកស្រី ហេង សិតា

អភិបាលឯករាជ្យ ប្រធាននៃគណៈកម្មាធិការ AFC
និងសមាជិកនៃ BRC

លោកស្រី ហេង សិតា ជាគណនេយ្យករសាធារណៈអាជីព ហើយក៏ជាសមាជិកសកម្មនៃវិទ្យាស្ថានគណនេយ្យករសាធារណៈ និងសវនករកម្ពុជា (KICPAA) និងជាសមាជិកនៃសមាគម គណនេយ្យករអាជីព (ACCA) នៃចក្រភពអង់គ្លេស ហើយ បានទទួលស្គាល់ជាសវនករផ្ទៃក្នុងអាជីពពីសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកស្រីមានបទពិសោធន៍ជាង ១៩ ឆ្នាំ ក្នុងការគ្រប់គ្រង សវនកម្ម និងហិរញ្ញវត្ថុ។ លោកស្រីគឺជាដៃគូគ្រប់គ្រងនៃ FII & Associates ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការទាំងមូល របស់ក្រុមហ៊ុន ដើរតួជាដៃគូចុះហត្ថលេខា និងធានានូវគុណភាព ខ្ពស់នៃសេវាកម្មដែលផ្តល់ដោយវិជ្ជាជីវៈ។ លោកស្រី ត្រូវបាន បោះឆ្នោតជ្រើសរើស ធ្វើជាអនុប្រធាន និងជាប្រធាននៃ KICPAA ពីឆ្នាំ ២០១២-២០១៥ និង ២០១៥ -២០២០ បន្តបន្ទាប់គ្នា។

ពីមុន លោកស្រី សិតា ធ្លាប់ជាអ្នកឯកទេសគ្រប់គ្រងហិរញ្ញវត្ថុ នៅធនាគារពិភពលោកអស់រយៈពេល ៥ ឆ្នាំ និងជាអ្នកគ្រប់គ្រង សវនកម្មនៅក្នុងក្រុមហ៊ុនសវនកម្មធំមួយក្នុងចំណោមក្រុមហ៊ុន សវនកម្មធំៗទាំងបួន អស់រយៈពេល ៦ ឆ្នាំ លើការងារសេវា សវនកម្ម និងប្រឹក្សាយោបល់ក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។



លោក CHIEN-CHIH CHENG

អភិបាល ប្រធាននៃគណៈកម្មាធិការ BRC
សមាជិកនៃ BALCO សមាជិកនៃ AFC និងសមាជិកនៃ CBTC

បច្ចុប្បន្ន លោក CHIEN-CHIH CHENG (James) គឺជា អ្នកគ្រប់គ្រងផ្នែកគ្រប់គ្រងហានិភ័យនៃធនាគារ Shanghai Commercial & Savings Bank, Ltd. ដែលទទួលបន្ទុកលើ តារាងពិន្ទុហានិភ័យឥណទាន (Credit Risk Scorecards)។ លោកជាអ្នកជំនាញក្នុងការបង្កើតកំរិតហានិភ័យឥណទាន អាជីវកម្ម រួមទាំងកម្មវិធីផ្ទេរ ប្រាក់កម្ចីអាជីវកម្ម ប័ណ្ណឥណទាន។ ក្នុងនាមជាសមាជិក និងជាអ្នកគ្រប់គ្រងក្រុមហានិភ័យ ឥណទាន លោកក៏មានបទពិសោធន៍នឹងកំរិតហានិភ័យឥណទាន ទាក់ទងនឹងផ្នែកសាជីវកម្មផងដែរ។

លោក James បានចាប់ផ្តើមអាជីពរបស់លោកក្នុងវិស័យ ហិរញ្ញវត្ថុជាមន្ត្រីផ្តល់ប្រាក់កម្ចី នៅធនាគារ E.Sun បន្ទាប់មក លោកបានផ្ទេរទៅក្រុមហ៊ុន E.Sun Financial Holding Company ដើម្បីអភិវឌ្ឍ និងរក្សាតារាងពិន្ទុប្រាក់កម្ចី អាជីវកម្ម (Retail Loan Scorecards)។ ប៉ុន្មានទសវត្សរ៍ បន្ទាប់មក លោកបានចូលបម្រើការនៅធនាគារ Shanghai Commercial & Savings Bank, Ltd. ហើយបានធ្វើការ នៅផ្នែកកំរិតហានិភ័យឥណទាន ជាពិសេសនៅក្នុងផ្នែកអាជីវកម្ម ដើម្បីបង្កើតប្រព័ន្ធ និងរបៀបវារៈយកម្ល៉េះនៅក្នុងធនាគារ។

លោក James បានទទួលបរិញ្ញាបត្រផ្នែកគ្រប់គ្រងព័ត៌មាន ពីសាកលវិទ្យាល័យ The National Taiwan University និង បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ The National Chengchi University។ លោកបានបញ្ចប់ការប្រឡង Financial Risk Manager (FRM) ក្នុងឆ្នាំ ២០០៨។

3. អភិបាលកិច្ចសាជីវកម្ម



លោក CHIEN-LING CHENG

អភិបាល សមាជិកនៃ BRC
សមាជិកនៃ BALCO និងសមាជិកនៃ CBTC

បច្ចុប្បន្ន លោក CHIEN-LING CHENG (Mars) គឺជាអនុប្រធានជាន់ខ្ពស់នៃធនាគារ Shanghai Commercial & Savings Bank, Ltd. ដែលទទួលខុសត្រូវលើការប្រឆាំងការលាងលុយកខ្វក់/ប្រឆាំងការផ្តល់ហិរញ្ញប្បទានឱ្យអ្នករក្សា។

លោក Mars បានចាប់ផ្តើមអាជីពរបស់លោកនៅធនាគារ Shanghai Commercial & Savings Bank, Ltd. ចាប់ពីឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ន។ ក្នុងអំឡុងពេលនោះ លោកបានផ្លាស់ប្តូរមុខតំណែងរបស់លោកពីអង្គភាព/នាយកដ្ឋានមួយទៅអង្គភាព/នាយកដ្ឋានផ្សេងៗជាច្រើនដូចជា បណ្តាញសាខា នាយកដ្ឋានគ្រប់គ្រងឥណទាន នាយកដ្ឋានសន្ទនាផ្ទៃក្នុង នាយកដ្ឋានផ្តល់សេវាហិរញ្ញវត្ថុបុគ្គល នាយកដ្ឋានធនាគារសាជីវកម្ម នាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិ នាយកដ្ឋានអនុលោមភាព។ ហើយឥឡូវនេះលោកគឺជាប្រធាននៃ AML & CFT Center នៃ ធនាគារ Shanghai Commercial & Savings Bank, Ltd.។ នៅឆ្នាំ២០១៨ លោកបានតំណាងឱ្យតំណែងនៅក្នុងការរាយការណ៍របស់ APG ឆ្នាំ២០១៨ ហើយត្រូវបានទទួលការគោតសរសើរយ៉ាងខ្លាំងពីប្រធានក្រុមរាយការណ៍។

ក្រៅពីនេះ លោកក៏ជាសាស្ត្រាចារ្យដ៏ល្បីល្បាញមួយរូបនៃ Taiwan Academy of Banking and Finance ដែលបង្រៀនអំពីបញ្ហា AML/CFT ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

លោក Mars បានទទួលសញ្ញាបត្របណ្ឌិតពី Institute of Business and Management of National Yang Ming Chiao Tung University (Taiwan) ក្នុងឆ្នាំ២០១១។



លោក CHENG-CHUNG CHEN

អភិបាល ប្រធាននៃគណៈកម្មាធិការ BALCO
ប្រធាននៃគណៈកម្មាធិការ CBTC សមាជិកនៃ AFC និង
សមាជិកនៃ RNCG

បច្ចុប្បន្ន លោក Cheng-Chung Chen (James) មានតួនាទីជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃការិយាល័យកាន់កាប់តំបន់ក្រៅប្រទេសនៃធនាគារ Shanghai Commercial & Savings Bank, Ltd. ទទួលបន្ទុកគ្រប់គ្រងសាខា និងការិយាល័យតំណាងនៅបរទេស។

លោក James បានបម្រើការងារនៅ ធនាគារ Shanghai Commercial & Savings Bank, Ltd. អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ពេលគឺចាប់តាំងពីឆ្នាំ១៩៩០ ហើយក្នុងអំឡុងពេលនេះ លោកក៏បានធ្វើការក្នុងមុខតំណែងជាច្រើនផ្សេងៗ ដូចជា អ្នកគ្រប់គ្រងផ្នែកគណនេយ្យ សវនករនៅក្នុងនាយកដ្ឋានសន្ទនាផ្ទៃក្នុង និងនាយកសាខា ។ល។ នៅឆ្នាំ ២០១៦ លោកបានរៀបចំបង្កើតនាយកដ្ឋានអាជីវកម្មសន្សំ និងបម្រើការជាប្រធាននាយកដ្ឋានអាជីវកម្មសន្សំអស់រយៈពេល ៣ ឆ្នាំ។ ទំនួលខុសត្រូវចម្បងរបស់នាយកដ្ឋាននេះគឺត្រូវគ្រប់គ្រងប្រតិបត្តិការរបស់សាខាទាំងអស់ និងរាយការណ៍អនុវត្តរបស់ក្រុមការងារដែលពាក់ព័ន្ធ។ ក្រោយមក លោកត្រូវបានតែងតាំងឱ្យបង្កើតសាខាដំបូងរបស់ Shanghai Commercial & Savings Bank, Ltd. (សាខា Wuxi) នៅក្នុងប្រទេសចិន ហើយបានក្លាយជានាយកសាខាដំបូងគេ។

លោក James បានទទួលបរិញ្ញាបត្រផ្នែកធុរកិច្ចពីសាកលវិទ្យាល័យ Tamkang និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Renmin នៃប្រទេសចិន។



លោកស្រី BLANDINE CLAUDIA MARIE PONS

អភិបាលឯករាជ្យ និងប្រធាននៃគណៈកម្មាធិការ SEC

លោកស្រី Dina ជានាយកប្រចាំតំបន់អាស៊ីបូព៌ា និងជាអ្នកគ្រប់គ្រងផ្នែកការងារសង្គមរបស់គ្រឹះស្ថាន Incofin ដែលមានទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ លោកស្រីក៏បានឈរឈ្មោះនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមការងារអនុវត្តការងារសង្គម (SPTF) និងជាសហប្រធានក្រុមការងារអ្នកវិនិយោគសង្គម។ លោកស្រី Dina បានគ្រប់គ្រងផលបត្រទំហំ ៨០លានដុល្លារអាមេរិក ដែលបានផ្តល់សេវាហិរញ្ញវត្ថុជាច្រើនទៅទូទាំងតំបន់អាស៊ីបូព៌ា។ មុនពេលចូលបម្រើការងារជាមួយគ្រឹះស្ថាន Incofin លោកស្រី Dina បានរស់នៅប្រទេសហ្វីលីពីន ជាកន្លែងដែលលោកស្រីធ្វើការជាអ្នកវិភាគជាន់ខ្ពស់សម្រាប់ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់មីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Planet Rating។

លោកស្រី Dina ធ្លាប់រស់នៅក្នុងប្រទេសចិន ដែលនៅទីនោះលោកស្រីគឺជាសមាជិកនៃក្រុមការងាររៀបចំបង្កើត MicroCred Nanchong នៅខេត្ត Sichuan ។ លោកស្រីក៏បានដឹកនាំគម្រោងកសាងសមត្ថភាពផងដែរ។



លោកស្រី FRANCES MARY ELIZABETH SINHA

សមាជិកនៃ SEC

លោកស្រី Frances Mary Elizabeth Sinha មានជំនាញខាងផ្នែកពិគ្រោះយោបល់ លើការងារអភិវឌ្ឍន៍អស់រយៈពេលជាង៣០ឆ្នាំ ក្នុងនោះមានការងារពិគ្រោះយោបល់លើវិស័យហិរញ្ញវត្ថុផងដែរ។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford និងសាលា London School of Economics នៅចក្រភពអង់គ្លេស។ ការិយាល័យរបស់លោកស្រី គឺនៅប្រទេសឥណ្ឌា ជាទីកន្លែងដែលលោកស្រីជាសហស្ថាបនិក M-CRIL ដែលជាភ្នាក់ងារជំនាញលើការវាយតម្លៃ។

លោកស្រី ធ្វើជាអ្នកក្រុមប្រឹក្សាយោបល់សម្រាប់ក្រុមការងារកិច្ចការសង្គម និងយុទ្ធនាការប្រជុំកំពូលផ្សព្វផ្សាយ Micro Credit ដោយរួមចំណែកលើរបាយការណ៍ការងារសង្គមស្តង់ដារការគ្រប់គ្រងកិច្ចការសង្គម ការគ្រប់គ្រងលទ្ធផល លើកកម្ពស់សេវាហិរញ្ញវត្ថុដែលគាំទ្រដល់ជនក្រីក្រ និងកិច្ចការពារអតិថិជន។

ប្រវត្តិការងាររបស់លោកស្រីមានការវាយតម្លៃកម្មវិធីនិងការវាយតម្លៃផលប៉ះពាល់ផ្សេងៗក្នុងប្រទេសឥណ្ឌា និងនៅទូទាំងអាស៊ី។

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

BRC: គណៈកម្មាធិការហានិភ័យ

នៅក្នុងឆ្នាំ ២០២៥ នេះ
គណៈកម្មាធិការ
គ្រប់គ្រងហានិភ័យបាន
ជួបប្រជុំចំនួន៤លើក
.....

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានជឿជាក់យ៉ាងមុតមាំទៅលើការគ្រប់គ្រងហានិភ័យ ថាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជោគជ័យលើអាជីវកម្ម ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ។ ទស្សនៈរបស់យើងគឺធានាឱ្យបានថាហានិភ័យទាំងឡាយដែលយើងទទួលបានកំពុងជួយឱ្យគ្រឹះស្ថានសម្រេចបាននូវការយុទ្ធសាស្ត្រអាជីវកម្ម និងគោលដៅរួមរបស់យើងខណៈពេលកម្រិតហានិភ័យស្ថិតក្រោមការគ្រប់គ្រង និងសមស្រប។ ទំនួលខុសត្រូវខ្ពស់បំផុតសម្រាប់ការកំណត់ហានិភ័យ និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យទាំងស្រុងលើក្រុមប្រឹក្សាភិបាល។

ក្នុងតួនាទីដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាល គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវទទួលខុសត្រូវរាល់ការត្រួតពិនិត្យឡើងវិញពីហានិភ័យសហគ្រាសទាំងមូល ដែលរួមមាន ប្រតិបត្តិការអាជីវកម្ម និងយុទ្ធសាស្ត្រ ការផ្តោតសំខាន់លើគុណភាពផលប៉ុន្តែគណនា ការធ្វើផែនការលើដើមទុន សន្ទនីយភាព និងការផ្តល់មូលនិធិ ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យលើកេរ្តិ៍ឈ្មោះស្ថាប័ន និងអនុលោមភាពតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានតេររកម្ម (AML/CFT) ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ត្រូវត្រួតពិនិត្យហានិភ័យ របស់ អេ អឹម ខេ ទាំងមូល និងផ្តល់ជាអនុសាសន៍ទាំងនេះទៅកាន់ក្រុមប្រឹក្សាភិបាល។ ទំនួលខុសត្រូវនេះរួមបញ្ចូលទាំងការត្រួតពិនិត្យភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុតនៃប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ អេ អឹម ខេ ទាំងមូលដោយពិចារណាលើផលប៉ះពាល់នៃការផ្លាស់ប្តូរបទប្បញ្ញត្តិ និងកំណើនអាជីវកម្ម អេ អឹម ខេ ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែងនេះ។

AFC: គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ

ក្នុងឆ្នាំ២០២៥
គណៈកម្មាធិការសវនកម្ម
និងហិរញ្ញវត្ថុ បានជួបប្រជុំ
ចំនួន៤លើក
.....

គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុមានតួនាទីត្រួតពិនិត្យដ៏សំខាន់ ដោយមានទំនួលខុសត្រូវធានាថា ព័ត៌មានដែលផ្តល់ជូនសាធារណជន និងធនាគារជាតិនៃកម្ពុជា (NBC) មានភាពច្បាស់លាស់ត្រឹមត្រូវ និង អាចទុកចិត្តបាន រាយការណ៍សមស្របនៃវិធីសាស្ត្រគណនេយ្យដែលប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរាយការណ៍គុណភាពនៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុង ជាពិសេសថាតើប្រព័ន្ធសម្រាប់ការរស់រវើក ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យមានភាពស៊ីសង្វាក់គ្នាដែរឬទេ និងផ្តល់អនុសាសន៍សម្រាប់សកម្មភាព បន្ថែមទៅលើដែលសមស្រប។

ដោយអនុវត្តតាមសិទ្ធិដែលប្រតិបត្តិកម្មពីក្រុមប្រឹក្សាភិបាលគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុមានទំនួលខុសត្រូវបន្ថែមទៀតក្នុងការតែងតាំង និងរាយការណ៍អនុវត្តការងាររបស់អ្នកសវនករខាងក្រៅ និងពិនិត្យ និងអនុម័តផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងធានាថាមុខងារសវនកម្មផ្ទៃក្នុងមានសិទ្ធិទទួលបានព័ត៌មាន ដើម្បីបំពេញអាណត្តិរបស់ខ្លួន។ គណៈកម្មាធិការនេះក៏មានការផ្តោតលើប្រតិបត្តិការផងដែរក្នុងការពិនិត្យ និងពិភាក្សាជាទៀងទាត់ជាមួយថ្នាក់គ្រប់គ្រងលើបញ្ហា និងការវិនិច្ឆ័យសំខាន់ៗ នៃការរាយការណ៍ហិរញ្ញវត្ថុ ដែលទាក់ទងនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងទទួល និងរាយការណ៍ពីថ្នាក់គ្រប់គ្រងស្តីពីប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានបង្កើតឡើងរបស់ក្រុមហ៊ុន។

CBTC: គណៈកម្មាធិការវិវឌ្ឍន៍ធនាគារពាណិជ្ជ

គណៈកម្មាធិការ CBTC
ពុំមានកិច្ចប្រជុំនៅក្នុង
ឆ្នាំ២០២៥ឡើយ
.....

គណៈកម្មាធិការ CBTC ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៥។ គណៈកម្មាធិការវិវឌ្ឍន៍ធនាគារពាណិជ្ជ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីគាំទ្រដល់ក្រុមប្រឹក្សាភិបាលក្នុងការធានាឱ្យបាននូវអន្តរកាលដំណើរការផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជ និងដឹកនាំការផ្លាស់ប្តូររូបរាងថ្មី ព្រមជាមួយនឹងការអភិវឌ្ឍផលិតផល/សេវាកម្ម/សកម្មភាពថ្មីៗ ហើយនិងត្រួតពិនិត្យលើប្រសិទ្ធភាពនៃការអនុលោមតាមបទប្បញ្ញត្តិ និងការអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង។

BALCO: គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល

សម្រាប់ឆ្នាំ២០២៥ នេះ
គណៈកម្មាធិការ
ទ្រព្យសកម្ម និងបំណុល
បានជួបប្រជុំចំនួន៤លើក

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលផ្តល់ការប្រឹក្សាពីយុទ្ធសាស្ត្រទាក់ទងនឹងការគ្រប់គ្រងតារាងតុល្យការរបស់ក្រុមហ៊ុនទាំងមូល និងអនុម័តទៅលើគោលនយោបាយស្តីពីការប្រឆាំងការសម្អាតប្រាក់ ។ គណៈកម្មាធិការនេះទទួលខុសត្រូវលើ យុទ្ធសាស្ត្រនៃការគ្រប់គ្រងអត្រាការប្រាក់ និងសន្ទនីយភាពហានិភ័យរបស់គ្រឹះស្ថាន ក្នុងគោលបំណងដើម្បីរក្សាបាននូវកំណើន និងប្រាក់ចំណេញប្រកបដោយនិរន្តរភាព និងសម្រេចបាននូវតម្លៃម្ចាស់ភាគហ៊ុនកាន់តែប្រសើរឡើង។

គណៈកម្មាធិការនេះមានការត្រួតពិនិត្យលើកម្រិតអត់ធ្មត់ចំពោះហានិភ័យអត្រាការប្រាក់ សាច់ប្រាក់ងាយស្រួល និងប្តូរប្រាក់បរទេស ក៏ដូចជាយុទ្ធសាស្ត្រផ្តល់មូលនិធិ និងផែនការផ្តល់មូលនិធិគ្រាអាសន្ន ហើយរាយការណ៍លើផលប៉ះពាល់នៃការផ្តល់ជូនផលិតផលថ្មី និងថវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រលើយុទ្ធសាស្ត្រគ្រប់គ្រង ទ្រព្យសកម្ម និងបំណុល។ លើសពីនេះ គណៈកម្មាធិការរាយការណ៍លើស្ថានភាពដើមទុនរបស់ អេ អឹម ខេ ហើយនិងពិនិត្យមើលការអនុវត្តនៃការវិនិយោគទាំងអស់ជាប្រចាំ។

RNCG: គណៈកម្មាធិការផ្តល់តម្លៃការងារតែងតាំង និងអភិបាលកិច្ច

នៅក្នុងឆ្នាំ២០២៥ នេះ
គណៈកម្មាធិការផ្តល់
តម្លៃការងារតែងតាំង
និងអភិបាលកិច្ច បានជួប
ប្រជុំចំនួន២លើក

គណៈកម្មាធិការនេះមានភារកិច្ច ត្រួតពិនិត្យលើការរាយការណ៍បុគ្គលិករបស់គ្រឹះស្ថាននិងធានាថាបុគ្គលិកទាំងអស់ ទទួលបានលើកទឹកចិត្តស្ទើរគ្នា ចំពោះការរួមចំណែករបស់ពួកគេក្នុងការបំពេញការងារឱ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះក៏ទទួលខុសត្រូវក្នុងការជ្រើសរើសតែងតាំងនាយកថ្មី សមាជិកគណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។

គណៈកម្មាធិការនេះបានកំណត់គោលនយោបាយសំណងសម្រាប់នាយកគណៈកម្មាធិការ សមាជិកគណៈកម្មាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គ្រឹះស្ថាន។ គណៈកម្មាធិការនេះមានភារកិច្ចណែនាំសមាជិកថ្មី រៀបចំសេចក្តីសង្ខេប ដើម្បីឱ្យក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានទាន់ពេលវេលា លើការអភិវឌ្ឍផ្នែកអភិបាលកិច្ចគ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាពតួនាទី និងការទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សាភិបាល ទាក់ទងកាតព្វកិច្ចផ្លូវច្បាប់ជាដើម។ ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះ ធានាឱ្យបានថាក្រុមប្រឹក្សាភិបាលបានបំពេញការងារបានយ៉ាងល្អប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តប្រកបដោយសម្រួលការរាយការណ៍ផ្ទៃក្នុង និងការរាយការណ៍សមាជិកក្នុងក្រុមប្រឹក្សាភិបាល។

SEC: គណៈកម្មាធិការការងារសង្គម និងបរិស្ថាន

នៅក្នុងឆ្នាំ២០២៥ នេះ
គណៈកម្មាធិការការងារ
សង្គម និងបរិស្ថាន បាន
ជួបប្រជុំចំនួន២លើក

គណៈកម្មាធិការការងារសង្គម និងបរិស្ថាន របស់ អេ អឹម ខេ ដើរតួជាអ្នកផ្តល់ការប្រឹក្សាយោបល់ ដល់ក្រុមប្រឹក្សាភិបាលរបស់ អេ អឹម ខេ ដោយផ្ដោតលើការត្រួតពិនិត្យការអនុវត្តការងារសង្គម និងបរិស្ថាន របស់ អេ អឹម ខេ។ គណៈកម្មាធិការនេះមានតួនាទីចម្បងក្នុងការវិភាគផលប៉ះពាល់នៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនលើការកំណត់ទំហំទិដ្ឋភាពផ្សេងៗ កំណត់ឱកាសសម្រាប់ការរីកចម្រើន និងដើម្បីធានាឱ្យបានថា ការបំពេញប្រតិបត្តិការ ត្រូវតែស្របតាមបេសកកម្ម និងគុណតម្លៃរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះ ក៏មានតួនាទីក្នុងការរាយការណ៍លើការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ផលិតផលដែលមានតម្រូវការ ការការពារអតិថិជន និរន្តរភាពបរិស្ថានសម្រាប់អតិថិជន និងប្រតិបត្តិការរបស់ អេ អឹម ខេ គោលនយោបាយ បុគ្គលិក និងផលប៉ះពាល់ផ្សេងៗ លើការរស់នៅរបស់អតិថិជន។ ដោយផ្អែកទៅលើទិន្នន័យរបស់ អេ អឹម ខេ ការអនុវត្តដ៏ល្អនៅក្នុងទីផ្សារអន្តរជាតិ និងការរាយការណ៍ដោយស្ម័គ្រចិត្តខាងក្រៅ គណៈកម្មាធិការក៏មានតួនាទីផ្តល់ការប្រឹក្សាលើការអនុវត្តគោលនយោបាយ បរិស្ថាន សង្គម និងអភិបាលកិច្ច ក៏ដូចជាផ្តល់ក្របខ័ណ្ឌនៃការធ្វើរបាយការណ៍ពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ចផងដែរ។

សារពី ប្រធាននាយក ប្រតិបត្តិ



ឆ្នាំ២០២៥ នេះ បានបន្តសាកល្បងភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែមិនមានស្ថិរភាព ហើយអាជីវកម្មលក្ខណៈគ្រួសារ និងអាជីវកម្មខ្នាតតូចជាច្រើនបានប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុជាបន្តបន្ទាប់។ បន្ថែមពីនេះទៀត ការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារនៅតាមព្រំដែន និងភាពតានតឹងជាបន្តបន្ទាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបង្កើតភាពមិនប្រាកដប្រជាបន្ថែមទៀតសម្រាប់ពាណិជ្ជកម្មឆ្លងប្រទេស និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅក្នុងឆ្នាំនេះ។ នៅក្នុងកាលៈទេសៈបែបនេះ អេ អឹម ខេ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវ ការគ្រប់គ្រងហានិភ័យដោយប្រុងប្រយ័ត្ន និងសុខុមាលភាពរយៈពេលវែងរបស់សហគមន៍។

ពេញមួយឆ្នាំនេះ អាទិភាពដ៏ច្បាស់លាស់របស់យើងគឺ គាំទ្រអតិថិជនរបស់យើង ខណៈពេលដែលពង្រឹងនិរន្តរភាពនៃស្ថាប័នរបស់យើង។ ជាមួយនឹងវិធីសាស្ត្រនេះ អេ អឹម ខេ បានរក្សាមូលដ្ឋានគ្រឹះប្រតិបត្តិការរឹងមាំ និងបន្តបម្រើសេវាកម្មដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ផលប៉ុន្តែសាធារណៈបានឈានដល់ប្រហែល ៦៣៨.៨ លានដុល្លារអាមេរិក ដែលបង្ហាញពីទំនុកចិត្តជាបន្តបន្ទាប់ដែលអតិថិជនម្នាក់ៗ កសិករ និងសហគ្រិនមានមកលើ អេ អឹម ខេ ក្នុងនាមជាដៃគូហិរញ្ញវត្ថុរបស់ពួកគេ។

អេ អឹម ខេ បានពង្រីកមូលដ្ឋានប្រាក់បញ្ញើរបស់ខ្លួនយ៉ាងច្រើនដល់ជិត ៤២០ លានដុល្លារអាមេរិក ដែលបង្ហាញពីទំនុកចិត្តជាបន្តបន្ទាប់ពីអតិថិជន និងដៃគូរបស់យើង។ យើងបានបន្តកែលម្អប្រសិទ្ធភាពហិរញ្ញប្បទានដោយរក្សាបាននូវថ្លៃដើមមូលនិធិ ៥,៨២%។

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពប្រតិបត្តិការនៅតែបន្តជួបបញ្ហាប្រឈមផ្សេងៗ។ អតិថិជនជាច្រើនបានជួបប្រទះនឹងការងើបឡើងវិញដ៏យឺតយ៉ាវនៃអាជីវកម្ម ដែលប៉ះពាល់ដល់សមត្ថភាពសងត្រឡប់ក្នុងវិស័យទាំងមូល។ ជាការឆ្លើយតប អេ អឹម ខេ បានអនុវត្តវិធីសាស្ត្រប្រុងប្រយ័ត្ន និងប្រកបដោយទំនួលខុសត្រូវ ដោយពង្រឹងការត្រួតពិនិត្យឥរិយាបថ និងបង្កើនប្រាក់បម្រុង។ ជាលទ្ធផល សមាមាត្រចំណាយលើការខូចខាតបានកើនឡើងដល់ប្រហែល ៥,៨៩% ក្នុងឆ្នាំ ២០២៥ ដែលនាំឱ្យអនុបាតគ្របដណ្តប់ហានិភ័យរបស់យើងលើសពី ១១០%។ ខណៈពេលដែលវិធីសាស្ត្រនេះធ្វើឱ្យមានផលប៉ះពាល់ដោយផ្ទាល់ទៅលើប្រាក់ចំណេញវិធីសាស្ត្រនេះក៏បានពង្រឹងភាពធន់ និងតម្លាភាពនៃស្ថានភាពហិរញ្ញវត្ថុរបស់យើងផងដែរ។

វិន័យប្រតិបត្តិការនៅតែជាចំណុចសំខាន់មួយទៀតដែលត្រូវផ្ដោតទៅលើជាចាំបាច់។ តាមរយៈការកែលម្អប្រសិទ្ធភាពជាបន្តបន្ទាប់ និងការគ្រប់គ្រងថ្លៃដើមដោយប្រុងប្រយ័ត្ន អេ អឹម ខេ បានរក្សាសមាមាត្រចំណាយប្រតិបត្តិការប្រហែល ៧,៥៣% ដែលជាលទ្ធផលល្អជាងការគ្រោងទុក។ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមការងារក្នុងការធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលរក្សាឱ្យបាននូវស្តង់ដារសេវាកម្មខ្ពស់តាមបណ្តាញរបស់យើងនៅទូទាំងប្រទេស។

ដោយសារការបម្រុងទុកឥរិយាបថខ្ពស់ក្នុងអំឡុងឆ្នាំនេះ អេ អឹម ខេ បានកត់ត្រាអត្រាប្រាក់ចំណេញធៀបនឹងទ្រព្យសកម្មក្នុងកម្រិតប្រមាណ -២,១%។ ទោះបីជាលទ្ធផលនេះទាបជាងការរំពឹងទុករយៈពេលវែងរបស់យើងក៏ដោយ វាជាជំហានដ៏ប្រុងប្រយ័ត្ន និងចាំបាច់ដើម្បីការពារស្ថាប័ន និងរៀបចំ អេ អឹម ខេ សម្រាប់ការងើបឡើងវិញដ៏ល្អប្រសើរនៅក្នុងឆ្នាំខាងមុខ។

ក្រៅពីសកម្មភាពហិរញ្ញវត្ថុ យើងក៏បានបន្តជំរុញអាទិភាពយុទ្ធសាស្ត្រសំខាន់ៗ។ ក្នុងអំឡុងឆ្នាំ ២០២៥ អេ អឹម ខេ បានពង្រឹងសមត្ថភាពឌីជីថល បង្កើនដំណើរការឥរិយាបថដែលផ្អែកលើទិន្នន័យ និងបន្តកែលម្អ

បទពិសោធន៍អតិថិជនលើសេវាកម្មរបស់យើង។ យើងក៏នៅតែបន្តប្តេជ្ញាចិត្តចំពោះការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដែលជាមូលដ្ឋានគ្រឹះនៃបេសកកម្ម និងតម្លៃដ៏យូរអង្វែងរបស់ អេ អឹម ខេ។

បុគ្គលិករបស់យើងនៅតែជាកម្លាំងចលករនៅពីក្រោយសមិទ្ធផលទាំងនេះ។ នៅទូទាំងសាខា ភ្នាក់ងារ និងក្រុមការងារនៅការិយាល័យកណ្តាល ការលះបង់ និងវិជ្ជាជីវៈរបស់ពួកគេធានាថា អេ អឹម ខេ បន្តបម្រើសេវាកម្មអតិថិជនដោយយកចិត្តទុកដាក់ និងភាពស្មោះត្រង់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបុគ្គលិករបស់យើងចំពោះភាពធន់ និងការប្តេជ្ញាចិត្តរបស់ពួកគេពេញមួយឆ្នាំនេះ។

ដោយសម្លឹងមើលទៅអនាគត យើងនៅតែមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន។ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានស្ថិរភាពជាបណ្តើរៗ អេ អឹម ខេ នឹងផ្តោតលើការស្តារគុណភាពផលប៉ុន្តែ ការកែលម្អប្រាក់ចំណេញ និងការបន្តពង្រីកលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។ យុទ្ធសាស្ត្ររបស់យើងនៅតែមានមូលដ្ឋានលើកំណើនប្រកបដោយចីរភាព អភិបាលកិច្ចវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះបរិយាបន្នហិរញ្ញវត្ថុ។

ក្នុងនាមតំណាងឱ្យគណៈគ្រប់គ្រង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជន បុគ្គលិក ភាគហ៊ុនិក និយ័តករ និងដៃគូទាំងអស់សម្រាប់ទំនុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់។ យើងនឹងរួមគ្នាបន្តសាងស្ថាប័នឱ្យកាន់តែរឹងមាំ និងអនាគតហិរញ្ញវត្ថុប្រកបដោយបរិយាបន្នសម្រាប់ប្រទេសកម្ពុជា។

លោក តា បូណា
ប្រធាននាយកប្រតិបត្តិ



ផលប៉ត្រតណទាន
៦៣៩
លានដុល្លារអាមេរិក



អនុបាត
គ្របដណ្តប់ហានិភ័យ
១១០%



ប្រាក់បញ្ញើ
៤២០
លានដុល្លារអាមេរិក

គណៈកម្មាធិការ

ប្រតិបត្តិ





លោក តា បូណា
អភិបាល និងប្រធាននាយកប្រតិបត្តិ

លោក បូណា បានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជាង ២០ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ២០០៤ មកលោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍ គ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាន នាយកប្រតិបត្តិ រហូតមកដល់ក្លាយជាប្រធាននាយកប្រតិបត្តិក្នុងឆ្នាំ២០១២។ មុនពេល ដែលលោកចូលបម្រើការងារជាមួយ អេ អឹម ខេ លោកបានបម្រើការឱ្យគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជានាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។ លោក បូណា ក៏កាន់តំណែងជាអភិបាលក្នុងស្ថាប័ន ដូចជាសមាគមធនាគារ នៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។ លោក បូណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ លោក ទទួលបានសញ្ញាបត្រ គណនេយ្យអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យអាជីព ACCA ក្នុងឆ្នាំ២០០៨។

លោក ពិសី បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងឆ្នាំ២០០៩ ក្នុង តួនាទីជានាយកភូមិភាគ ហើយត្រូវបានតម្កើងដំណែងយ៉ាងឆាប់រហ័សទៅជានាយកប្រតិបត្តិ ឥណទានក្នុងឆ្នាំ២០១២។ នៅឆ្នាំ២០១៧ លោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អាជីវកម្ម ដែលបច្ចុប្បន្នលោកកំពុងដឹកនាំ និងគ្រប់គ្រងលើការងារសាខា ប្រតិបត្តិការឥណទាន ហិរញ្ញប្បទានខ្សែសង្វាក់អាជីវកម្ម ភតិសន្យា ប្រាក់បញ្ញើ និងបើកកាស៊ីណូ។

ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ លោក ពិសី មានជំនាញយ៉ាង ស៊ីជម្រៅលើផ្នែកប្រតិបត្តិការអាជីវកម្ម សរទកម្ម ការអភិវឌ្ឍផលិតផល និងការគ្រប់គ្រង សាខា ដែលកត្តាទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់ភាពជាអ្នកដឹកនាំជំរុញមាំមួនរបស់ លោកនៅ អេ អឹម ខេ។

លោក ពិសី ទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យក្នុងស្រុកមួយ ហើយលោកក៏បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធនឹង វិស័យមីក្រូហិរញ្ញវត្ថុជាច្រើន ទាំងក្នុងស្រុក និងក្រៅប្រទេស។ ការរួមបញ្ចូលគ្នារវាងបទពិសោធន៍ ជាក់ស្តែង និងគុណវុឌ្ឍិសិក្សា បានអនុញ្ញាតឱ្យលោកមានលទ្ធភាពដឹកនាំ និងដោះស្រាយបញ្ហា ប្រឈមនានានៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ប្រកបដោយចក្ខុវិស័យយុទ្ធសាស្ត្រ និងការយល់ដឹង ស៊ីជម្រៅអំពីប្រតិបត្តិការការងារ។



លោក សួន ពិសី
ប្រធាននាយកប្រតិបត្តិអាជីវកម្ម



លោក សុខ កុសល
ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា

លោក កុសល បានចូលបម្រើការងារនៅ អេ អឹម ខេ នៅខែមេសា ឆ្នាំ២០១៥ ជាប្រធាន នាយកប្រតិបត្តិព័ត៌មានវិទ្យា។ គាត់មានបទពិសោធន៍ជាង២០ឆ្នាំ លើវិស័យព័ត៌មាន វិទ្យា ដោយកាន់តំណែងពីមន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានរហូតក្លាយជាអ្នកគ្រប់គ្រង ជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្រុមហ៊ុនពហុជាតិជាច្រើន។ ក្នុងដំណើរដ៏វែងឆ្ងាយ ដែលពោរពេញទៅដោយការប្រកួតប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួនទៅ នឹងស្ថានភាពទាំងនោះប្រកបដោយភាពជោគជ័យ។ លោក កុសល បានទទួលសញ្ញាប័ត្រ វិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទព្រៃវែង និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យា ព័ត៌មានពី INNOTECH-CBAM។

3. អភិបាលកិច្ចសាជីវកម្ម



លោក LUCAS R MORO
ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

Lucas បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០២០។ លោកមានបទពិសោធន៍ជាង ១៧ឆ្នាំ ផ្នែកគណនេយ្យ នៅក្រុមហ៊ុនលក់រាយ រោងចក្រផលិតកម្ម ក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗ អង្គការក្រៅរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល។ Lucas បានកាន់តួនាទីហិរញ្ញវត្ថុជាន់ខ្ពស់ទាំងនៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជាទាំងជាប្រធានផ្នែករាយការណ៍ក្រុមនៅក្រុមហ៊ុនចុះបញ្ជី ASX នៅអូស្ត្រាលី និងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុនៅក្រុមហ៊ុនផលិតអន្តរជាតិមួយនៅកម្ពុជា។ Lucas បានក្លាយជាសមាជិកនៃគណនេយ្យករជំនាញអូស្ត្រាលី និងនូវវេលាសេដ្ឋកិច្ច (CA) ចាប់តាំងពីឆ្នាំ២០១១ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យបច្ចេកវិទ្យានៃរដ្ឋហ្វ្លូរីដា។

អ្នកស្រី ពិសាខ មានតួនាទីជាប្រធាននាយិកាប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍នៅ អេ អឹម ខេ។ ពិសាខបានដឹកនាំការងារដែលពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានសក្តានុពល ដើម្បីផ្សារភ្ជាប់មូលធនមនុស្សជាមួយនឹងអាជីវកម្ម ក្នុងការសម្រេចបាននូវនិរន្តរភាពយូរអង្វែងរបស់ស្ថាប័ន។ អ្នកស្រី ពិសាខមានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងវិស័យផ្សេងៗគ្នាជាច្រើនរួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ក្នុងតួនាទីជាអ្នកបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស។

អ្នកស្រី ពិសាខ ទទួលបានបរិញ្ញាបត្រផ្នែកម៉ាយីតជីង និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយបានបញ្ចប់កម្មវិធីអប់រំផ្នែកប្រតិបត្តិកម្មក្នុងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សពីសាលា Michigan Ross School of Business និង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ពី Women's World Banking ក្នុងភាពជាដៃគូជាមួយសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania។



អ្នកស្រី ពិសាខ
ប្រធាននាយិកាប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍



លោក អ៊ុក កុសល
ប្រធាននាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម

លោក អ៊ុក កុសល ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម នៅខែមករា ឆ្នាំ២០២៣។ លោកបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏ដូចជា នាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិតាម កាលពីខែមេសា ឆ្នាំ២០១៨។ លោក កុសល មានបទពិសោធន៍ច្រើនជាង ១០ ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោក កុសលមានបទពិសោធន៍វិជ្ជាជីវៈទាក់ទងនឹងការចាត់ចែងកិច្ចការផ្លូវច្បាប់របស់ក្រុមហ៊ុនកិច្ចការលេខាធិការក្រុមហ៊ុន និងកិច្ចការពាក់ព័ន្ធនឹងផ្នែកអនុលោមភាព។ លោក កុសល បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់ពី TLBU Graduate School of Law in Seoul ប្រទេសកូរ៉េខាងត្បូង។ លោក កុសល គឺជាអ្នកជំនាញប្រឆាំងការសម្អាតប្រាក់ទទួលស្គាល់ដោយ ACAMS និង ICA។



លោក ចារុធ បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីសមាគមភូមិភាគក្នុង នៅឆ្នាំ ២០០៦ និងត្រូវបានតែងតាំងជាប្រធានក្រុមសមាគមភូមិភាគក្នុង នៅឆ្នាំ២០០៨។ បន្ទាប់មក លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិសមាគមភូមិភាគក្នុង នៅឆ្នាំ២០១២ និង តែងតាំង ជា ប្រធាននាយកប្រតិបត្តិសមាគមភូមិភាគក្នុង នៅខែកក្កដាឆ្នាំ២០២៥។ លោក ចារុធ ទទួល បានបរិញ្ញាបត្រផ្នែក គណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអនុបណ្ឌិតផ្នែក គណនេយ្យពីវិទ្យាស្ថានវ៉ាន់ដា។

លោក ហៀក ចារុធ
ប្រធាននាយកប្រតិបត្តិសមាគមភូមិភាគក្នុង

មុយឡេង មានបទពិសោធន៍ជាង១៣ឆ្នាំលើអាជីពការងារជាច្រើនដូចជា ការគ្រប់គ្រង ទ្រព្យសកម្មនិងបំណុល ការវិភាគលើការវិនិយោគ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យផលប៉ះពាល់គ្រួសារនានា ការបង្កើតគំរូហានិភ័យគណនេយ្យ និងការ គ្រប់គ្រងហានិភ័យប្រតិបត្តិការ។ ក្រៅពីបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មុយឡេង ធ្លាប់មានបទពិសោធន៍ធ្វើការជាអ្នកវិភាគលើការវិនិយោគក្នុងទីក្រុងឡុងដ៍ផងដែរ។

មុយឡេង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិនិយោគ និងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Kingston University London (ដែលទទួលបានការឧបត្ថម្ភ ដោយកម្មវិធីអាហារូបករណ៍ Chevening របស់ចក្រភពអង់គ្លេស)។ គាត់ក៏ទទួល បានសញ្ញាបត្រជំនាញអំពីការគ្រប់គ្រងហានិភ័យ (CERM) ពីសាលា Frankfurt School of Finance & Management និងវគ្គសិក្សាភាពជាអ្នកដឹកនាំ និងភាព សម្បូរបែបសម្រាប់កម្មវិធីច្នៃប្រឌិត (Leadership and Diversity for Innovation Program) ដែលផ្តល់ដោយ Women World Banking ក្នុងភាពជាដៃគូជាមួយ The Wharton School of University of Pennsylvania។



អ្នកស្រី តាំង មុយឡេង
ប្រធាននាយិកាប្រតិបត្តិគ្រប់គ្រងហានិភ័យ



មុនពេលទទួលបានតួនាទីនាយកប្រតិបត្តិគ្រប់គ្រងភ្នាក់ងារ និងធនាគារឌីជីថល លោក រតនា បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកគ្រប់គ្រងធនាគារចល័តនៅ ឆ្នាំ២០១០ ក្នុងមុខងារជាច្រើនទៀត។ លោកមានបទពិសោធន៍ជាមួយក្រុមហ៊ុនជាច្រើន នៅក្នុងឧស្សាហកម្ម MNO និង FMCG។ លោក រតនា បានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាលាពាណិជ្ជកម្ម IAE-Lyon នៃសាកលវិទ្យាល័យ Jean Moulin Lyon III នៃប្រទេសបារាំង។

លោក ជា រតនា
នាយកប្រតិបត្តិបណ្តាញភ្នាក់ងារ និងធនាគារឌីជីថល

គណៈគ្រប់គ្រង



លោក ស្កេង ច្បារទីន

នាយកប្រតិបត្តិប្រតិបត្តិការ



**អ្នកស្រី ចនសុវណ្ណ
ឯកដូងច័ន្ទពិសី**

នាយិកាប្រតិបត្តិប្រតិបត្តិការ



លោក ឡុង ចំណាន

អនុប្រធាននាយកប្រតិបត្តិ
អាជីវកម្ម



អ្នកស្រី ម៉ុត ចរិយា

នាយិកាប្រតិបត្តិទំនាក់ទំនង
សេវាកម្មអតិថិជន



លោក យន់ ដូរ៉ា

នាយកប្រតិបត្តិរាយការណ៍
គណនេយ្យ



អ្នកស្រី ដេត សុផាតិ

នាយិកាប្រតិបត្តិ
ធនធានមនុស្ស



លោក ស្វាយ សុផា

នាយកប្រតិបត្តិប្រតិបត្តិការ



អ្នកស្រី ពុម្ព សុភី

នាយិកាប្រតិបត្តិស្រាវជ្រាវ
និងអភិវឌ្ឍន៍



លោក ញ៉េន វីរៈ

នាយកប្រតិបត្តិប្រាក់សន្សំ
និងសេវាកម្ម



លោក ទុំ ច័ន្ទដេត

នាយកប្រតិបត្តិគ្រួសារនិស្ស
គណនេយ្យ



អ្នកស្រី ហេង ម៉ាឡៃ
នាយកប្រតិបត្តិទីផ្សារ និង
ទំនាក់ទំនង



លោក ឆាន់ រណ្ណា
នាយកប្រតិបត្តិបណ្តុះបណ្តាល
និងអភិវឌ្ឍន៍



អ្នកស្រី យុត ណាហ័ត
នាយិកាប្រតិបត្តិហិរញ្ញវត្ថុ



លោក សៀន រាសនា
នាយកប្រតិបត្តិគ្រប់គ្រង
គម្រោងបច្ចេកវិទ្យាព័ត៌មាន



កញ្ញា រស់ កែវមុន្នីចិន្ទា
នាយិកាប្រតិបត្តិរកនាពិបាល



លោក អ៊ិន ស៊ីថា
នាយកប្រតិបត្តិសុវត្ថិភាព
ព័ត៌មានវិទ្យា



លោក ប្រេម ចន្ទ្រាបុត្ត
នាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធ
ព័ត៌មានវិទ្យា



លោក អង់ ណាហេង
នាយកប្រតិបត្តិគាំទ្រប្រព័ន្ធ
ធនាគារស្នូល



លោក រាម កេរ្តិ៍រិទ្ធា
នាយកប្រតិបត្តិ
ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា

គណៈកម្មាធិការ

អេ អឹម ខេ បានបង្កើតគណៈកម្មាធិការជាច្រើននៅកម្រិត ថ្នាក់គ្រប់គ្រង ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលើបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងប្រតិបត្តិការក្រុមហ៊ុន ដោយស្រប ទៅតាមលក្ខណៈនៃអាជីវកម្ម និងហានិភ័យមួយចំនួនផងដែរ។ គណៈកម្មាធិការទាំងអស់នោះរួមមាន៖

គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវក្នុងការធានាថា អេ អឹម ខេ ដំណើរការប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការនេះ ត្រួតពិនិត្យលើប្រធានបទជាច្រើន រួមទាំងយុទ្ធសាស្ត្រ និងការងារ ប្រតិបត្តិ ការគ្រប់គ្រងការអនុវត្ត ការអភិវឌ្ឍគោលនយោបាយ និងប្រភេទហានិភ័យផ្សេងៗដែលកើតឡើងក្នុងអំឡុងពេល អនុវត្តយុទ្ធសាស្ត្រ អេ អឹម ខេ រួមទាំងហានិភ័យស្ថាប័នផង ដែរ។ គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយប្រធាននាយក ប្រតិបត្តិ និងជួបប្រជុំជាទៀងទាត់ប្រចាំខែ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC)

តួនាទីរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គឺត្រួតពិនិត្យ ការអនុវត្តនៃការគ្រប់គ្រងហានិភ័យរួមទាំងផែនការបន្តអាជីវកម្ម របស់ក្រុមហ៊ុន។ ហានិភ័យនេះរួមមាន ហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងការអនុលោមតាមបទបញ្ញត្តិ និងនីតិវិធីស្តីពីការ ប្រឆាំង និងការសម្អាតប្រាក់ ក៏ដូចជាហិរញ្ញប្បទានភេរកម្ម (AML/CFT) រួមទាំងគោលនយោបាយនានា។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO)

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល គឺគ្រប់គ្រងទាំងស្រុងទៅលើតារាងតុល្យការ និង ត្រួតពិនិត្យលើផ្នែកហិរញ្ញវត្ថុរបស់ អេ អឹម ខេ។ គណៈកម្មាធិការ នេះ ធានាលើអត្រាការប្រាក់ ការកំណត់រូបិយវត្ថុសាច់ប្រាក់ និង ហានិភ័យហិរញ្ញវត្ថុដទៃទៀតដែលអាចកើតឡើងចំពោះភាពមិន ស៊ីសង្វាក់គ្នារវាងទ្រព្យសកម្ម និងបំណុលរបស់ អេ អឹម ខេ ហើយ ត្រូវបានរាយការណ៍ វិភាគ ព្រមទាំងគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ ទាំងនេះហើយដែលបានធ្វើឱ្យ អេ អឹម ខេ នៅតែបន្តរីកចម្រើន ប្រកបដោយនិរន្តរភាព ទន្ទឹមគ្នានឹងការគ្រប់គ្រងហានិភ័យ ទាំងឡាយដោយប្រសិទ្ធភាព។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យឥណទាន (CRC)

គណៈកម្មាធិការគ្រប់គ្រងហានិភ័យឥណទានមានតួនាទីត្រួតពិនិត្យ និងអនុវត្តការគ្រប់គ្រងហានិភ័យឥណទានដែលកើតមានពេល ផ្តល់ប្រាក់កម្ចី រួមមានការអនុលោមតាមគោលនយោបាយ ឥណទាន ការផ្តល់ប្រាក់កម្ចី និងការត្រួតពិនិត្យគុណភាពផលប៉ុក្រ ប្រាក់កម្ចី។ គណៈកម្មាធិការនេះ កំណត់កម្រិតទំហំផលប៉ុក្រ ប្រាក់កម្ចី (តាមរយៈផលប៉ុក្រប្រាក់កម្ចីអតិបរមាតាមវិស័យ ឬ ផលិតផល) ដោយធ្វើការវិភាគលើនិន្នាការ និងមូលហេតុនៃការ មិនពេញកាតព្វកិច្ចរបស់អតិថិជនកម្ចី ព្រមទាំងចាត់វិធានការ បង្ការនៅពេលចាំបាច់។

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITC)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានមានតួនាទី ផ្តល់ការណែនាំ ជាយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ នៅ អេ អឹម ខេ។ ជាធម្មតា គណៈកម្មាធិការនេះមានតួនាទី ត្រួតពិនិត្យជាប្រចាំនូវប្រតិបត្តិការព័ត៌មានវិទ្យា ច្បាប់ការអនុលោម នៃការអនុវត្តគម្រោង និងយុទ្ធសាស្ត្រប្រតិបត្តិការប្រព័ន្ធព័ត៌មាន។ អាទិភាពនៃការអភិវឌ្ឍ និងការវិនិយោគប្រព័ន្ធនេះត្រូវតែបញ្ចេញ តាមអាទិភាពនៃអាជីវកម្មរបស់ អេ អឹម ខេ និងតម្រូវការរបស់ អ្នកប្រើប្រាស់។

**គណៈកម្មាធិការយុទ្ធសាស្ត្របច្ចេកវិទ្យា
ព័ត៌មានវិទ្យា (ITSC)**

គោលបំណងនៃគណៈកម្មាធិការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មានគឺធានាថាផែនការ និងយុទ្ធសាស្ត្រនៃប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវតែផ្តល់សេវាកម្ម និងដំណោះស្រាយប្រកបដោយស្តង់ដារបច្ចេកវិទ្យា និងគោលការណ៍ត្រឹមត្រូវ។

គណៈកម្មាធិការអភិវឌ្ឍផលិតផល (PDC)

គណៈកម្មាធិការអភិវឌ្ឍផលិតផលធានាថាផលិតផល និងសេវាកម្មហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានបង្កើតឡើងដោយឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន មានការប្រកួតប្រជែងនៅលើទីផ្សារ កាត់បន្ថយហានិភ័យដែលអាចកើតមាន ការចំណាយលើប្រតិបត្តិការមានប្រសិទ្ធភាពខ្ពស់ ហើយឆ្លើយតបទៅនឹងចក្ខុវិស័យ និងបេសកកម្មរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះក៏មានតួនាទីពិនិត្យ និងសម្រេចទៅលើការបង្កើតផលិតផលទាំងរយៈពេលខ្លី និងរយៈពេលវែង លើកសំណើផ្សេងៗទាក់ទងនឹងផលិតផលថ្មីៗ បង្កើតគោលនយោបាយ នីតិវិធី និងយុទ្ធសាស្ត្រសម្រាប់ផលិតផល និងសេវាកម្មមុនពេលដាក់បញ្ចូលទៅគណៈកម្មាធិការប្រតិបត្តិ EXCO និងក្រុមប្រឹក្សាភិបាល BOD ត្រួតពិនិត្យ និងសម្រេច។ លើសពីនេះទៀត គណៈកម្មាធិការត្រូវតាមដានរដ្ឋភាពនៃការអនុវត្ត និងពង្រឹងគម្រោង ធ្វើបច្ចុប្បន្នភាពជាប្រចាំអំពីគម្រោង ក៏ដូចជារាល់បញ្ហាដែលមិនទាន់សម្រេច រាយការណ៍ដោយប្រចាំខែ ប្រចាំខែ ប្រចាំខែ នៃការដាក់ឱ្យប្រើប្រាស់សាកល្បង និងផ្តល់នូវអនុសាសន៍សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

គណៈកម្មាធិការការងារសង្គម (CSR)

គណៈកម្មាធិការទំនួលខុសត្រូវសង្គម គាំទ្រ និងរៀបចំសកម្មភាពសប្បុរសធម៌ រួមទាំងការបង្កើន និងគ្រប់គ្រងមូលនិធិ និងរៀបចំសកម្មភាពសំខាន់ៗ រួមទាំងការបរិច្ចាគឈាម សកម្មភាពស្ម័គ្រចិត្តរបស់បុគ្គលិក និងកិច្ចការងារផ្សេងទៀតដែលកំណត់ដោយគណៈកម្មាធិការប្រតិបត្តិ។


**គណៈកម្មាធិការបណ្តុះបណ្តាល និងអភិវឌ្ឍន៍
សមត្ថភាព (LCD)**


គណៈកម្មាធិការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ជួយដល់ អេ អឹម ខេ ក្នុងការកសាងវប្បធម៌នៃការរៀនសូត្រជាប្រចាំ ដើម្បីធ្វើឱ្យបុគ្គលិកមានសមត្ថភាពកាន់តែប្រសើរឡើង ក៏ដូចជាជ្រកសមត្ថភាពរបស់ស្ថាប័នផងដែរ ជាងនេះទៀតជាអ្នកផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈដែលមានក្រមសីលធម៌ខ្ពស់។ គណៈកម្មាធិការនេះធានាធ្វើយ៉ាងណាឱ្យកម្មវិធីបណ្តុះបណ្តាលនិងការអភិវឌ្ឍ ស្របតាមយុទ្ធសាស្ត្រ គោលការណ៍ និងស្តង់ដារ អេ អឹម ខេ។ គណៈកម្មាធិការនេះផងដែរមានសិទ្ធិធ្វើការសម្រេចចិត្តលើគ្រប់វិស័យដែលទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពនៅក្នុង អេ អឹម ខេ និងផ្តល់អនុសាសន៍ដល់គណៈកម្មាធិការប្រតិបត្តិ ដែលត្រូវធ្វើ ឬមានការកែលម្អផ្សេងៗ។

**គណៈកម្មាធិការបរិស្ថាន សង្គម
និងអភិបាលកិច្ច (ESG)**

គណៈកម្មាធិការនេះមានភារកិច្ច និងទំនួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុវត្តនៃគោលនយោបាយ ESG ស្តង់ដារនីតិវិធីប្រតិបត្តិការ ឧបករណ៍ និងគោលការណ៍ដើម្បីអនុវត្តត្រឹមត្រូវនិងដើម្បីត្រួតពិនិត្យដំណើរការរាយការណ៍ ESG ក្នុងការជួយបណ្តុះបណ្តាលបុគ្គលិកជំនាញ ឬបុគ្គលិកពាក់ព័ន្ធលើនីតិវិធីរាយការណ៍ និងការប្រើប្រាស់ឧបករណ៍រាយការណ៍ ត្រួតពិនិត្យ និងរាយការណ៍លទ្ធផលនៃគម្រោង ESG/ប្រាក់កម្ចីនៅលើមូលដ្ឋានប្រចាំឆ្នាំ ដែលជាផ្នែកមួយនៃរបាយការណ៍ប្រចាំឆ្នាំ ទំនាក់ទំនងជាមួយអ្នកឱ្យខ្ចី ឬអ្នកវិនិយោគលើគម្រោង ESG និងការកសាងសមត្ថភាព រក្សាកម្រិតហានិភ័យមធ្យម/ប្រាក់កម្ចីដែលបានដាក់ដោយក្រុមអ្នកទទួលបន្ទុក ESG និងដើម្បីពិនិត្យ និងអនុម័តលើផែនការកាត់បន្ថយហានិភ័យ ESG ដែលបានរៀបចំដោយអតិថិជន ឬក្រុមការងារអាជីវកម្ម។

រចនាសម្ព័ន្ធគ្រប់គ្រង





———— អ្នកគ្រប់គ្រងផ្ទាល់
 ----- អ្នកគ្រប់គ្រងមិនផ្ទាល់

04



សហគមន៍ និងអាជីវកម្ម

អេ អឹម ខេ បានដំណើរការយុទ្ធនាការ និងកម្មវិធីក្នុងឆ្នាំ២០២៥ ដែលពង្រីកកេរ្តិ៍ឈ្មោះ អាជីវកម្មរបស់ អេ អឹម ខេ ទៅដល់អតិថិជនគោលដៅ។

46 ចំណាប់អារម្មណ៍របស់អតិថិជន

48 ការចូលរួមជាមួយសហគមន៍

50 សកម្មភាពសង្គម

54 កម្មវិធី និងយុទ្ធនាការ



ចំណាប់អារម្មណ៍របស់អតិថិជន

ចាប់ពីឆ្នាំ២០២២មក ខ្ញុំបានប្រើប្រាស់កម្ចី អេ អឹម ខេ ដើម្បីផ្គត់ផ្គង់ទឹកស្អាត ជូនសហគមន៍បានយ៉ាងទូលំទូលាយ ដោយបានពង្រីកអាងស្តុកទឹក និងរៀបចំប្រព័ន្ធទុយោទឹកស្អាត ដើម្បីជួយដល់ប្រជាពលរដ្ឋជាង ១.៥០០គ្រួសារ នៅស្រុកអង្គស្នួល។

អេ អឹម ខេ ផ្តល់លក្ខខណ្ឌស្នើកម្ចីដោយមិនត្រូវការទ្រព្យបញ្ចាំសម្រាប់ ការពង្រីកអាជីវកម្មរបស់ខ្ញុំក្នុងការបំពេញបេសកកម្មបម្រើ សហគមន៍។

នៅពេលខាងមុខ ខ្ញុំនឹងសហការជាមួយ អេ អឹម ខេ បន្ថែម ទៀតដើម្បីបង្កើនទៅជាស្ថានីយ៍បែកចែកដោយប្រើប្រាស់ ថាមពលសូឡាកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាព ការងារ។



លោក សៀ សេងហ៊ិប
អតិថិជនកម្ចី
ស្រុកអង្គស្នួល ខេត្តកណ្តាល

អ្នកស្រី មិល ស្រីឃុំន

ភ្នាក់ងារមេ

ស្រុកចន្ទ្រា ខេត្តស្វាយរៀង



ពីភ្នាក់ងារធម្មតាក្លាយជាភ្នាក់ងារមេនៅចុងឆ្នាំ២០២៤ បានជួយឱ្យ អាជីវកម្មរបស់នាងខ្ញុំរីកចម្រើន និងមានឈ្មោះល្បីល្បាញជាងមុន ក្នុងសហគមន៍។

តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបពីភ្នាក់ងារខ្ញុំដូចជា ការដក-ដាក់ប្រាក់ពីគ្រប់ធនាគារ និងការទូទាត់វិក្កយបត្រនានា មិនត្រឹមតែធ្វើឱ្យអតិថិជនស្គាល់ភ្នាក់ងារខ្ញុំកាន់តែច្រើន ប៉ុណ្ណោះទេ ថែមទាំងទទួលបានការគាំទ្រយ៉ាងយកចិត្តទុកដាក់ ពី អេ អឹម ខេ ក្នុងការបង្កាត់បង្រៀន និងដោះស្រាយបញ្ហា បច្ចេកទេសផ្សេងៗ យ៉ាងឆាប់រហ័ស ដែលជាចំណែកធ្វើឱ្យ អាជីវកម្មមួយនេះកាន់តែមានភាពល្បីល្បាញ និងជោគជ័យ។

អ្នកស្រី រង់ ណារ៉ូ

ភ្នាក់ងារមេ

ស្រុករ៉ានី ខេត្តសៀមរាប



ចាប់ផ្តើមពីអាជីវកម្មលក់ចាប់ហួយ រហូតក្លាយជាភ្នាក់ងារមេរបស់ អេ អឹម ខេ ក្នុងឆ្នាំ២០២៥ អាជីវកម្មមួយនេះកាន់តែបន្តរីកចម្រើនទៅមុខ។

តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដ៏សំបូរបែបពីភ្នាក់ងាររបស់ខ្ញុំ ដូចជា សេវា ដក-ដាក់ប្រាក់គ្រប់ធនាគារ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ និងសេវាទូទាត់ផ្សេងៗ នាងខ្ញុំមិនត្រឹមតែទទួលបានប្រាក់ចំណូលបន្ថែម និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំយកសេវា ហិរញ្ញវត្ថុឱ្យកាន់តែជិតប្រជាពលរដ្ឋក្នុងសហគមន៍។

ប្រសិនបើគ្មានបណ្ណសន្យារ៉ាប់រងពី អេ អឹម ខេ នោះទេ ស្ថានភាពគ្រួសារខ្ញុំ កាន់តែពិបាកទៅថ្ងៃមុខ។

បន្ទាប់ពីបាត់បង់បង្គោលគ្រួសារដោយសារគ្រោះថ្នាក់ចរាចរណ៍ នាងខ្ញុំបាន ទទួលសំណងធានារ៉ាប់រងចំនួន ១៥,២ លានរៀល ពី អេ អឹម ខេ ហើយ អាចបានក្លាយជាបង្អែកដ៏សំខាន់ក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ របស់ខ្ញុំ។

ជាមួយនឹងការចំណាយមិនដល់ ១០០រៀល/ថ្ងៃ ការទិញបណ្ណ សន្យារ៉ាប់រងខ្នាតតូចបន្ទាប់ពីស្នើកម្ចី គឺជាការសម្រេចចិត្តដ៏ ត្រឹមត្រូវបំផុត ដើម្បីការពារអនាគតគ្រួសារពីហានិភ័យនានា។



អ្នកស្រី ឈុន ស្រីនី

អតិថិជនទទួលសំណង

ធានារ៉ាប់រង

ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម

ខ្ញុំជាអតិថិជនតាំងពីឆ្នាំ២០១៨ ហើយខ្ញុំកាន់តែមានទំនុកចិត្តលើ អេ អឹម ខេ បន្ទាប់ពីទទួលបានសំណងធានារ៉ាប់រងសុខភាព ៧៤ម៉ឺនរៀល សម្រាប់ ការព្យាបាលនៅមន្ទីរពេទ្យ។

ការទទួលបានសំណងធានារ៉ាប់រងតាមរយៈភ្នាក់ងារ អេ អឹម ខេ ស្រុករ៉ានី ជាមួយនឹងការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយ និងមិនអស់ កម្រៃសេវានេះ បានជួយសម្រាលបន្ទុកគ្រួសារខ្ញុំច្រើនមែនទែន។

អេ អឹម ខេ មិនត្រឹមតែផ្តល់កម្ចីប៉ុណ្ណោះទេ ថែមទាំងផ្តល់ការ គាំពារយ៉ាងពិតប្រាកដដល់អតិថិជនគ្រប់ៗគ្នា។

អ្នកស្រី ឡាន់ ឡាប

អតិថិជនធានារ៉ាប់រងពីភ្នាក់ងារ

ស្រុករ៉ានី ខេត្តសៀមរាប



ការចូលរួមជាមួយសហគមន៍

ការឧបត្ថម្ភក្នុងកម្មវិធី «សំណេរអង្គរ ឆ្នាំ២០២៥» ដើម្បី
លើកកម្ពស់អក្សរសាស្ត្រខ្មែរ



ការឧបត្ថម្ភក្នុង «ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥» ដើម្បីគាំទ្រ
សហគ្រិនក្នុងស្រុក និងផ្សព្វផ្សាយផលិតផលខ្មែរ



ការឧបត្ថម្ភក្នុង «យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៥» ជាមួយក្រុមហ៊ុន TotalEnergies ក្រោមប្រធានបទ «មូលសុវត្ថិភាពមួយ ជីវិតមួយ» ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពផ្លូវគោកដល់សហគមន៍



ការឧបត្ថម្ភក្នុង «ទិវាសន្សំអាស៊ាន» ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន



ការឧបត្ថម្ភក្នុង កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» ដើម្បីផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ រួមមានការសន្សំ ការស្នើកម្ចីប្រកបដោយការទទួលខុសត្រូវ ការរៀបចំចាត់ចែងកញ្ចប់ថវិកានិងការរៀបចំផែនការហិរញ្ញវត្ថុជាដើម



សកម្មភាពសង្គម

ជំនួយនៅតាមតំបន់ព្រំដែន

ដើម្បីឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ អេ អឹម ខេ បានបង្កើតយុទ្ធនាការមនុស្សធម៌ដោយអង្គការសហប្រតិបត្តិការ បុគ្គលិក និងដៃគូរបស់ អេ អឹម ខេ សរុបជាង ១៧៥ លានរៀល។ អេ អឹម ខេ បានផ្តល់កញ្ចប់ជំនួយដល់គ្រួសារជនភៀសស៊ីក ជាង ៥៦០ គ្រួសារ ដោយផ្ទាល់ នៅស្រុកបរេល ខេត្តបាត់ដំបង និងបានសហការជាមួយស្ថាប័ននានា រួមមានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយបានជួយដល់គ្រួសារជនភៀសស៊ីកជាង ២.៣០០ គ្រួសារនៅទូទាំងប្រទេសកម្ពុជា និងចូលរួមបរិច្ចាគដោយផ្ទាល់ដល់កាកបាទក្រហម កម្ពុជា ដើម្បីជួយដល់គ្រួសារដែលរងរបួស ការផ្គត់ផ្គង់ទឹកស្អាត និងសកម្មភាពចុះអប់រំនៅជុំវិញភៀសស៊ីក។



កៀងគរជំនួយមនុស្សធម៌
ដោយផ្តល់កញ្ចប់សម្ភារៈប្រើប្រាស់ដល់ 
 គ្រួសារភៀសស៊ីកចំនួន ៥៦០+
សរុប ១៧៥លានរៀល



ជំនួយសម្ភារៈអប់រំ

អេ អឹម ខេ បានរៀបចំពិធីប្រគល់ កង់ សម្ភារៈសិក្សា គ្រឿងបរិក្ខារ និងដំឡើងលើ នៅសាលាបឋមសិក្សា គងឆា ខេត្តកោះកុង ដែលមានចំនួនសិស្សសរុប ១៥០ នាក់ និងផ្គត់ផ្គង់សាលាទាំងមូល។



យុទ្ធនាការបរិច្ចាគឈាម

អេ អឹម ខេ បានរៀបចំយុទ្ធនាការបរិច្ចាគឈាមចំនួន ៣ លើក ដែលមានបុគ្គលិកស្ម័គ្រចិត្តជាង ១០០ នាក់ ចូលរួមបរិច្ចាគឈាមសរុបចំនួន ៣៧.០០០ មីលីលីត្រ ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។



4. សហគមន៍ និងអាជីវកម្ម

អេ អឹម ខេ ខិតខំកសាងសង្គមកម្ពុជាមួយដែលប្រជាពលរដ្ឋគ្រប់រូបមានឱកាសស្មើគ្នា ក្នុងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បីលើកកម្ពស់គុណភាពជីវិត ព្រមទាំងពង្រឹងស្មារតីទទួលខុសត្រូវចំពោះសង្គម។ ក្នុងឆ្នាំ២០២៥ អេ អឹម ខេ បានចូលរួមចំណែក និងបង្កើតកំណើនផ្តើមជាច្រើនតាមរយៈការចូលរួមជាសាច់ប្រាក់ និងជំនួយលើសម្ភារៈគ្រប់វិស័យ។

កម្មវិធីជួយសង្គមរបស់អាជីវករ «ស្តេន AMK ដើម្បីកុមារកម្ពុជា»

តាមរយៈកម្មវិធីនេះ អេ អឹម ខេ បានបរិច្ចាគថវិកាសរុបជាង ១១០ លានរៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។



ស្តេន AMK ដើម្បីកុមារកម្ពុជា

អេ អឹម ខេ បរិច្ចាគថវិកា ១០០រៀល/ប្រតិបត្តិការ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ស្តេនបានពីគ្រប់ធនាគារដែលជាសមាជិកបាតង



សួស្ដី! ខ្ញុំឈ្មោះ រក្សា!

ខ្ញុំជាជំនួយការដ៏រួសរាយរាក់ទាក់ដើម្បីជួយអ្នកឱ្យយល់កាន់តែច្បាស់ពីបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ! ខ្ញុំអាចជួយអ្នកស្វែងយល់បន្ថែមអំពីផលិតផលនានា ក៏ដូចជាចែករំលែកព័ត៌មានថ្មីៗអំពីការវិវត្តនៅក្នុងវិស័យធនាគារផងដែរ។ ប្រសិនបើអ្នកមានសំណួរណាមួយ សូមកុំរារាំងក្នុងការសួរខ្ញុំ!

អំពីរូបតំណាង

«រក្សា»

រូបតំណាង (ម៉ាស៊ូត) ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២១ ក្នុងរូបភាពបែបមនុស្សយន្តឆ្លងអាកាសទម្រង់ជា 2D សម្រាប់កម្មវិធី AMK Mobile។ វាត្រូវបានបង្កើតឡើងដើម្បីធ្វើជាតួតំណាងរួសរាយសម្រាប់ផលិតផលឌីជីថល។

ស្របតាមការវិវត្តន៍របស់ អេ អឹម ខេ យើងបានកែប្រែរូបតំណាងឱ្យទៅជាទម្រង់ 3D ពេញរូបរាង និងបានដាក់ឈ្មោះថា រក្សា ដែលអាចតំណាង អេ អឹម ខេ និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណប្រកបដោយវិជ្ជាជីវៈ មានភាពច្នៃប្រឌិត និងយកចិត្តទុកដាក់បំផុតចំពោះអតិថិជន។



ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ស្របតាមបេសកកម្មរបស់ អេ អឹម ខេ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍ យើងបានចាក់ផ្សាយមាតិកាឌីជីថលថ្មីមួយដែលមានឈ្មោះថា «វេទិកាហិរញ្ញវត្ថុ»។ តាមរយៈកម្មវិធីនេះ យើងបានផលិតវីដេអូខ្លីៗទម្រង់ផតខាស សរុបចំនួន ២១ ដើម្បីចែករំលែកចំណេះដឹងហិរញ្ញវត្ថុបែបមូលដ្ឋានជូនដល់អតិថិជនរបស់យើង។ មាតិកានេះបានផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុក្នុងរូបភាពបែបទាក់ទាញ និងងាយយល់ កាន់តែមានភាពរស់រវើក ជិតស្និទ្ធ និងគួរឱ្យចាប់អារម្មណ៍សម្រាប់ទស្សនិកជននៅលើបណ្តាញសង្គម។

ការវិវត្តន៍នេះបានផ្លាស់ប្តូរ រក្សា ពីរូបតំណាងផលិតផលឌីជីថលទៅជាអ្នកតំណាងដ៏មានឥទ្ធិពលដែលគាំទ្រដល់បេសកកម្មរបស់ អេ អឹម ខេ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

កម្មវិធី និងយុទ្ធនាការ

សន្សំពិន្ទុច្រើន បានរង្វាន់ច្រើន ជំនាន់ទី២

អេ អឹម ខេ ផ្តល់ជូនប្រមូលសិទ្ធិសេសសម្រាប់អតិថិជនថ្មីដែលបើកគណនីដោយខ្លួនឯង (សែលហ្វី) តាម AMK Mobile ទទួលបាន ១០០ពិន្ទុភ្លាមៗ ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។ ពិន្ទុដែលអតិថិជនទទួលបាន អាចយកទៅប្តូរយក កាដូអនុស្សាវរីយ៍ដូចជា ដបទឹក និងឆ្កែ នៅសាខាទាំង ៣៣ ព្រមទាំងអាចយកពិន្ទុ ទៅចាយទូទាត់នៅតាមដៃគូអាជីវកម្ម អេ អឹម ខេ ទូទាំងប្រទេស។




ភ្នាក់ងារ អាប័ប្រៀង

អេ អឹម ខេ ដាក់ចេញនូវយុទ្ធនាការភ្នាក់ងារ អាប័ប្រៀង ជាការលើកទឹកចិត្តដល់ភ្នាក់ងារ ដែលបានខិតខំប្រឹងប្រែងធ្វើប្រតិបត្តិការ ដើម្បីបម្រើសេវាហិរញ្ញវត្ថុទៅដល់អតិថិជន គ្រប់ទីកន្លែង។ ភ្នាក់ងារ ដែលបានកើនចំនួនប្រតិបត្តិការពីមួយកម្រិត ទៅមួយកម្រិតទៀត នឹងទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនដូចជា ឆ្នាំងអាំងសាច់អគ្គិសនី កាដូប្រណិត ដប ទឹក ឆ្កែ។



អាជីករឆ្នើម ចូលរួមបរិច្ចាគថវិកាច្រើនជាងគេ ក្នុងកម្មវិធី «ស្ដេន AMK ដើម្បីកុមារកម្ពុជា»

អេ អឹម ខេ បាននាំយករង្វាន់លើកទឹកចិត្តទៅជូនម្ចាស់អាជីវករ ដែលបានចូលរួមចំណែក បរិច្ចាគថវិកាច្រើនជាងគេចំនួន ១០រូបជារៀងរាល់ខែ។ ការចូលរួមបរិច្ចាគថវិកានេះ តាមរយៈកម្មវិធី «ស្ដេន AMK ដើម្បីកុមារកម្ពុជា» ដោយ អេ អឹម ខេ នឹងបរិច្ចាគ ថវិកា ១០០រៀល រៀងរាល់ការស្ដេនលើ AMK KHQR ពីគ្រប់ធនាគារ។ ការនាំយក រង្វាន់លើកទឹកចិត្តនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។



រង្វាន់ក៏បាន បរិស្ថានក៏ស្អាត

អេ អឹម ខេ បានដាក់ចេញនូវយុទ្ធនាការថ្មីប្រចាំឆ្នាំគឺ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត» ជាមួយនឹងរង្វាន់សរុបចំនួន ១៦រង្វាន់ សម្រាប់អតិថិជនទាំងអស់ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុដូចជា គណនីសំណាង គណនីកូនឆ្លាត សេវាធនាគារចល័ត AMK Mobile ដៃគូអាជីវកម្ម កាត UnionPay និងធ្វើប្រតិបត្តិការនៅតាមភ្នាក់ងាររបស់ អេ អឹម ខេ ទូទាំងប្រទេស។ រង្វាន់រួមមាន កង់អគ្គិសនី ឆ្នាំងអាំងស៊ាច់អគ្គិសនី និងកង្ហារ ដែលមានរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

Amk

រង្វាន់ក៏បាន បរិស្ថានក៏ស្អាត

សរុប 168 រង្វាន់

*ចាប់ប្រាក់ដាក់ដាក់ដាក់
*ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥
*លេខទូរស័ព្ទអតិថិជនអេ អឹម ខេ 023 22 00 00 / 1800 260 200

AMK UnionPay គណនីកូនឆ្លាត គណនីសំណាង ធនាគារចល័ត AMK Mobile ដៃគូអាជីវកម្ម ប្រាក់បញ្ញើ



Like



Comment



Share



Save

05



បរិស្ថាន សង្គម និងអភិបាលកិច្ច

អេ អឹម ខេ មានគោលនយោបាយកិច្ចការសង្គម និងកិច្ចការពារបរិស្ថានយ៉ាងច្បាស់លាស់ សម្រាប់តម្រង់ទិសប្រតិបត្តិការរបស់ខ្លួន រៀបចំផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រង ហានិភ័យ។

58 ដំណើរការគ្រប់គ្រងការងារសង្គមរបស់ អេ អឹម ខេ

64 ជំហានការពារបរិស្ថាន

68 ករណីសិក្សាពីសាំងទៅថាមពលបៃតង

69 របាយការណ៍បង់ពន្ធ និងសកម្មភាពសង្គមប្រកបដោយតម្លាភាព





ដំណើរការគ្រប់គ្រង ការងារសង្គមរបស់ អេ អឹម ខេ

ក្នុងអំឡុងពេល ២០ឆ្នាំកន្លងមកនេះ អេ អឹម ខេ បានរក្សា និងបន្តការប្តេជ្ញាចិត្ត យ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដើម្បី
នាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ការរស់នៅរបស់អតិថិជនតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប។

ដើម្បីធានាថា អេ អឹម ខេ នៅតែបន្តរក្សាការប្តេជ្ញាចិត្តមួយនេះ គណៈគ្រប់គ្រង របស់ អេ អឹម ខេ បានដាក់ចេញនូវយន្តការបីសំខាន់ៗ៖
(១) ការបង្កើតឱ្យមាននូវគោលដៅផ្នែកកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន ច្បាស់លាស់ និងអាចវាស់វែងបាន
(២) ការបង្កើតឡើង និងដាក់ចេញឱ្យប្រើប្រាស់នូវស្តង់ដារ និងគោលនយោបាយ កិច្ចការសង្គម និងកិច្ចការពារបរិស្ថាន និង
(៣) ការបង្កើតឡើងនូវគណៈកម្មការកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន (SEC) ដើម្បីតាមដានត្រួតពិនិត្យលទ្ធផលនៃការអនុវត្តកិច្ចការ
សង្គម និងកិច្ចការពារបរិស្ថាន។

ស្តង់ដារ និងគោលនយោបាយ សម្រាប់ អេ អឹម ខេ

បេសកកម្មរបស់ អេ អឹម ខេ



ស្តង់ដារនៃការគ្រប់គ្រង កិច្ចការសង្គម និងកិច្ចការពារ បរិស្ថានដែល អេ អឹម ខេ ប្រើប្រាស់



គណៈកម្មការតាមដាន ត្រួតពិនិត្យការអនុវត្ត កិច្ចការសង្គម និងកិច្ចការពារ បរិស្ថាននៅក្នុង អេ អឹម ខេ



បរិយាយ

បេសកកម្មរបស់ អេ អឹម ខេ គឺ “ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបដល់
អតិថិជនគ្រប់រូបជាពិសេស ស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែក
ហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។”

១. អេ អឹម ខេ បានអនុវត្តស្តង់ដារកិច្ចការសង្គម (SPM) ដែលមានសូចនាករចំនួន ៥ ដើម្បីវាស់វែង
គឺ៖ (១) វិសាលភាព ប្រតិបត្តិការ (២) ភាពសមស្របនៃផលិតផល (៣) តម្លាភាព និងកិច្ចការពារ
អតិថិជន (៤) ទំនួលខុសត្រូវចំពោះបុគ្គលិក និង (៥) ផលប៉ះពាល់ នៃសេវាកម្មរបស់ អេ អឹម ខេ
លើជីវភាពរបស់អតិថិជន។

២. អេ អឹម ខេ បានបង្កើតឡើង និងអនុវត្តគោលនយោបាយ កិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង
(ESG) ដែលមានគោលដៅ “ESG ជាឧបករណ៍ដែល អេ អឹម ខេ ប្រើសម្រាប់តម្រង់ទិសប្រតិបត្តិ
ការរបស់ខ្លួនឱ្យសម្រេចបាន ទាំងអត្ថប្រយោជន៍សម្រាប់ម្ចាស់ភាគហ៊ុន ហើយអាចចូលរួមធ្វើឱ្យ
សង្គមរីកចម្រើន និងលើកកម្ពស់កិច្ចការពារបរិស្ថានផងដែរ។”

១. **ក្រុមប្រឹក្សាភិបាល៖** គឺជាអ្នកតម្រង់ទិសផ្នែកកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន ។

២. **គណៈកម្មាធិការការងារសង្គម និងបរិស្ថាន (SEC)** គឺជាជំនួយការរបស់ក្រុមប្រឹក្សាភិបាល។ SEC
ធ្វើការតាមដានត្រួតពិនិត្យ និងរាយការណ៍អំពីលទ្ធផល នៃការអនុវត្តកិច្ចការពារបរិស្ថាន សង្គម
និងការគ្រប់គ្រង (ESG) ជូនទៅក្រុមប្រឹក្សាភិបាល ។

៣. **គណៈកម្មាធិការបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)** គឺជាអ្នកគ្រប់គ្រងការអនុវត្តគោលនយោបាយ
កិច្ចការពារ បរិស្ថាន សង្គម និងការគ្រប់គ្រង និងរាយការណ៍អំពីលទ្ធផលនៃការអនុវត្តទៅឱ្យ
គណៈកម្មការកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន (SEC)។

៤. **នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍** គឺជាជំនួយការរបស់គណៈកម្មាធិការការងារសង្គម និងបរិស្ថាន
(SEC) និងគណៈកម្មាធិការបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងការប្រមូលទិន្នន័យ
ធ្វើការវិភាគ និងរាយការណ៍អំពីលទ្ធផលនៃការអនុវត្តកិច្ចការសង្គម និងកិច្ចការពារ បរិស្ថានរបស់
អេ អឹម ខេ ជូនទៅគណៈកម្មការទាំងពីរនេះ។

ជារៀងរាល់ឆ្នាំ នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ធ្វើការប្រមូលទិន្នន័យ វិភាគ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការការងារសង្គម និងបរិស្ថាន (SEC) ដើម្បីធ្វើការវាស់វែងលទ្ធផលនៃការអនុវត្តកិច្ចការសង្គម និង កិច្ចការពារបរិស្ថាន។ ទិន្នន័យទាំងនោះរួមមាន ទិន្នន័យដែលបានមកពី ការស្រាវជ្រាវទីផ្សារ ទិន្នន័យដែលបានមកពីសមាគមហិរញ្ញវត្ថុកម្ពុជា (CMA) ទិន្នន័យដែលបានមកពីរបាយការណ៍ផ្សេងៗ និងទិន្នន័យដែល មានស្រាប់ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់ អេ អឹម ខេ។ ទិន្នន័យ

ទាំងនេះជួយ អេ អឹម ខេ ក្នុងការវាស់វែងនូវសូចនាករចំនួន ៦៖ (១) វិសាលភាពប្រតិបត្តិការ (២) ភាពសមស្របនៃផលិតផល (៣) តម្លាភាព និងកិច្ចការពារអតិថិជន (៤) ទំនួលខុសត្រូវចំពោះបុគ្គលិក (៥) ផល ប៉ះពាល់លើជីវភាពរបស់ អតិថិជន និង (៦) កិច្ចការពារបរិស្ថាន សង្គម និង ការគ្រប់គ្រង (ESG)។ សូចនាករទាំង ៦នេះ គឺធ្វើឱ្យតបទៅនឹងគោលដៅ ចំនួន ១០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់ អង្គការសហប្រជាជាតិ។

សូចនាករកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន	SDG ដែលពាក់ព័ន្ធនឹង ការងារ អេ អឹម ខេ	លម្អិតអំពីសូចនាករនីមួយៗ
សូចនាករសង្គម	វិសាលភាព ប្រតិបត្តិការ 	វិសាលភាពប្រតិបត្តិការ គឺវាស់វែងអំពីលទ្ធផលការងាររបស់ អេ អឹម ខេ ក្នុងការ សម្រេចបាននូវបរិយាបន្នហិរញ្ញវត្ថុ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្តល់សេវាកម្ម ដល់អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ក្នុងគោលដៅដើម្បីឱ្យអតិថិជនដែលមកពីគ្រួសារ ដែលមានចំណូលទាប និងក្រីក្រ ក៏អាចទទួលបានសេវាកម្មហិរញ្ញវត្ថុដើម្បីធ្វើឱ្យ ជីវភាពពួកគេមានភាពប្រសើរឡើងដែរ។ សូចនាករវាស់វែងរួមមាន៖ ចំនួនអតិថិជន របស់ អេ អឹម ខេ ដែលមកពីគ្រួសារដែល មានចំណូលទាប និងក្រីក្រ ចំនួនអតិថិជន ដែលជាស្ត្រី និងចំនួនអតិថិជនដែលមកពីទីជនបទ។ អេ អឹម ខេ ប្រើប្រាស់ Simple Poverty Scorecard (SPS) និងប័ណ្ណក្រីក្រដើម្បីកំណត់ភាពក្រីក្រ។
	ភាពសមស្រប នៃផលិតផល 	គោលបំណងនៃសូចនាករ ភាពសមស្របនៃផលិតផល គឺដើម្បីវាស់វែងអំពីកម្រិត ដែល អេ អឹម ខេ ធ្វើឱ្យតបទៅនឹងតម្រូវការរបស់អតិថិជននៅលើទីផ្សារ។ សូចនាករវាស់វែងរួមមាន៖ កម្រិតនៃការរក្សាអតិថិជនឱ្យមានភក្តីភាព កម្រិតនៃ ការចាកចេញរបស់អតិថិជន ភាពពេញចិត្តរបស់អតិថិជនមកលើ អេ អឹម ខេ កម្រិត នៃការស្គាល់យីហោ និងផលិតផល អេ អឹម ខេ និងគុណភាពសេវាកម្មអតិថិជន។
	តម្លាភាព និងកិច្ចការពារ អតិថិជន 	គោលបំណងនៃសូចនាករ តម្លាភាព និងកិច្ចការពារអតិថិជន គឺដើម្បីវាស់វែងអំពី លទ្ធផលនៃកិច្ចការពារអតិថិជនដើម្បីកុំឱ្យអតិថិជន ធ្លាក់ចូល ក្នុងបំណុលវណ្ណ ការ។ សូចនាករវាស់វែងរួមមាន៖ ការទទួលបានវិញ្ញាបណ្ណការពារអតិថិជន ការប្រើ ប្រាស់កម្ចីត្រូវទៅនឹងគោលបំណងកម្ចីត កម្រិតនៃការស្គាល់ផលិតផលដែលខ្លួនកំពុង ប្រើ និងការទិញស្ថាបនាពីសំណាក់អតិថិជន។
	ទំនួលខុសត្រូវ ចំពោះបុគ្គលិក 	គោលដៅនៃសូចនាករនេះគឺដើម្បីវាស់វែង កិច្ចការលើកកម្ពស់សមភាពយេនឌ័រ នៅកន្លែងការងារ និងការយកចិត្តទុកដាក់របស់ អេ អឹម ខេ មកលើបុគ្គលិក។ សូចនាករវាស់វែងរួមមាន៖ ចំនួនបុគ្គលិកស្រីបម្រើការងារនៅ អេ អឹម ខេ ភាព ពេញចិត្តរបស់បុគ្គលិកមកលើ អេ អឹម ខេ ចំនួនបុគ្គលិកចាកចេញ និងកម្រិតនៃ ការរក្សាបុគ្គលិកជាដើម។
	ផលប៉ះពាល់ លើជីវភាពរបស់ អតិថិជន 	ជារៀងរាល់ ៥ ឆ្នាំម្តង អេ អឹម ខេ តែងតែធ្វើការសិក្សាប្រមូលទិន្នន័យដើម្បីធ្វើការ វាយតម្លៃផលជះនៃសេវាកម្មរបស់ខ្លួនទៅលើជីវភាពរបស់អតិថិជន (ការសិក្សា នេះមានទាំងទិន្នន័យដើមគ្រា និងចុងគ្រា)។ ការសិក្សានេះតាមដាននូវសូចនាករ មួយចំនួនដែលអាចឱ្យ អេ អឹម ខេ ដឹងអំពីការវិវឌ្ឍន៍ជីវភាពរបស់អតិថិជនរបស់ ខ្លួន។ សូចនាករមួយចំនួនរួមមាន៖ ការវិវឌ្ឍន៍ជីវភាពរបស់អតិថិជន ការសម្រេច បាននូវក្តីស្រមៃរបស់អតិថិជន ការកើនឡើងនូវចំណូលរបស់អតិថិជន ការកើនឡើង នូវទ្រព្យសម្បត្តិរបស់អតិថិជន ការរីកចម្រើនផ្នែកធនធានមនុស្សក្នុងគ្រួសារអតិថិជន (ដូចជាការទទួលបានការអប់រំសម្រាប់កូនចៅអតិថិជន) ការទទួលបាននូវសុវត្ថិភាព ស្បៀងអាហារ ការកើនឡើងនូវប្រាក់សន្សំ និងសូចនាករជាច្រើនផ្សេងទៀត។

5. បរិស្ថាន សង្គម និងអភិបាលកិច្ច

សូចនាករកិច្ចការសង្គម និងកិច្ចការពារបរិស្ថាន		SDG ដែលពាក់ព័ន្ធនឹង ការងារ អេ អឹម ខេ	លម្អិតអំពីសូចនាករនីមួយៗ
កិច្ចការពារបរិស្ថាន	គោលនយោបាយ កិច្ចការពារ បរិស្ថាន សង្គម និងការ គ្រប់គ្រង [ESG]	   	នៅក្នុងឆ្នាំ ២០២៣ អេ អឹម ខេ បានបង្កើតឡើងនូវគោលនយោបាយ កិច្ចការពារ បរិស្ថាន សង្គម និងការគ្រប់គ្រង (ESG Policy) ហើយនឹងដាក់ឱ្យ ប្រើប្រាស់ចាប់ពី ឆ្នាំ ២០២៤ តទៅ។ គោលនយោបាយនេះគឺជាឯកសារតម្រង់ទិសសម្រាប់ អេ អឹម ខេ ក្នុងដំណើរឆ្ពោះទៅកាន់ការផ្តល់ហិរញ្ញវត្ថុប្រកបដោយចីរភាព ក៏ដូចជាចូលរួមចំណែក ក្នុងការអនុវត្ត គោលដៅប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។ សូចនាកររាល់ៗនៃរដ្ឋមាន៖ ការចូលរួមកាត់បន្ថយការបំពាយឧស្ម័នផ្ទះកញ្ចក់ និងការ បង្កើនចំណេះដឹងលើការប្រែប្រួលអាកាសធាតុ និងកិច្ចការពារបរិស្ថាន សង្គម និង ការគ្រប់គ្រងក្នុងចំណោមបុគ្គលិក អេ អឹម ខេ ក៏ដូចជាអតិថិជនផងដែរ។
	ការគ្រប់គ្រង ហានិភ័យសម្រាប់ កិច្ចការពារ បរិស្ថាន សង្គម និងការគ្រប់គ្រង	   	អេ អឹម ខេ បានបង្កើតឡើងនូវគណៈកម្មាធិការបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដើម្បីជំនួសការដល់គណៈគ្រប់គ្រងជាន់ខ្ពស់ (EXCO) គណៈកម្មាធិការ ការងារសង្គម និងបរិស្ថាន (SEC) នាយកដ្ឋានហានិភ័យ និងនាយកដ្ឋានអាជីវកម្ម ក្នុងការបង្កើតឡើងនូវគោលនយោបាយកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG Policy) និងធ្វើការតាមដានត្រួតពិនិត្យ និងរាយការណ៍អំពីលទ្ធផលនៃ ការអនុវត្តគោលនយោបាយនេះដល់គណៈគ្រប់គ្រង។
ការគ្រប់គ្រង	របាយការណ៍ ចីរភាព	   	អេ អឹម ខេ តែងតែព្យាយាមធ្វើឱ្យប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តិទៅប្រកបដោយ តម្លាភាពចំពោះសាធារណៈជន ក៏ដូចជាអ្នកវិនិយោគ ដូច្នេះហើយទើប អេ អឹម ខេ ធ្វើការបង្ហាញនូវកម្រិតនៃការបំពាយឧស្ម័នផ្ទះកញ្ចក់ដែលកើតចេញពីប្រតិបត្តិការ របស់ខ្លួន ក្នុងរបាយការណ៍ប្រចាំឆ្នាំ ហើយក៏បង្ហាញនូវទឹកប្រាក់ ដែលខ្លួនបង់ពន្ធ ជូនរដ្ឋផងដែរ។

លទ្ធផលលើវិសាលភាពប្រតិបត្តិការ

តួលេខខាងក្រោមនេះបង្ហាញពីការប្រៀបធៀបរវាងលទ្ធផលថ្នាក់ជាតិ ទល់នឹងលទ្ធផលរបស់ អេ អឹម ខេ ដែលសម្រេចបានក្នុងការផ្តល់ឥណទានដល់ អតិថិជនដែលមានចំណូលទាប និងក្រីក្រ។ តួលេខដែលបានដាក់ឈ្មោះថា “ទិន្នន័យថ្នាក់ជាតិ” គឺសំដៅលើទិន្នន័យថ្នាក់ជាតិដែលបានរាយការណ៍នៅក្នុង របាយការណ៍ជំរឿនសេដ្ឋកិច្ច និងសង្គមកម្ពុជាឆ្នាំ ២០១៩/២០២០ ចំណែកឯតួលេខដែលបានដាក់ឈ្មោះថា “ទិន្នន័យ អេ អឹម ខេ” គឺមានន័យថា ជា ទិន្នន័យដែលបានមកតាមរយៈការស្ទង់មតិ ពីអតិថិជន អេ អឹម ខេ ប្រចាំឆ្នាំ២០២៥។


ជាលទ្ធផលយើងឃើញថា គិតត្រឹមឆ្នាំ២០២៥ អតិថិជនរបស់ អេ អឹម ខេ ប្រមាណជា ៤៣% គឺជាអតិថិជនដែលមានចំណូលទាប និងក្រីក្រ ខណៈ ដែលប្រជាជនដែលមាន ចំណូលទាប ឬក្រីក្រក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩/២០២០ មានប្រមាណ ជា ៤៨% (តារាងទី១)។ គួរបញ្ជាក់ផងដែរថា ការគណនានេះ គឺជាការគណនាផ្អែកលើវិធីសាស្ត្ររបស់ អេ អឹម ខេ ដើម្បីជាការប្រៀបធៀបទៅតាមនិយមន័យរបស់ អេ អឹម ខេ តែប៉ុណ្ណោះ។ នេះ បញ្ជាក់ឱ្យឃើញថា អេ អឹម ខេ បានផ្តល់សេវាកម្មទៅដល់ប្រជាជនដែលមានចំណូលទាប និងក្រីក្រក្នុងចំនួនមួយគួរឱ្យកត់សម្គាល់ ឬអាចបញ្ជាក់បាន ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ អតិថិជនរបស់ អេ អឹម ខេ ប្រមាណជា ១០៣.៥៤៧ គឺជាអតិថិជនដែលមានចំណូលទាប និងក្រីក្រ។ គោលដៅរបស់ អេ អឹម ខេ គឺយ៉ាងហោចណាស់មានភាគរយប្រហាក់ប្រហែលនឹងទិន្នន័យថ្នាក់ជាតិ នោះមានន័យថា អេ អឹម ខេ មានគោលបំណងផ្តល់សេវាហិរញ្ញវត្ថុ ទៅអតិថិជនដែលមានចំណូលទាប ឬក្រីក្រឱ្យបានច្រើន។

តារាងទី ១៖ ទិន្នន័យថ្នាក់ជាតិ ទល់នឹង ទិន្នន័យ អេ អឹម ខេ ឆ្នាំ ២០២៥ (សរុប)

វិសាលភាពប្រតិបត្តិការ ២០២៥

ការបង្ហាញតាមក្រុមអតិថិជន (អតិថិជនក្រីក្រ អតិថិជនមានចំណូលទាប អតិថិជនមានជីវភាពប្រសើរ) [SPS 2025_Poverty Headcount]

<NPL100% [ក្រ] >NPL100%-NPL150% [ចំណូលទាប] > NPL150% -NPL200% [ចំណូលប្រសើរ] > NPL 200% [ចំណូលកម្រិតខ្ពស់]




តារាងទី ២៖ ទិន្នន័យថ្នាក់ជាតិ ទល់នឹង ទិន្នន័យ អេ អឹម ខេ ឆ្នាំ២០២៥ (ក្នុងចំណោមអតិថិជនថ្មី រួចទី១)

វិសាលភាពប្រតិបត្តិការ ២០២៥

ការបង្ហាញតាមក្រុមអតិថិជន (អតិថិជនក្រីក្រ អតិថិជនមានចំណូលទាប អតិថិជនមានជីវភាពប្រសើរ) ក្នុងចំណោមអតិថិជនថ្មី រួចទី១ [SPS 2025_Poverty Headcount]

<NPL100% [ក្រ] >NPL100%-NPL150% [ចំណូលទាប] > NPL150% -NPL200% [ចំណូលប្រសើរ] > NPL 200% [ចំណូលកម្រិតខ្ពស់]



អតិថិជន អេ អឹម ខេ

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ អេ អឹម ខេ មានគណនីកម្មសរុបចំនួន ២៤៣.២៨៥។ អេ អឹម ខេ ប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការចូលរួមលើកកម្ពស់ស្ត្រី តួយ៉ាង ៧៩% នៃអតិថិជនកម្មរបស់ អេ អឹម ខេ គឺជាស្ត្រី ហើយ ៨៨,៥% នៃអតិថិជនជាស្ត្រីនេះគឺជា អតិថិជនកម្មខ្នាតតូច (<= ៥,០០០ ដុល្លារ)។ ទំហំកម្មវិធីកត្តជនជាមធ្យមប្រហែល ៤.៦០២ ដុល្លារ និងទំហំកម្មក្រុមជាមធ្យមប្រមាណជា ៨៨០ ដុល្លារក្នុងម្នាក់។ អតិថិជន អេ អឹម ខេ ភាគច្រើនប្រើប្រាស់កម្មរបស់ អេ អឹម ខេ ក្នុងរយៈពេលរៀង ដែលជាមធ្យម ៣ រដ្ឋ (ប្រហែលជា ៨៣% នៃអតិថិជនសរុបរបស់ អេ អឹម ខេ គឺប្រើប្រាស់ អេ អឹម ខេ ចន្លោះពី ២ ទៅ ១០ រដ្ឋ)។ ពួកគេមកពីក្រុមអាយុផ្សេងៗគ្នា (អាយុពី ១៨ឆ្នាំ ទៅ ជាង៦០ឆ្នាំ)។



២៤៣.២៨៥
គណនីកម្មសរុប




៧៩%
អតិថិជនស្ត្រី



៨៨.៥%
អតិថិជនជាស្ត្រីនេះ
គឺជាអតិថិជនកម្មខ្នាតតូច
(<= ៥,០០០ ដុល្លារ)

ក្រុមអាយុរបស់អតិថិជន អេ អឹម ខេ ក្នុងឆ្នាំ ២០២៥




ប្រភព: បញ្ជីប្រាក់កម្មត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

លទ្ធផលលើភាពសមស្របនៃផលិតផល៖ កម្រិតនៃការឆ្លើយតបឱ្យបានត្រឹមត្រូវទៅនឹង តម្រូវការរបស់អតិថិជន

ដោយសារតម្រូវការរបស់អតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារ អេ អឹម ខេ បានខិតខំយ៉ាងខ្លាំងក្នុងការបង្កើតផលិតផល/សេវាកម្មថ្មីៗដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងចំណូលចិត្តរបស់អតិថិជន។ អេ អឹម ខេ បានធ្វើការសិក្សាស្រាវជ្រាវទីផ្សារជាប្រចាំតាមរយៈការស្វែងយល់អំពីភាពពេញចិត្តរបស់អតិថិជនមកលើផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ ការវាយតម្លៃគុណភាពសេវាកម្មរបស់ អេ អឹម ខេ ការតាមដានអំពីមូលហេតុដែលនាំឱ្យអតិថិជនឈប់ប្រើ អេ អឹម ខេ ក៏ដូចជាការស្វែងយល់ពីការស្គាល់ អេ អឹម ខេ ពីសំណាក់អតិថិជនទូទៅ។

ក្នុងអំឡុងឆ្នាំសារពើពន្ធនេះ អេ អឹម ខេ បានចុះឈ្មោះអតិថិជនថ្មីដោយជោគជ័យចំនួន ១៣.៤៦៧ នាក់ ដែលបានប្រើប្រាស់កម្ចីជាមួយ អេ អឹម ខេ ជាលើកដំបូង ដែលនេះឆ្លុះបញ្ចាំងពីការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់អ្នកខ្ចីប្រាក់ថ្មីៗ។ ទន្ទឹមនឹងសេវាគណនេយ្យ អេ អឹម ខេ ក៏បានលើកកម្ពស់ដំណោះស្រាយការងារហិរញ្ញវត្ថុ និងការសន្សំផ្សេងៗក្នុងចំណោមអតិថិជនរបស់ខ្លួនផងដែរ។ ប្រមាណ ២៦% នៃអតិថិជនកម្ចីត្រូវបានការពារដោយធានារ៉ាប់រងខ្នាតតូច ដែលជួយពង្រឹងភាពធន់របស់ពួកគេប្រឆាំងនឹងហានិភ័យដែលមិនបានរំពឹងទុក។ បន្ថែមពីនេះ ៣៦% នៃអតិថិជនកម្ចីខ្នាតតូចមានគណនីសន្សំ ដែលបង្ហាញពីការកើនឡើងនូវការចូលរួមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងការកសាងទ្រព្យសកម្ម។ លើសពីនេះ ៧៥% នៃអតិថិជនកម្ចីបានរាយការណ៍ថា ពួកគេមានការយល់ដឹងអំពីលក្ខខណ្ឌកម្ចី និងទំនួលខុសត្រូវសំខាន់ៗ ដែលបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ អេ អឹម ខេ ក្នុងការធានានូវតម្លាភាពនៃទំនាក់ទំនង និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹងច្បាស់លាស់ក្នុងចំណោមអតិថិជនរបស់ខ្លួន។



អេ អឹម ខេ យកចិត្តទុកដាក់ខ្ពស់អំពីបទពិសោធន៍ និងភាពពេញចិត្តរបស់អតិថិជន (CX) ក្នុងការប្រើប្រាស់ផលិតផលរបស់ អេ អឹម ខេ។ ស្ទើរតែគ្រប់អាជីវកម្មនៅ អេ អឹម ខេ គឺមានទស្សនៈវិស័យ និងយុទ្ធសាស្ត្រក្នុងការធ្វើឱ្យបទពិសោធន៍អតិថិជនមានភាពប្រសើរឡើង។ ដូច្នេះហើយ អេ អឹម ខេ បានបង្កើតសូចនាករសមិទ្ធិកម្មគន្លឹះ បទពិសោធន៍ និងភាពពេញចិត្តរបស់អតិថិជន (CX) ដើម្បីវាស់វែងពីភាពជោគជ័យនៃយុទ្ធសាស្ត្រនៅតាមអាជីវកម្មនីមួយៗរបស់ អេ អឹម ខេ។ បន្ថែមពីនេះ អេ អឹម ខេ បានបន្តធ្វើការសិក្សាស្រាវជ្រាវទីផ្សារ និងប្រើប្រាស់ទិន្នន័យផ្សេងទៀតក្នុងស្ថាប័នដើម្បីក្តាប់ឱ្យបាននូវការវិវឌ្ឍន៍របស់ទីផ្សារ និងតម្រូវការអតិថិជន។ ទិន្នន័យទាំងនេះត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍផលិតផលថ្មីៗ សម្រាប់រៀបចំយុទ្ធសាស្ត្រទីផ្សារ យុទ្ធសាស្ត្រលក់ និងកិច្ចការសង្គម និងកិច្ចការពារបរិស្ថានជាដើម។ តាមរយៈការសិក្សាទាំងអស់នេះ អេ អឹម ខេ ធានាក្នុងការបន្តចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវផលិតផលសមស្របទៅដល់អតិថិជនគ្រប់ស្រទាប់នៅក្នុងប្រទេសកម្ពុជាដោយផ្អែកតាមតម្រូវការ និងក្តីស្រមៃរបស់ពួកគេ។

លទ្ធផលលើតម្លាភាព និងកិច្ចការពារអតិថិជន

ចុងឆ្នាំ ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ បានទទួលប័ណ្ណសរសើរស្តីពីកិច្ចការពារអតិថិជន ពីស្ថាពរខេមផេញ (Smart Campaign) ដែលប័ណ្ណសរសើរនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំ ២០២៣ អេ អឹម ខេ នៅតែទទួលបានប័ណ្ណសរសើរនេះទៀតផងដែរ។ អេ អឹម ខេ អនុវត្តគោលការណ៍នេះក្នុងគោលបំណងការពារអតិថិជនក៏ដូចជាបម្រើពួកគាត់ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។ នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍបានធ្វើការតាមដាន និងសិក្សាស្រាវជ្រាវលើគម្រោងផ្សេងៗ ដើម្បីធានាឱ្យបានថាអតិថិជន អេ អឹម ខេ គ្រប់រូបទទួលបានការបម្រើសេវាកម្មដូចគ្នា និងស្មើភាពគ្នា។ ជានេះទៅទៀត ចាប់តាំងពីឆ្នាំ ២០២១ អេ អឹម ខេ បានចូលរួមក្នុងកម្មវិធីមួយដែលមានឈ្មោះថា សន្ទស្សន៍មីក្រូហិរញ្ញវត្ថុ (Microfinance Index) ដែលជាកម្មវិធីថ្នាក់ពិភពលោក និងថ្នាក់តំបន់កម្មវិធីនេះគ្រប់គ្រងដោយក្រុមហ៊ុនឯករាជ្យមួយឈ្មោះថា 60 Decibels។ កម្មវិធីនេះធ្វើការវាស់វែងអំពីកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការការពារអតិថិជន ព្រមទាំងសូចនាករសំខាន់ៗមួយចំនួនផ្សេងទៀត។

លទ្ធផលលើទំនួលខុសត្រូវចំពោះបុគ្គលិក

អេ អឹម ខេ ជឿជាក់ថា បុគ្គលិកគ្រប់រូបគឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់ភាពជោគជ័យរបស់ស្ថាប័ន ហើយផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការជ្រើសរើសបុគ្គលិកប្រកបដោយស្មារតីច្នៃប្រឌិត ការផ្តល់ជូននូវកម្មវិធីអភិវឌ្ឍន៍សមត្ថភាពជាច្រើន និងការអនុវត្តយុទ្ធសាស្ត្រដើម្បីបង្កើនការពេញចិត្តរបស់បុគ្គលិក។ ដោយការប្តេជ្ញាចិត្តក្នុងការក្លាយជា «និយោជកល្អបំផុត» អេ អឹម ខេ ពង្រឹងគំនិតផ្តួចផ្តើមអភិវឌ្ឍបុគ្គលិកដោយដាក់ឱ្យដំណើរការកម្មវិធីអ្នកដឹកនាំនាពេលអនាគត ការបង្កើតកម្មវិធីផែនការបន្តជីវិតដែលច្បាស់លាស់ និងមានរចនាសម្ព័ន្ធ និងការផ្តល់ការបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីធានាថាបុគ្គលិកទទួលបានចំណេះដឹង និងជំនាញចាំបាច់ទាន់ពេលវេលា។

នៅឆ្នាំ ២០២៥ អេ អឹម ខេ ទទួលបានពានរង្វាន់ “ក្រុមហ៊ុនដែលល្អបំផុតសម្រាប់បំពេញការងារនៅអាស៊ីឆ្នាំ ២០២៥” ពីស្ថាប័ន HR Asia ដែល

ជាស្ថាប័នល្បីល្បាញបំផុតក្នុងតំបន់អាស៊ី។ ការទទួលបានពានរង្វាន់នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ចំពោះទំនួលខុសត្រូវរបស់ បុគ្គលិក។ អេ អឹម ខេ យកចិត្តទុកដាក់ចំពោះការពេញចិត្តរបស់បុគ្គលិក លើបរិយាកាសការងារ គោលការណ៍នយោបាយធនធានមនុស្ស ការផ្តល់ អត្ថប្រយោជន៍ផ្សេងៗ និងការអភិវឌ្ឍអាជីពរបស់បុគ្គលិក។ នាយកដ្ឋាន ធនធានមនុស្ស និងនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍បានសហការគ្នា ដើម្បីសិក្សាអំពីវិធីសាស្ត្រធ្វើយ៉ាងណាឱ្យបុគ្គលិកមានការពេញចិត្តខ្ពស់ ចំពោះ អេ អឹម ខេ។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ របាយការណ៍ស្តីពី ការពេញចិត្តរបស់បុគ្គលិក និងរបាយការណ៍នៃការចាកចេញរបស់បុគ្គលិក ត្រូវបានធ្វើឡើង និងវិភាគជូនច្បាប់គ្រប់គ្រងរបស់ អេ អឹម ខេ ជារៀងរាល់ ឆ្នាំ។ តួយ៉ាង របាយការណ៍នៅឆ្នាំ ២០២៥ បានបង្ហាញឱ្យឃើញថា ពិន្ទុ ជាមធ្យមនៃការពេញចិត្តរបស់បុគ្គលិកមកលើ អេ អឹម ខេ គឺ ៤ លើ ពិន្ទុសរុប ៥ ដែលពិន្ទុនេះប្រហាក់ប្រហែលទៅនឹងកម្រិតពិន្ទុកាលពីឆ្នាំ ២០២៤ ដែរ។ នេះបង្ហាញឱ្យឃើញពី ការគាំទ្រដែល អេ អឹម ខេ ផ្តល់ជូន បុគ្គលិករបស់ខ្លួន ក៏ដូចជាផ្តល់នូវឧបករណ៍មានប្រយោជន៍សម្រាប់គំនិត ផ្តួចផ្តើមកែលម្អជាបន្តបន្ទាប់របស់ អេ អឹម ខេ ។

ដើម្បីកសាងបរិយាកាសការងារវិជ្ជមាន អេ អឹម ខេ ជ្រើសរើស ធនធានមនុស្សដែលមានទេពកោសល្យយ៉ាងសកម្មតាមរយៈបណ្តាញ

ជ្រើសរើសបុគ្គលិកចម្រុះ និងលក្ខខណ្ឌការងារ ដើម្បីទាក់ទាញបុគ្គលិក វ័យក្មេងជំនាន់ក្រោយ ដើម្បីបង្កើនភាពចម្រុះនៅក្នុងស្ថាប័ន។ លើស ពីនេះ អេ អឹម ខេ ឱ្យតម្លៃយ៉ាងខ្ពស់លើសិទ្ធិ និងភាពស្មើគ្នា ដោយរក្សា គោលនយោបាយមិនរើសអើងទៅលើភេទ ជាតិសាសន៍ វ័យ ភាពលំអៀង ផ្នែកនយោបាយ ស្ថានភាពអាពាហ៍ពិពាហ៍ ឬគ្រួសារណាមួយ។

បុគ្គលិក	2025	2024
ប្រុស	2,353	2,453
ស្រី	1,180	1,197
បុគ្គលិកសរុប	3,533	3,650

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ចំពោះ បុគ្គលិក និង សុខុមាលភាពរបស់បុគ្គលិក អេ អឹម ខេ ផ្តល់ទាំងការឈប់សម្រាកលំហែ មាតុភាព (៩០ ថ្ងៃនៃប្រតិទិនដែលមានប្រាក់ឈ្នួលពេញលេញ និងសិទ្ធិ ទទួលបានការឈប់សម្រាកដែលមិនបានបង់ប្រាក់ចំនួន ៩០ ថ្ងៃនៃប្រតិទិន) ជាមួយនឹងការទូទាត់ធានារ៉ាប់រងសុខភាពសម្រាប់ថ្លៃសម្រាលកូន និងសិទ្ធិ ឈប់សម្រាកលំហែបិតុភាពចំនួន ៥ ថ្ងៃ។ ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យ ត្រលប់មកធ្វើការវិញបន្ថែមទៀត អេ អឹម ខេ ផ្តល់នូវសិទ្ធិបំបៅកូនដោយ ទឹកដោះម្តាយ និងការធានារ៉ាប់រងសម្រាប់អ្នកក្នុងបន្ទុករបស់និយោជិត។

ច្បាប់ឈប់សម្រាកមាតាបិតា	2025			2024		
	ស្រី	ប្រុស	សរុប	ស្រី	ប្រុស	សរុប
ចំនួនបុគ្គលិកស្នើសុំច្បាប់ឈប់សម្រាកមាតាបិតា	65	184	249	102	187	289
ចំនួនបុគ្គលិកដាក់ស្នើសុំត្រលប់មកបន្តការងារបន្ទាប់ពីច្បាប់ ឈប់សម្រាកមាតាបិតា	65	184	249	101	187	288
បុគ្គលិកដែលមិនត្រលប់មកបន្តការងារបន្ទាប់ពីច្បាប់ ឈប់សម្រាកមាតាបិតា	0	0	0	1	0	1
អត្រាត្រលប់មកបន្តការងារ បន្ទាប់ពីច្បាប់ឈប់សម្រាកមាតាបិតា	100.0%	100.0%	100.0%	99.0%	100.0%	99.7%

លើសពីនេះ អេ អឹម ខេ ប្តេជ្ញាបង្កើតបរិយាកាសការងារប្រកបដោយបរិយាបន្ន និងឱកាសស្មើគ្នា ដោយមានបុគ្គលិកចំនួន ៣៧ នាក់ដែលមាន ពិការភាពកំពុងបម្រើការនៅក្នុងស្ថាប័ននៅឆ្នាំ ២០២៥ (ក្រោមការគណនាកូតារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។ អេ អឹម ខេ បន្តផ្តល់ ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សមស្រប ដើម្បីផ្តល់កន្លែងធ្វើការប្រកបដោយភាពងាយស្រួលសម្រាប់បុគ្គលិកទាំងអស់។

លទ្ធផលលើកិច្ចការពារបរិស្ថាន

ក្នុងឆ្នាំ ២០២៤ គណៈកម្មការកិច្ចការពារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG Committee) បានដាក់ឱ្យអនុវត្តជាលើកដំបូងនូវគោលនយោបាយ កិច្ចការពារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG Policy) និង ឧបករណ៍សម្រាប់វិភាគកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (Assessment Tool)។ គោលនយោបាយថ្មីនេះបង្កើតគោលការណ៍ និងតម្រូវការក្នុងគោលបំណងធានាថាប្រតិបត្តិការរបស់ អេ អឹម ខេ ផ្តល់អត្ថប្រយោជន៍ដល់ ភាគីពាក់ព័ន្ធនៅពេលដោះស្រាយបញ្ហាប្រឈមនៃវិនិច្ឆ័យភាពសង្គម និងបរិស្ថាន។ ឧបករណ៍សម្រាប់វិភាគកិច្ចការពារបរិស្ថាន សង្គម និងការគ្រប់គ្រង (Assessment Tool) បែងចែកហានិភ័យជាបីកម្រិត៖ ទាប មធ្យម និងខ្ពស់។ គម្រោងដែលមានហានិភ័យទាប ឬកម្រិតដំណើរការដោយគ្មានការត្រួតពិនិត្យ បន្ថែម ឬផែនការកាត់បន្ថយហានិភ័យ។ គម្រោង ឬ កម្មវិធីដែលមានហានិភ័យកម្រិតមធ្យមត្រូវដាក់ជូនទៅក្រុមការងាររាយការណ៍តម្លៃពាណិជ្ជកម្មដើម្បីអនុម័ត អមដោយផែនការកាត់បន្ថយហានិភ័យដែលត្រូវបានបង្កើតដោយការសហការគ្នាដោយអតិថិជន និងនាយកដ្ឋានអាជីវកម្ម ជាមួយនឹងរបាយការណ៍ ប្រចាំខែជូនទៅកាន់គណៈកម្មាធិការ ESG ។ គម្រោង ឬកម្មវិធីដែលមានហានិភ័យខ្ពស់ត្រូវបានពិនិត្យ និងអនុម័តដោយគណៈកម្មាធិការ ESG ជាមួយនឹង ផែនការកាត់បន្ថយហានិភ័យយ៉ាងលម្អិតដែលរៀបចំជាមួយនាយកដ្ឋានអាជីវកម្មហើយដាក់បញ្ចូលក្នុងគម្រោង ឬឯកសារកម្មវិធី។ ក្របខ័ណ្ឌលម្អិតនេះ ពង្រឹងការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ចំពោះវិនិច្ឆ័យភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ជំហានការពារបរិស្ថាន

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតផលវិជ្ជមានសម្រាប់អតិថិជន និងសហគមន៍របស់យើង អេ អឹម ខេ វិភាគយ៉ាងសកម្មនូវហានិភ័យ អាកាសធាតុ និងការបញ្ចេញកាបូន ហើយនឹងបន្តធ្វើការកាត់បន្ថយផលប៉ះពាល់ផ្ទាល់ជាអវិជ្ជមានដែលមានឥទ្ធិពលលើបរិស្ថាន។

ការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ក្នុងការផ្តល់ផលវិជ្ជមានដល់បរិស្ថានមាន ទាំងវិធីសាស្ត្រខាងក្នុង និងខាងក្រៅ។ ចាប់តាំងពីការដាក់ឱ្យដំណើរការ ផលិតផលប្រាក់កម្ចីបែតងរបស់ខ្លួនដោយជោគជ័យមក អេ អឹម ខេ បានបម្រើអតិថិជនរបស់ខ្លួនដោយផ្តល់ប្រាក់កម្ចីដែលមានតម្លៃទាប ដើម្បីគាំទ្រ ដល់គំនិតផ្តួចផ្តើមលើវិស័យថាមពលពន្លឺព្រះអាទិត្យ ជីវឥន្ធនៈ យានយន្តអគ្គិសនី និងកសិកម្មបន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ។ នៅឆ្នាំ ២០២៥ អេ អឹម ខេ មានកិត្តិយសដែលត្រូវបានជ្រើសរើសដោយកម្មវិធី ‘Climate Bank Accelerator Program’ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីបង្កើនល្បឿនហិរញ្ញវត្ថុប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុនៅក្នុងវិស័យធនាគារនៅកម្ពុជា ដែលនឹង អនុញ្ញាតឱ្យ អេ អឹម ខេ ជួយអតិថិជនសម្របខ្លួនទៅនឹងអាកាសធាតុ។

កម្ចីបែតង និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ

អេ អឹម ខេ បានចាប់ផ្តើមផ្តល់ប្រាក់កម្ចីបែតងរបស់ខ្លួនដែលផ្តល់នូវការចំណាយទាបក្នុងការទទួលបានហិរញ្ញវត្ថុដល់អតិថិជន ដើម្បីឱ្យពួកគេអាចកាត់បន្ថយការបញ្ចេញកាបូន និងកាត់បន្ថយការចំណាយលើថាមពល។ ការវិនិយោគលើកម្ចីបែតងត្រូវបានផ្តោតលើ សកម្មភាពសំខាន់ៗមួយចំនួនខាងក្រោម៖

ការបង្កើតថាមពលពន្លឺព្រះអាទិត្យ

ការបង្កើតថាមពលពន្លឺព្រះអាទិត្យរួមមាន ការផ្តល់ហិរញ្ញប្បទានរយៈពេល វែង និងការផ្តល់ហិរញ្ញប្បទានសម្រាប់មូលធនបង្វិលដល់អតិថិជនដើម្បីទិញ ដំឡើង និងដំណើរការថាមពលពន្លឺព្រះអាទិត្យ។ ការផ្តល់ហិរញ្ញប្បទាននេះ រួមមាន ប្រាក់កម្ចីដល់កសិដ្ឋាន និងអាជីវកម្មថាមពលពន្លឺព្រះអាទិត្យដែល ចែកចាយថាមពលនេះទៅដល់សហគមន៍ ក៏ដូចជាផ្គត់ផ្គង់ទឹកស្រោចស្រព ដំណាំដោយប្រើថាមពលពន្លឺព្រះអាទិត្យ ការផ្តល់ប្រាក់កម្ចីដល់អាជីវកម្ម ដែលប្រើថាមពលខ្លាំងដើម្បីប្រតិបត្តិការ ហើយកំពុងស្វែងរកការកាត់បន្ថយ ការបំពាយខ្សែស៊ីន និងកាត់បន្ថយលើចំណាយប្រតិបត្តិការតាមរយៈការប្រើ ថាមពលពន្លឺព្រះអាទិត្យ ដូចជារោងចក្រផលិតទឹកកក រោងចក្រផលិត ទឹកស្អាត និងអាជីវកម្មខ្នាតតូច និងមធ្យមផ្សេងទៀត និងការផ្តល់សេវា ហិរញ្ញប្បទានបន្តស្រូបពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ នីមួយៗ។

កម្ចីលើការបង្កើតថាមពលពន្លឺព្រះអាទិត្យគឺជាធាតុដ៏សំខាន់នៃការប្តេជ្ញា ចិត្តរបស់ អេ អឹម ខេ ក្នុងការគាំទ្រអតិថិជនក្នុងការកាត់បន្ថយការ បញ្ចេញកាបូន ពង្រឹងនិរន្តរភាពអាជីវកម្មរបស់ពួកគេ និងអភិវឌ្ឍវិស័យ ថាមពលបៃតងនៅកម្ពុជា។

ការដំឡើង និងការជួញដូរថាមពលពន្លឺព្រះអាទិត្យ

ការដំឡើង និងការជួញដូរថាមពលពន្លឺព្រះអាទិត្យរួមមាន ការផ្តល់ ហិរញ្ញប្បទានសម្រាប់មូលធនបង្វិលដល់សហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលបៃតងដែលរួមបញ្ចូលទាំង អាជីវកម្ម ដែលលក់ និង/ឬ ដំឡើងបន្ទះសូឡា និងបង្កើត និងគាំទ្រគម្រោងសូឡា។ កម្ចីរបស់ អេ អឹម ខេ សម្រាប់ការដំឡើង និងជួញដូរថាមពលពន្លឺព្រះអាទិត្យ គាំទ្រអតិថិជនរបស់យើងដើម្បីអភិវឌ្ឍវិស័យថាមពលបៃតងនៅកម្ពុជា និង បង្កើត និងជំរុញគម្រោងថាមពលពន្លឺព្រះអាទិត្យថ្មីៗ។

ការដំឡើង និងការជួញដូរថាមពលជីវៈ

ការដំឡើង និងការជួញដូរថាមពលជីវៈ រួមមានការផ្តល់ហិរញ្ញប្បទាន សម្រាប់មូលធនបង្វិលដល់សហគ្រាសខ្នាតតូច និងមធ្យមដែលជំនាញ ក្នុងការរចនា ផលិតនិងដំឡើងរោងចក្រថាមពលជីវៈ។ រោងចក្រទាំងនេះ ត្រូវបានបង្កើតឡើងនៅលើទីតាំងនៃកសិដ្ឋានចិញ្ចឹមសត្វ ដែលបំប្លែង កាកសំណល់ពីសត្វទៅជាថាមពល ដែលកាត់បន្ថយការចំណាយលើ ថាមពលរបស់កសិករ និងប្រតិបត្តិការអាជីវកម្ម។ កម្ចីក្នុងការដំឡើង និង ជួញដូរថាមពលជីវៈ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ក្នុងការគាំទ្រនិរន្តរភាពនៃវិស័យកសិកម្មនៅកម្ពុជា។

យានយន្តអគ្គិសនី

ការផ្តល់ប្រាក់កម្ចីយានយន្តអគ្គិសនី (EV) ទាំងអស់ ដែលមិនមានការបំ ពាយខ្សែស៊ីនពីបំពង់ខ្យល់ រួមទាំងរថយន្ត ម៉ូតូ និងម៉ូតូកង់ប៊ី។ អេ អឹម ខេ បានបង្កើតផលិតផលថ្មីដែលមានតម្លៃទាប និងប្រកបដោយនូវភាពរឹងមាំ ដើម្បីផ្តល់ប្រាក់កម្ចីយានយន្ត សម្រាប់អតិថិជនទូទៅ ប្រតិបត្តិការអាជីវកម្ម ក៏ដូចជាបុគ្គលិករបស់ អេ អឹម ខេ ផងដែរ។ ការផ្តល់ជូនផលិតផល មានតម្លៃទាប និងសមរម្យ ដែលអាចជួយដល់អតិថិជនក្នុងការកាត់បន្ថយ ការបញ្ចេញកាបូន។ លើសពីនេះ ការផ្តោតលើយានយន្តដែលមិនមានការបំ ពាយខ្សែស៊ីនពីបំពង់ខ្យល់ ជួយ អេ អឹម ខេ ជំរុញការវិនិយោគលើយានយន្ត ដែលមានការបំពាយខ្សែស៊ីនទាបបំផុត និងស្របតាមច្បាប់ចំណាត់ថ្នាក់ ហិរញ្ញវត្ថុបៃតងអន្តរជាតិ។

តារាងខាងក្រោមបង្ហាញពីការបំពាយឧស្ម័នកាបូនដែលបានកាត់បន្ថយពីផលិតផលហិរញ្ញវត្ថុបែកបែប អេ អិម ខេ ដែលត្រូវបានគណនាស្រប ឬផ្អែកលើ វិធីសាស្ត្រគណនាស្តង់ដារដោយអនុលោមទៅតាមវិធីសាស្ត្រសម្ព័ន្ធស្ថាប័នហិរញ្ញវត្ថុសកល (PCAF) សម្រាប់ការបំពាយឧស្ម័នដែលបានកាត់បន្ថយ។

ការបំពាយឧស្ម័ន	ទិន្នន័យតាម ទម្ងន់ពិទ្ធភាព		ការបំពាយឧស្ម័ន CO ₂ ដែលត្រូវបានកាត់បន្ថយ	
	2024		2025	
ការបង្កើតថាមពលពន្លឺព្រះអាទិត្យ	3.41	2.46	525,713	474,774
ការដំឡើង និងជួញដូរថាមពលពន្លឺព្រះអាទិត្យ	2.32	2.07	62,339	82,420
ការដំឡើង និងការជួញដូរថាមពលជីវៈ	3.24	3.01	169,771	519,706
យានយន្តអគ្គិសនី	2.29	2.30	18,283	1,694

ការគណនាការកាត់បន្ថយការបំពាយឧស្ម័នសម្រាប់ការផលិតថាមពលព្រះអាទិត្យគឺជាការកំណត់បរិមាណថាមពលជាក់ស្តែងដែលផលិតចេញពី ថាមពលព្រះអាទិត្យដែលបានដំឡើង ឬផ្អែកលើវិធីសាស្ត្រគណនាតាមបទដ្ឋានបច្ចេកទេស ដើម្បីបំប្លែងទៅជាបរិមាណនៃការកាត់បន្ថយឧស្ម័នឆ្លុះកញ្ចក់។ ការកាត់បន្ថយការបំពាយឧស្ម័នពីថាមពលព្រះអាទិត្យ និងការជួញដូរការដំឡើងថាមពលជីវៈ គឺជាការកំណត់បរិមាណថាមពលជាក់ស្តែងដែលផលិត ចេញពីថាមពលព្រះអាទិត្យដែលបានដំឡើងដោយសហគ្រាសធុនតូច និងមធ្យម ឬថាមពលប្រចាំឆ្នាំដែលរំពឹងទុកដែលបង្កើតចេញពីគម្រោង ឬ ឧបករណ៍ដែលបានដំឡើង ឬលក់។

ការប្រើប្រាស់ថាមពល និងការបំពាយឧស្ម័នឆ្លុះកញ្ចក់

ការប្រើប្រាស់ថាមពលនៅគ្រប់ទីតាំងទាំងអស់របស់ អេ អិម ខេ ផ្អែកចម្បងលើការទិញអគ្គិសនី ប្រេងសាំង និងប្រេងម៉ាស៊ូត។ ជាផ្នែកមួយនៃប្រតិបត្តិការ ងាយស្រួល និងមានប្រសិទ្ធភាព អេ អិម ខេ ដំណើរការដោយមានម៉ូតូ និងយានជំនិះផ្ទាល់ខ្លួន ហើយថែមទាំងធ្វើការបង់ប្រាក់ដោយផ្ទាល់ដល់បុគ្គលិក សម្រាប់ការធ្វើដំណើររបស់ពួកគេ ដោយផ្អែកលើចម្ងាយធ្វើដំណើររបស់ពួកគេ។

នៅឆ្នាំ ២០២៥ អេ អិម ខេ បានវិនិយោគបន្ថែមទៀតលើដំណោះស្រាយថាមពលកកើតឡើងវិញ រួមទាំងម៉ាស៊ីនត្រជាក់ដើរដោយថាមពលព្រះអាទិត្យ ដែលបានផ្តល់ថាមពលជាង ២.០% នៃការប្រើប្រាស់ថាមពលរបស់ អេ អិម ខេ ពីដំណោះស្រាយ កកើតឡើងវិញ ដែលកសាងមូលដ្ឋានគ្រឹះសម្រាប់ ការរីកចម្រើនបន្ថែមទៀតនៃថាមពលកកើតឡើងវិញនាពេលអនាគត។

សកម្មភាពប្រើប្រាស់ថាមពល	ជាងកតា			
	ឯកតា	2023	2024	2025
ការប្រើប្រាស់ថាមពលដោយផ្ទាល់				
សាំង	លីត្រ	118,409	81,513	48,452
សាំង - ម៉ូតូ	លីត្រ	69,215	63,850	65,018
ម៉ាស៊ូត - ម៉ាស៊ីនភ្លើង	លីត្រ	8,141	10,362	12,304
ការប្រើប្រាស់ថាមពលដែលបានទិញ				
ការប្រើប្រាស់អគ្គិសនី - មិនកកើតឡើងវិញ	គីឡូវ៉ាត់ម៉ោង	2,596,660	2,675,726	2,461,534
ការប្រើប្រាស់ទឹក	ម៉ែតគីប	44,387	48,281	45,606
ការប្រើប្រាស់ថាមពលដោយប្រយោល				
ចរន្តអគ្គិសនី	គីឡូវ៉ាត់ម៉ោង	66,758	85,931	78,120
ការធ្វើដំណើរដើម្បីបំពេញការងារ - ដោយម៉ូតូ	គីឡូម៉ែត្រ	18,247,992	20,138,791	17,715,602
ការធ្វើដំណើរដើម្បីបំពេញការងារ - ដោយរថយន្ត	គីឡូម៉ែត្រ	114,193	52,842	68,058

5. បរិស្ថាន សង្គម និងអភិបាលកិច្ច

សកម្មភាពប្រើប្រាស់ថាមពល	ជាងកតា			
	ឯកតា	2023	2024	2025
ការធ្វើដំណើរដើម្បីបំពេញការងារ - តាមក្រុមហ៊ុន អាកាសចរណ៍	គីឡូម៉ែត្រ	195,968	180,504	130,355
ការធ្វើដំណើរពីផ្ទះមកកន្លែងធ្វើការ	គីឡូម៉ែត្រ	16,003,269	15,628,200	14,903,693

ការបំភាយឧស្ម័នផ្ទះកញ្ចក់

តាំងពីឆ្នាំ ២០២៣ មេ អឹម ខេ បានធ្វើបញ្ជីសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ដែលត្រូវបានចាត់ថ្នាក់ ឆ្ពោះទៅរកក្របខ័ណ្ឌនៃខ្សែសង្វាក់តម្លៃសាជីវកម្មឧស្ម័នផ្ទះកញ្ចក់។ ការចាត់ថ្នាក់ត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

ចំណាត់ថ្នាក់	និយមន័យ
វិសាលភាព ១ →	ការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយផ្ទាល់ដែលកើតឡើងពីប្រភពដែលជាមូលដ្ឋាន ឬគ្រប់គ្រងដោយអង្គភាពមួយ។
វិសាលភាព ២ →	ការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយប្រយោលពីការបង្កើតអគ្គិសនីដែលបានទិញ ឬទទួលបាន ចំហាយទឹក កំដៅ ឬគ្រឿងដែលប្រើប្រាស់ដោយអង្គភាពមួយ។
វិសាលភាព ៣ →	អគ្គិសនីដែលបានទិញ និងទទួលបាន គឺជាអគ្គិសនីដែលត្រូវបានទិញ ឬនាំយកមកក្នុងព្រំដែនរបស់អង្គភាព។ វិសាលភាព ២ ការបំភាយឧស្ម័នកើតឡើងនៅកន្លែងដែលអគ្គិសនីត្រូវបានបង្កើត។
វិសាលភាព ៣ →	ការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយប្រយោល (មិនរាប់បញ្ចូលក្នុងវិសាលភាពទី ២) ដែលកើតឡើងនៅក្នុងខ្សែសង្វាក់តម្លៃនៃអង្គភាពមួយ រួមមានទាំងការបំភាយឧស្ម័ននៃចរន្តទឹក និងចំណុចខាងក្រោម។ ក្របខ័ណ្ឌខ្សែសង្វាក់តម្លៃសាជីវកម្ម គម្រោងផ្ទះកញ្ចក់ ទាំង ១៥ ប្រភេទ ដែលក្នុងនោះ មេ អឹម ខេ បានអនុវត្តការគណនាសម្រាប់ប្រភេទទី ៣ – សកម្មភាពទាក់ទងនឹងឥន្ធនៈ និងថាមពល មិនរាប់បញ្ចូលក្នុងវិសាលភាពទី ១ ឬ ទី ២ ប្រភេទទី ៦ – ការធ្វើដំណើរអាជីវកម្ម ប្រភេទទី ៧ – ប្រភេទការធ្វើដំណើររបស់បុគ្គលិកក្នុងឆ្នាំ ២០២៥។

ការបញ្ចេញឧស្ម័ន CO2e			
ការបញ្ចេញឧស្ម័ន	2023	2024	2025
វិសាលភាពទី 1 ការបញ្ចេញឧស្ម័ន			
សាំង	287,851	186,414	110,807
សាំង - ម៉ូតូ	190,051	164,884	167,899
ម៉ាស៊ីន - ម៉ាស៊ីនភ្លើង	22,094	26,429	31,382
វិសាលភាពទី 1 ការបញ្ចេញឧស្ម័នសរុប	499,996	377,726	310,088
វិសាលភាពទី 2 ការបញ្ចេញឧស្ម័ន			
ការប្រើប្រាស់អគ្គិសនី - មិនកើតឡើងវិញ	1,526,332	1,625,757	1,495,615
ការប្រើប្រាស់ទឹក	18,430	20,047	18,936
វិសាលភាពទី 2 ការបញ្ចេញឧស្ម័នសរុប	1,544,762	1,645,804	1,514,551

ការបញ្ចេញស្ទីន CO2e			
ការបញ្ចេញស្ទីន	2023	2024	2025
វិសាលភាពទី 3 ការបញ្ចេញស្ទីន			
ចរន្តអគ្គិសនី	39,241	52,211	47,465
ការធ្វើដំណើរដើម្បីបំពេញការងារ - ដោយម៉ូតូ	1,515,678	1,672,728	1,471,458
ការធ្វើដំណើរដើម្បីបំពេញការងារ - ដោយរថយន្ត	41,463	10,102	13,011
ការធ្វើដំណើរដើម្បីបំពេញការងារ - តាមក្រុមហ៊ុនអាកាសចរណ៍	13,165	20,306	14,281
ការធ្វើដំណើរពីផ្ទះមកកន្លែងធ្វើការ	1,425,714	1,384,994	1,317,170
វិសាលភាពទី 3 ការបញ្ចេញស្ទីនសរុប	3,035,261	3,140,342	2,863,386
ការបញ្ចេញស្ទីនសរុប	5,080,019	5,163,871	4,688,025

ធនធានទឹក

ទឹក ១០០% ដែល អេ អឹម ខេ ប្រើប្រាស់គឺមកពីភាគីទីបី ដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ មិនមានប្រភពទឹកផ្សេងទៀតដូចជាការប្រើប្រាស់ទឹកក្រោមដីនោះទេ។ ទឹកសំណល់ដែលបានប្រើរួចនឹងត្រូវបញ្ចេញទៅប្រព័ន្ធលូ។ ប្រព័ន្ធប្រមូលទឹកសំណល់ទៅកាន់រោងចក្រប្រព្រឹត្តិកម្មទឹកស្អុយដើម្បីកែច្នៃ។ ជាលទ្ធផល ប្រតិបត្តិការមិនបង្កការបំពុលដល់ផ្ទៃទឹកផ្សេងទៀតឡើយ។

ធនធានទឹក			
ឆ្នាំ	2023	2024	2025
ការប្រើប្រាស់ទឹក (លាន លីត្រ)	44	48	46
ការប្រើប្រាស់ទឹកសម្រាប់មនុស្សម្នាក់ (ដប់ពាន់លីត្រ)	1.22	1.32	1.27



ករណីសិក្សាកម្ចីបៃតងរបស់ អេ អឹម ខេ

ពីសាំងទៅថាមពលបៃតង៖

ដំណើរជាមួយយានយន្តអគ្គិសនី និងអនាគតប្រកបដោយចីរភាព



លោក លួង លាតហេង អាយុ ៣១ ឆ្នាំ ជាអ្នកលក់អនឡាញ និងអ្នកដឹកអ្នកដំណើរក្រៅម៉ោងពីព្រលានយន្តហោះ។ គាត់បានចំណាយពេលជាច្រើនឆ្នាំរស់នៅក្រោមបន្ទុកនៃការចំណាយខ្ពស់ និងភាពមិនច្បាស់លាស់ផ្នែកបច្ចេកទេសនៃរថយន្តប្រើសាំងរបស់គាត់។ ក្នុងមួយថ្ងៃ គាត់ត្រូវបើកបរចម្ងាយលើសពី ១០០ គីឡូម៉ែត្រ កាត់តាមដងផ្លូវដែលកកស្ទះខ្លាំង ដែលធ្វើឱ្យគាត់តែងតែបាត់ពេលវេលាដ៏ថ្លៃថ្លាដែលកើនឡើង និងការខូចរថយន្តញឹកញាប់។ មានពេលមួយ ការផ្លាស់ប្តូរមួយបានកើតឡើងបន្ទាប់ពី លាតហេង បានឃើញការផ្សព្វផ្សាយអំពី រថយន្តអគ្គិសនី (EV) តាមបណ្តាញសង្គម។ គាត់បានធ្វើការស្រាវជ្រាវបន្ថែម និងការសាកសួរយោបល់ពី AI បន្ទាប់មកគាត់ក៏ទៅក្រុមហ៊ុនដើម្បីធ្វើការបើកបរសាកល្បងដោយផ្ទាល់។ គាត់ចាប់អារម្មណ៍ថា រថយន្តអគ្គិសនីជាមួយនឹងស៊ីប៊ីលីតេក្រោយដែលមានបច្ចេកវិទ្យាទំនើប ផ្តល់នូវភាពទំនើបស៊ីវិល័យ និងមានការធានារយៈពេលវែង។ ហើយអ្វីដែលពិសេសនោះគឺរថយន្តអគ្គិសនីមានតម្លៃសមរម្យ ដែលក្នុងតម្លៃនេះគាត់អាចត្រឹមតែទិញរថយន្តប្រើសាំងមួយទឹកតែប៉ុណ្ណោះ។

ដោយភាពពេញចិត្តលើប្រសិទ្ធភាព និងភាពទំនើបរបស់រថយន្ត លាតហេង បានសម្រេចចិត្តលក់ឡានសាំងចាស់របស់គាត់ ហើយបានស្នើកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីទិញរថយន្តអគ្គិសនី។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់គាត់ប្តូរទាំងស្រុង៖ ភាពស្ងប់ស្ងាត់ក្នុងកាប៊ីនឡាន និងការស្ទុះខ្លាំងនៃម៉ាស៊ីន បានមកជំនួសភាពតានតឹងពីមុន។ គាត់លែងមានការបារម្ភរឿងចាក់សាំង ឬការខូចរថយន្តទៀតហើយ។ លាតហេង បានបញ្ចូលបច្ចេកវិទ្យាបៃតងទៅក្នុងជីវិតរបស់គាត់ដោយជោគជ័យ ដែលងាយស្រួល និងចំណេញថវិកា។ ជាក់ស្តែង ក្នុងការធ្វើដំណើរពីភ្នំពេញទៅស្រុកកំណើតនៅខេត្តបាត់ដំបង គាត់គ្រាន់តែឈប់សម្រាករយៈពេល ១ ម៉ោងនៅខេត្តពោធិ៍សាត់ដើម្បីសាកថ្មប៉ុណ្ណោះ។ គាត់បានប៉ាន់ស្មានថា គាត់អាចសន្សំសំចៃថ្លៃសាំងប្រហែល ១០០ ដុល្លារក្នុងមួយខែ ហើយអាចសន្សំសំចៃប្រាក់លើការចែទាំជួសជុលរថយន្តចន្លោះ

ពី ៧០ ទៅ ១៣០ ដុល្លារ រៀងរាល់ ៣ ខែ។ លើសពីការចំណេញផ្នែកលុយកាក់ រថយន្តអគ្គិសនីបានផ្តល់នូវអ្វីដែលលើសពីនេះទៅទៀត នោះគឺសន្តិភាពផ្លូវចិត្តពេលស្ទុះចរាចរណ៍ ស្ថិរភាពនៃការចំណាយ ភាពទំនើប និងស៊ីវិល័យ។

ដោយសារឃើញបទពិសោធន៍ដ៏ល្អនេះ មិត្តភក្តិ ២ នាក់ និងសមាជិកគ្រួសារម្នាក់ទៀតរបស់ លាតហេង ក៏បានសម្រេចចិត្តប្តូរមកប្រើរថយន្តអគ្គិសនីតាមគាត់ដែរ។ ក្តីបារម្ភដំបូងរបស់ពួកគេគឺរឿងអាកុយឡាន តែភារកិរលាយបាត់ទៅវិញ នៅពេល លាតហេង ពន្យល់ពីការធានាយូរឆ្នាំ និងភាពធន់នៃរថយន្តថ្មី។ លាតហេងបានចែករំលែកទៅអ្នកកំពុងប្រើរថយន្តសាំងថា៖

“សូមចាំថា រាល់ការធ្វើដំណើរតាមរថយន្តសាំង មិនត្រឹមតែចំណាយលុយកាក់របស់អ្នកច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់បរិស្ថានទៀតផង។ ប្រសិនបើអ្នកពិតជាគិតគូរអំពីការកាត់បន្ថយការចំណាយប្រចាំថ្ងៃ ចង់ការពារភពផែនដី និងចង់ប្រើប្រាស់រថយន្តទំនើបដែលមានតម្លៃសមរម្យ នោះការប្តូរមកប្រើរថយន្តអគ្គិសនីគឺជាជម្រើសដ៏ឆ្លាតវៃ និងទទួលខុសត្រូវបំផុត”។

ក្រឡេកមើលទៅក្រោយវិញ លាតហេង យល់ថាការសម្រេចចិត្តរបស់គាត់ជាការផ្លាស់ប្តូរដ៏ប្រសើរបំផុត។ តាមរយៈការឈប់ប្រើឡានសាំង គាត់បានចូលរួមចំណែកកាត់បន្ថយការបំពាយឧស្ម័នកាបូន និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ រឿងរ៉ាវរបស់គាត់បានបង្ហាញថា ជម្រើសរបស់បុគ្គលម្នាក់ៗអាចបង្កើតការផ្លាស់ប្តូរជាវិជ្ជមានបាន ហើយកម្ចីបៃតងពីធនាគារ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរឆ្ពោះទៅរកចីរភាពនេះ។

“ដំណើរផ្លាស់ប្តូរពីសាំងមកឡានអគ្គិសនីរបស់ខ្ញុំ គឺពិតជាអស្ចារ្យណាស់។ ឥឡូវនេះខ្ញុំបានបើកបរឡានដ៏ទំនើបក្នុងតម្លៃសមរម្យ ហើយថែមទាំងអាចសន្សំលុយកាក់ជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺខ្ញុំលែងបញ្ចេញឧស្ម័នកាបូន ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ។ ការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់បរិស្ថានចាប់ផ្តើមពីយើងម្នាក់ៗ ហើយកម្ចីពីធនាគារបានជួយឱ្យរឿងនេះក្លាយជាការពិត។”



សន្សំសំចៃថ្លៃសាំង
\$100
ក្នុងមួយខែ



0% កាត់បន្ថយការបំពាយឧស្ម័នកាបូន

រួមចំណែក ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ



របាយការណ៍បង់ពន្ធ និងសកម្មភាពសង្គម ប្រកបដោយតម្លាភាព

សកម្មភាពសង្គម

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តចំពោះការចូលរួមក្នុងសកម្មភាពសង្គមដោយចីរភាព និងមានតម្លាភាព អេ អឹម ខេ បានចូលរួមវិភាគទានតាមប្រភេទ និងប្រភពហិរញ្ញប្បទានដែលត្រូវបានរៀបរាប់លម្អិតនៅក្នុងតារាងខាងក្រោម៖

សកម្មភាព CSR របស់ អេ អឹម ខេ	2025	2024
ការបរិច្ចាគ (វិភាគទាន AMK)		
ការបរិច្ចាគជាសាច់ប្រាក់ដោយផ្ទាល់ពី អេ អឹម ខេ	29,640	6,386
ការបរិច្ចាគជាសាច់ប្រាក់តាមរយៈដៃគូ	11,986	5,386
ការឧបត្ថម្ភ និងការចូលរួមចំណែកជួយសហគមន៍	2,992	10,448
ការបរិច្ចាគសម្ភារៈ និងអំណោយផ្សេងៗ	9,556	5,665
តម្លៃសរុបនៃសកម្មភាព CSR	54,174	27,884
ការបរិច្ចាគមូលនិធិគណនី CSR (ការអនុវត្តប្រាក់ពីខាងក្រៅ)		
មូលនិធិគន្លងបុណ្យកម្ពុជា	2,652	9,600
មន្ទីរពេទ្យកុមារអង្គរ	-	870
ការចូលរួមវិភាគទានមូលនិធិឆ្លើយតបនឹងបញ្ហាជ្រៃជ្រក	37,747	-
សរុបការបរិច្ចាគនៃមូលនិធិគណនី CSR	40,398	10,471
ការបរិច្ចាគឈាម		
ចំនួនអ្នកបរិច្ចាគ	106	86
បរិមាណឈាមដែលបានបរិច្ចាគ(មីលីលីត្រ)	37,100	30,100

របាយការណ៍បង់ពន្ធ

ឯកតាគិតជាដុល្លារអាមេរិក	2025	2024
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	1,005,411	1,062,292
ពន្ធលើប្រាក់ខែ និងអត្ថប្រយោជន៍	1,166,353	1,142,070
ពន្ធកាត់ទុក (ការប្រាក់)	2,396,948	3,371,689
ពន្ធកាត់ទុក (ផ្សេងៗ)	642,701	726,237
ពន្ធផ្សេងៗ	311,718	282,448
ពន្ធសរុប	5,523,131	6,584,735

* រួមបញ្ចូលទាំងការបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងការបង់ពន្ធមុនលើប្រាក់ចំណូលប្រចាំខែ

06



ការគ្រប់គ្រងហានិភ័យ

យុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មរបស់ អេ អឹម ខេ គឺផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងហានិភ័យ ហេតុដូច្នេះហើយ យើងទទួលស្គាល់ថា ការគ្រប់គ្រងហានិភ័យ ដ៏មានប្រសិទ្ធភាពផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យលើសកម្មភាពអាជីវកម្ម។




Risk



ការគ្រប់គ្រងហានិភ័យ

នៅក្នុងឆ្នាំ ២០២៥ អេ អឹម ខេ បានបន្តពង្រឹងប្រព័ន្ធនិងការយល់ដឹងរបស់បុគ្គលិកទាំងអស់បន្ថែមទៀតស្តីពីក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុងស្ថាប័នទាំងមូល តាមរយៈការអនុវត្តយ៉ាងពេញលេញលើក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ (ERMF) សម្រាប់គ្រប់មុខងារនៃនាយកដ្ឋានទាំងអស់។ ក្របខ័ណ្ឌនេះ តែងតែត្រូវបានធ្វើការរាយការណ៍ជាប្រចាំ ដើម្បីធានាថាវាទៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បទដ្ឋានគតិយុត្តិបញ្ញត្តិប្រឈមដែល អេ អឹម ខេ ជួបប្រទះ កម្រិតហានិភ័យផ្សេងៗ និងការអនុវត្តដ៏ប្រសើរនានាក្នុងវិស័យទាំងមូល។ ក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុង អេ អឹម ខេ ត្រូវបានប្រកាន់យកវិធីសាស្ត្រចាប់ពីថ្នាក់លើដល់ក្រោម ក្នុងគោលបំណងដើម្បីឱ្យយល់ច្បាស់ និងស៊ីសង្វាក់គ្នាចាប់ពីថ្នាក់គ្រប់គ្រងកំពូលរហូតដល់បុគ្គលិកថ្នាក់ក្រោមទូទាំងស្ថាប័នទាំងមូល។

ក្របខ័ណ្ឌនេះ ត្រូវបានយល់ច្បាស់ និងចាត់ទុកថាជាការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូប ហើយប្រព័ន្ធនេះត្រូវបានបណ្តុះតាមរយៈវគ្គសម្ព័ន្ធអភិបាលគ្រប់គ្រងហានិភ័យដូចខាងក្រោម៖



ជាអ្នកគ្រប់គ្រង និងពិនិត្យលើការការពារហានិភ័យទាំង ៣ ខ្សែ

01

ខ្សែការពារទី ១

គ្រប់គ្រងយុទ្ធសាស្ត្រការអនុវត្តអាជីវកម្ម និងគ្រប់គ្រងហានិភ័យ

នាយកដ្ឋាន និង សាខា

កំណត់ និងគ្រប់គ្រងហានិភ័យ ក្នុងផ្នែកអាជីវកម្ម

02

ខ្សែការពារទី ២

បង្កើតគោលនយោបាយ និង ការត្រួតពិនិត្យ

មុខងារត្រួតពិនិត្យជាមួយ

កំណត់ក្របខ័ណ្ឌដែនកំណត់ហានិភ័យ និងរបាយការណ៍ពាក់ព័ន្ធ

03

ខ្សែការពារទី ៣

ត្រួតពិនិត្យគុណភាពដោយឯករាជ្យ

សវនកម្មផ្ទៃក្នុង

អ្នកត្រួតពិនិត្យឯករាជ្យលើភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃនីតិវិធី និងការគ្រប់គ្រងផ្ទៃក្នុងផ្សេងៗ


¹ BRC: គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល
BALCO: គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង បំណុលកម្រិតក្រុមប្រឹក្សាភិបាល
AFC: គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុកម្រិតក្រុមប្រឹក្សាភិបាល

តាមរយៈការសហការដោយផ្ទាល់ជាមួយផ្នែកគាំទ្រផ្សេងៗក្នុងស្ថាប័ន ខ្សែការពារទី ១ គឺបុគ្គលិកជួរមុខដែលពួកគាត់មានទទួលខុសត្រូវក្នុង ការកំណត់ហានិភ័យ ដើម្បីធ្វើការរាយការណ៍អំពីហានិភ័យនេះទៅតាម អាជីវកម្មរៀងៗខ្លួន។

ក្នុងនាមជាខ្សែការពារទី២ មុខងារប្រតិបត្តិតាម និងហានិភ័យមានតួនាទី បង្កើត ត្រួតពិនិត្យ និងផ្តល់របាយការណ៍ផ្សេងៗទាក់ទងនឹងក្របខ័ណ្ឌ ហានិភ័យ។ បន្ថែមលើនេះទៀត ក្រុមការងារនាយកដ្ឋានហានិភ័យមាន ទំនួលខុសត្រូវក្នុងការកំណត់កម្រិតហានិភ័យលើផលប៉ះពាល់ធានា ត្រួតពិនិត្យលើរបាយការណ៍ និងផលប៉ះពាល់ក្នុងធានា ស្ថាប័ន ព្រមទាំង ធានាថាកម្រិតអនុម័ត ឬផលប៉ះពាល់ធានាទាំងនោះស្ថិតក្នុងដែនកំណត់ មួយដែលសមស្របទៅនឹងបរិបទហានិភ័យ និងសក្តានុពលនៃការរីកចម្រើន របស់អាជីវកម្ម អេ អឹម ខេ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជាចុងក្រោយ ក្រុមសមាជិកក្រុមផ្ទៃក្នុង គឺជាខ្សែការពារទី ៣ មានតួនាទីជា អ្នកត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាថា នីតិវិធី និងគោលនយោបាយ ទាំងឡាយដែលបានអនុម័តរួច ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

ក្នុងចំណោមហានិភ័យទាំងឡាយដែលបានកំណត់ទូទាំងស្ថាប័ន ហានិភ័យ មួយចំនួន ត្រូវបានស្គាល់ច្បាស់ថាជាការកើតឡើងដោយសារការប្រែប្រួល នូវបទបញ្ញត្តិច្បាប់ បទដ្ឋានគតិយុត្ត ក្តីបានម្តុរបស់អ្នកពាក់ព័ន្ធផ្សេងៗ និង ការវិវឌ្ឍ ឬការប្រព្រឹត្តិទៅនៃលក្ខខណ្ឌប្រកួតប្រជែងដែលគ្រឹះស្ថានកំពុង ជួបប្រទះ។ ហានិភ័យទាំងអស់នោះ ទោះជាហានិភ័យដែលមានស្រាប់ ឬ ហានិភ័យដែលកើតមានថ្មីៗក្តី សុទ្ធតែត្រូវបានចាត់ទុកថាជាហានិភ័យ សំខាន់សម្រាប់ អេ អឹម ខេ ។



6. ការគ្រប់គ្រងហានិភ័យ

ស្ថិតនៅក្នុងក្របខ័ណ្ឌដែលសូចនាករ និងគោលនយោបាយត្រូវបានកំណត់ មុខងារសំខាន់របស់គណៈគ្រប់គ្រងហានិភ័យ អេ អឹម ខេ នៅតែបន្តប្រការអនុវត្តវិធីសាស្ត្រនានា ក្នុងការទទួលបានព័ត៌មានឆ្លើយតបត្រឡប់ពីក្រុមការងារដែលពាក់ព័ន្ធ សម្រាប់បន្តការកែលម្អប្រព័ន្ធ និងនីតិវិធីដែលមានស្រាប់។ ប្រព័ន្ធនៃការទទួលបានព័ត៌មានត្រឡប់ទាំងនោះរួមមាន៖ ការពិនិត្យមើលឡើងវិញជាប្រចាំនៃបញ្ជីហានិភ័យរបស់នាយកដ្ឋាន ឬអាជីវកម្មនីមួយៗ ឧប្បត្តិហេតុហានិភ័យដែលបានកើតឡើងទាំងខាងក្នុង និងខាងក្រៅ អេ អឹម ខេ ព្រមទាំងរបាយការណ៍សវនកម្មផ្ទៃក្នុង។ ជាលទ្ធផល ការលើកកម្ពស់លើគោលនយោបាយ និងនីតិវិធីជាច្រើនត្រូវបានធ្វើឡើងទូទាំង អេ អឹម ខេ ។

សម្រាប់ឆ្នាំ២០២០ខាងមុខ ការគ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នឹងផ្ដោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

ហានិភ័យឥណទាន

ទីផ្សារឥណទានក្នុងប្រទេសកម្ពុជាកាន់តែមានភាពចាស់ទុំ និងប្រឈមទៅនឹងស្ថានភាពប្រកួតប្រជែងខ្លាំងឡើងជាលំដាប់។ បំណុលរំលោភ ឥណទានមិនដំណើរការ និងកំណើនឥណទានហួសកម្រិត នៅតែជាភ្នាក់ងារសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះកើនឡើងទាបជាងការរំពឹងទុក និងនៅតែមានភាពលំបាក ជាពិសេសក្នុងវិស័យទេសចរណ៍ សាងសង់ និងវិស័យអចលនទ្រព្យ។ លើសពីនេះទៀត ជម្លោះព្រំដែនកម្ពុជា-ថៃ បានរំខានដល់ប្រតិបត្តិការអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចជាច្រើន។

ទោះបីជាយ៉ាងណាក្តី អេ អឹម ខេ នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋនៅតាមជនបទ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ដើម្បីជួយឱ្យគាត់អាចទទួលបានសេវាហិរញ្ញវត្ថុ។ ជាងនេះទៅទៀត អេ អឹម ខេ ក៏បានផ្តល់ជូននូវឥណទានសង្វាក់ផលិតកម្មដើម្បីជួយជម្រុញ និងគាំទ្រដល់សហគ្រាស ខ្នាតតូច និងមធ្យម (SME) ខណៈពេលដែលសហគ្រាសទាំងនេះកំពុងតែមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា។

ដូច្នេះការពង្រឹងលើគោលនយោបាយផលិតផលឥណទាន ការត្រួតពិនិត្យលើគុណភាពឥណទាន ដំណើរការផ្តល់ប្រាក់កម្ចី និងការត្រួតពិនិត្យហានិភ័យឥណទានគឺជាផ្នែកសំខាន់បំផុតនៃការគ្រប់គ្រងហានិភ័យឥណទានរបស់ អេ អឹម ខេ។

ហានិភ័យប្រតិបត្តិការ

យុទ្ធសាស្ត្រសំខាន់ក្នុងការគ្រប់គ្រងហានិភ័យលើប្រតិបត្តិការ គឺលើកកម្ពស់ការគ្រប់គ្រងហានិភ័យ។ ផែនការលើកកម្ពស់នេះ ត្រូវបានធ្វើឡើង គ្រប់មុខងារទាំងឡាយរួមមាន ប្រតិបត្តិការឥណទាន ប្រតិបត្តិការប្រាក់បញ្ញើ ប្រតិបត្តិការគ្រប់គ្រងភ្នាក់ងារ និងមុខងារជំនួយប្រតិបត្តិការផ្សេងៗទៀត។ ទិសដៅនៃការលើកកម្ពស់នេះ គឺដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់នៃការគ្រប់គ្រង ដែលមានស្រាប់ ដើម្បីធានាថាប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដំណើរការបានល្អដោយរលូន។ ដូច្នេះហើយ ការពង្រឹងលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យនៃការបន្តនៅតែជាផ្នែកសំខាន់នៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ អេ អឹម ខេ។

ហានិភ័យបច្ចេកវិទ្យា

ដោយសារតែការរីកចម្រើន និងការពង្រីកបណ្តាញសេវាកម្មជាបន្តបន្ទាប់របស់ អេ អឹម ខេ ហានិភ័យក៏មានការកើនឡើងផងដែរ។ អេ អឹម ខេ បានពិនិត្យមើលលើហានិភ័យទាំងនោះដោយប្រុងប្រយ័ត្ន និងបានអនុវត្តវិធានការត្រួតពិនិត្យជាច្រើន ដើម្បីការពារកុំឱ្យមានការគំរាមកំហែងចំពោះ អតិថិជន និងអាជីវកម្មរបស់ អេ អឹម ខេ ផ្ទាល់។ ហានិភ័យ និងឧប្បត្តិហេតុសំខាន់ៗនៅឆ្នាំ២០២៥ ត្រូវបានយកមកពិភាក្សាគ្នានៅក្នុងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងបានកំណត់នូវផែនការច្បាស់លាស់ក្នុងការពង្រឹងបច្ចេកវិទ្យាប្រព័ន្ធព័ត៌មានវិទ្យា និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយសុវត្ថិភាព។

ការអភិវឌ្ឍនៃបទដ្ឋានគតិយុត្តិ

ការវិវឌ្ឍថ្មីៗនៃបទបញ្ញត្តិច្បាប់តម្រូវឱ្យ អេ អឹម ខេ បន្តការតាមដានដោយប្រុងប្រយ័ត្នលើបទដ្ឋានគតិយុត្តិផ្សេងៗទាំងក្នុងស្រុក និងច្បាប់អន្តរជាតិដែលមានដើម្បីធានាថា អេ អឹម ខេ អាចសម្របខ្លួន និងអាចឆ្លើយតបជាមួយនឹងការផ្លាស់ប្តូរដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។ តម្រូវការគតិយុត្តិថ្មីៗ ត្រូវបានវិភាគ និងផ្សព្វផ្សាយដល់ភាគីទាំងឡាយដែលពាក់ព័ន្ធ ហើយអាចនឹងដាក់បញ្ចូលក្នុងដំណើរការ និងប្រព័ន្ធរបស់ក្រុមហ៊ុន ។

ហានិភ័យហិរញ្ញវត្ថុ

ក្នុងគោលបំណងឱ្យស្របទៅតាមក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ របស់ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រងភាពគ្រប់គ្រាន់នៃដើមទុន និងការគ្រប់គ្រងហានិភ័យសន្ទនីយភាពនៅតែជាចំណុចសំខាន់ក្នុងចំណោមហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត។

អេ អឹម ខេ ក៏បានយកចិត្តទុកដាក់បន្ថែមលើការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចជាសកល រួមទាំងការគ្រប់គ្រងហានិភ័យអត្រាការប្រាក់ និងហានិភ័យអត្រាប្តូរប្រាក់បរទេសប្រកបដោយប្រសិទ្ធភាព។ យុទ្ធសាស្ត្ររបស់ អេ អឹម ខេ គឺប្តេជ្ញាអនុវត្តយ៉ាងពេញលេញរាល់ការដាក់ចេញគោលនយោបាយផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា ទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់ខ្លួនត្រូវបានបំពេញសម្រេច ហើយ អេ អឹម ខេ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់រាល់ការផ្លាស់ប្តូរដែលមានសក្តានុពលទាំងឡាយ។ ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការប្រឈមមុខ និងភាពមិនប្រាកដ អេ អឹម ខេ បានផ្ដោតលើការធ្វើស្រួសតេស្តយ៉ាងហ្មត់ចត់ និងបានធ្វើការសាកល្បងលើសេណារីយ៉ូផ្សេងៗទៀត ដែលត្រូវធានាថាការគ្រប់គ្រងភាពគ្រប់គ្រាន់នៃដើមទុន ហានិភ័យសន្ទនីយភាព ហានិភ័យអត្រាការប្រាក់ ហានិភ័យអត្រាប្តូរប្រាក់បរទេស និងហានិភ័យហិរញ្ញវត្ថុផ្សេងទៀតត្រូវបានគ្រប់គ្រងយ៉ាងរឹងមាំ។



07



របាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលសូមបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុដកស្រង់របស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី សម្រាប់ឆ្នាំដែលបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុពេញលេញដែលមាននៅលើគេហទំព័រ ផ្លូវការ។

77 ព័ត៌មានសាជីវកម្ម

78 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

79 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

80 របាយការណ៍បម្រែបម្រួលមូលធន

82 របាយការណ៍លំហូរសាច់ប្រាក់

ព័ត៌មានសាជីវកម្ម

ឈ្មោះក្រុមហ៊ុន **គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ម.ក**
លេខចុះបញ្ជីពាណិជ្ជកម្ម ០០០០៧២៩៨
កាលបរិច្ឆេទចុះបញ្ជី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣

ការិយាល័យចុះបញ្ជី

អគារលេខ ២៨៥ មហាវិថីយុទ្ធពលខេមរភូមិន្ទ (ផ្លូវ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខាធិការក្រុមហ៊ុន

អ៊ុក កុសល
ផែ សៅអែឡែន

ភាគទុនិក

ធនាគារ សៀងហៃ ខមមែសល & សេរីង
អេអឹមខេ ស្តារហ្វ អាសូស៊ីអេសិន (អេអឹមខេ-អេសអេ) អិលធីឌី

ក្រុមប្រឹក្សាភិបាល

លោក John Con-Sing Yung	ប្រធានក្រុមប្រឹក្សាភិបាល
លោក Chetan Tanmay	អភិបាល
លោក គា បូរណ	អភិបាល
លោក Chien-Chih Cheng	អភិបាល
លោក Chien-Ling Cheng	អភិបាល
លោក Cheng-Chung Chen	អភិបាល
លោក ទិញ ច័ន្ទវិបុល	អភិបាល ឯករាជ្យ
កញ្ញា ហេង សិតា	អភិបាល ឯករាជ្យ
កញ្ញា Blandine Claudia Marie Pons	អភិបាល ឯករាជ្យ

សវនករឯករាជ្យ

ក្រុមហ៊ុន ប្រាយវ៉តធីវហារទូតើស៍ (ខេមបូឌា)
P.O. Boc 2247 ផ្ទះលេខ 58C មហាវិថីព្រះសីហនុ សង្កាត់ទន្លេចាស់
ខណ្ឌចំការមន រាជធានីភ្នំពេញ ១២០១០១
ទូរស័ព្ទ៖ +៨៥៥ ០២៣/៦៩ ៨៦០ ៦០៦



របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	៧៨.៨៥៦	១៩.៦៥០.០២៦	៩៨.៨៤២	២៤.៥៥៧.០០៨
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	៤២៩.៩២៥	១០៧.១៣៣.១១៧	៣០១.៥៩១	៧៤.៩២៩.៤៣៧
សមតុល្យនៅធនាគារផ្សេងៗ	៣៧.៦៣៣	៩.៣៧៧.៧២៦	១៤៥.៤៦៨	៣៦.១៤១.០៩៤
ឥណទានផ្តល់ដល់អតិថិជន	២.៣៧៤.១៦៦	៥៩១.៦១៨.៧២៥	២.២២១.៥៧១	៥៥១.៩៤៣.១៧៤
មូលបត្របំណុលរាស់វែងតាមថ្លៃដើមដករំលស់	៤.១០៩	១.០២៣.៨៥៤	៤.០៩៩	១.០១៨.៤៧២
ទ្រព្យ និងបរិក្ខារ	១១.១៦៥	២.៧៧២.២៦៤	១៥.៤០៥	៣.៨២៧.៣៦១
ទ្រព្យសកម្មអរូបី	៧.៥២០	១.៨៧៤.០៣៤	៦.១៧៩	១.៥៣៥.១៧២
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	២៣.៦៦៤	៥.៨៩៦.៩៤៧	២៨.៥៦៦	៧.០៩៧.១៣៨
ពន្ធទ្រព្យសកម្មក្នុងគ្រា	៦.៦៩៥	១.៦៦៨.០៩៤	៣.៨១៦	៩៤៧.៩៧៧
ពន្ធពន្យារជាទ្រព្យសកម្ម	៣៣.៤៩៧	៨.៣៤៧.២៣៨	១៧.២៩៧	៤.២៩៧.៣៥៨
ការវិនិយោគតាមវិធីសាស្ត្រមូលធនសុទ្ធ	១.៦៦២	៤១៤.០៩៣	១.៦៤៨	៤០៩.៤៦៤
ទ្រព្យសកម្មផ្សេងៗ	២៦.៦៧២	៦.៦៦៦.៣១៩	២៦.៨៣៩	៦.៦៦៨.១៧០
ទ្រព្យសកម្មសរុប	៣.០៣៥.៥៦៤	៧៥៦.៤៣២.៤៣៧	២.៨៧១.៣២១	៧១៣.៣៧១.៨២៥
បំណុល និងមូលធន				
បំណុល				
ប្រាក់បញ្ញើរបស់អតិថិជន	១.៥៦៨.២០១	៣៩០.៧៨០.៣២៤	១.៣១១.៨១៤	៣២៥.៩១៦.៥៩៦
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១៣.៥០៣	២៨.២៨៣.៨៥៧	៧០.៣០៦	១៧.៤៦៧.៣៨៣
បំណុលផ្សេងៗ	១៦.០៣១	៣.៩៩៤.៦៩៦	២១.៥៣៥	៥.៣៤៩.៩៨៣
បំណុលកតិកាសន្យា	២២.៨២០	៥.៦៨៦.៥៦៤	២៧.៥៨៤	៦.៨៥៣.១៨៨
កម្ចី	៧១៨.៣៩៦	១៧៩.០១៧.១១១	៧៧៦.០២២	១៩២.៨០០.៥៣៥
អនុបំណុល	៦៩.៥៥២	១៧.៣៣១.៦៦០	៧៥.១៦២	១៨.៦៧៣.៨៥៤
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក	៤២.៩៦៧	១០.៧០៦.៨៣៥	៤១.១៤២	១០.២២១.៥៩៩
បំណុលសរុប	២.៥៥១.៤៧០	៦៣៥.៨០១.០៨៧	២.៣៨៣.៥៦៥	៥៧៧.២៨៣.១៣៨
មូលធន				
ដើមទុន	២៧៣.៦៦២	៦៨.១៩៣.៩៨២	២៧៣.៦៦២	៦៧.៩៩០.៦៧១
បុព្វលាភភាគហ៊ុន	២២.៤២៥	៥.៥៨៨.១៧៧	២២.៤២៥	៥.៥៧១.៥១៧
ទុនបម្រុង	១៧១.០១៩	៤២.៩៤៩.៦៩៣	១៧៤.៤៦២	៤៣.៦១៣.១៧៤
ប្រាក់ចំណេញរក្សាទុក	១៦.៩៨៨	៣.៨៩៩.៥៣៨	៧៧.២០៧	១៨.៩១៣.៣២៥
មូលធនសរុប	៤៨៤.០៩៤	១២០.៦៣១.៣៩០	៥៤៧.៧៥៦	១៣៦.០៨៨.៦៨៧
បំណុល និងមូលធនសរុប	៣.០៣៥.៥៦៤	៧៥៦.៤៣២.៤៣៧	២.៨៧១.៣២១	៧១៣.៣៧១.៨២៥

នេះគ្រាន់តែជាសម្រង់របាយការណ៍ហិរញ្ញវត្ថុដែលបានស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដែលអាចរកបាននៅលើគេហទំព័រ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់	៣៧២.៩១២	៩២.៩៧២.០៦៨	៤១០.១១០	១០០.៧៣៩.២៥០
ចំណាយការប្រាក់	(១៤២.៥៧៥)	(៣៥.៥៤៥.៩៨១)	(១៧១.៥១១)	(៤២.១២៩.៨២៩)
ចំណូលពីការប្រាក់សុទ្ធ	២៣០.៣៣៧	៥៧.៤២៦.០៨៧	២៣៨.៥៩៩	៥៨.៦០៩.៤២១
ចំណាយកម្រៃជើងសារ	(១៥.១១០)	(៣.៧៦៧.០២៧)	(១៨.២៦៧)	(៤.៤៨៧.០០៤)
ចំណូលផ្សេងៗ	៣៤.០៧៧	៨.៤៩៥.៩៩១	៣៤.៦៣៥	៨.៥០៧.៧៩៩
ចំណូលពីប្រតិបត្តិការសរុប	២៤៩.៣០៤	៦២.១៥៤.០៥១	២៥៤.៩៦៧	៦២.៦៣០.២១៦
ជំនួយ	-	-	២១៩	៥៣.៧៨៤
ចំណាយបុគ្គលិក និងបន្ទុកពាក់ព័ន្ធផ្សេងៗ	(១២២.៨៣៩)	(៣០.៦២៥.៤៨០)	(១២៦.៦១១)	(៣១.១០០.៦៦៩)
ចំណាយរំលស់	(១៧.០០៩)	(៤.២៤០.៦៥៧)	(១៧.៤៣០)	(៤.២៨១.៦២៦)
ចំណាយប្រតិបត្តិការផ្សេងៗ	(៤៤.៦៤៦)	(១១.១៣០.៨៧៤)	(៤៧.២៤៦)	(១១.៦០៥.៤៦៨)
ការខាតបង់សុទ្ធលើអ៊ីមតែមិននៃឧបករណ៍ហិរញ្ញវត្ថុ	(១៤៤.០៨៨)	(៣៥.៩២៣.២០០)	(៥២.៤០៦)	(១២.៨៧៣.១១៨)
ចំណែកនៃចំណេញសុទ្ធនៃការវិនិយោគដោយ				
ប្រើប្រាស់វិធីសាស្ត្រមូលធន	១៩	៤.៦២៩	៤២	១០.៤០៩
ចំណេញផ្សេងៗ	១៤៥	៣៦.១៦៣	៣០១	៧៣.៨៨៩
(ខាត)/ចំណេញមុនពន្ធលើប្រាក់ចំណូល	(៧៩.១១៤)	(១៩.៧២៤.៣៦៨)	១១.៨៣៦	២.៩០៧.៤១៧
អត្ថប្រយោជន៍/(ចំណាយ)ពន្ធលើប្រាក់ចំណូល	១៥.៩៤៣	៣.៩៧៤.៨៧១	(២.៨៧៤)	(៧០៥.៨៤៦)
(ខាត)/ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	(៦៣.១៧១)	(១៥.៧៤៩.៤៩៧)	៨.៩៦២	២.២០១.៥៧១
លទ្ធផលពេញលេញផ្សេងៗ៖				
ធាតុដែលអាចនឹងបែងចែកឡើងវិញ				
ទៅក្នុងចំណេញ ឬ ខាត				
ចំណេញ/(ខាត)ពីឧបករណ៍ទប់ស្កាត់ហានិភ័យ -	៣១៣	៧៨.០៤០	១៩៦	៤៧.៩៩៦
ធាតុដែលមិនបានបែងចែកឡើងវិញ				
ទៅក្នុងចំណេញ ឬ ខាត				
ការរាស់រង់អត្ថប្រយោជន៍បុគ្គលិកឡើងវិញ -				
កាត់ពន្ធរួច	(៨០៥)	(២០០.៦៩៣)	(២.៣៥៩)	(៥៧៩.៤៥១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤១៤.៨៥៣	-	១.៩៩៣.១៣០
	(៤៩២)	២១៤.១៦០	(២.១១៥)	១.៤១៣.៦៧៩
(ខាត)/លទ្ធផលពេញលេញសរុបសម្រាប់				
ការិយបរិច្ឆេទ	(៦៣.៦៦៣)	(១៥.៤៥៧.២៩៧)	៦.៧៤៧	៣.៦១៥.២៤៦
(ខាត)/ចំណេញរបស់ម្ចាស់ក្រុមហ៊ុន	(៦៣.១៧១)	(១៥.៧៤៩.៤៩៧)	៨.៩៦២	២.២០១.៥៧១
(ខាត)/លទ្ធផលពេញលេញសរុបរបស់ម្ចាស់ក្រុមហ៊ុន	(៦៣.៦៦៣)	(១៥.៤៥៧.២៩៧)	៦.៧៤៧	៣.៦១៥.២៤៦

នេះគ្រាន់តែជាសម្រង់របាយការណ៍ហិរញ្ញវត្ថុដែលបានស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដែលអាចរកបាននៅលើគេហទំព័រ

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន		បុព្វលាភភាគហ៊ុន	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៧៣.៦៦២	៦៦.៩៩២.០៣២	២២.៤២៥	៥.៤៨៩.៦៨៣
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-
ការរាស់វែងអត្ថប្រយោជន៍បុគ្គលិកឡើងវិញ - កាត់ពន្ធដារ	-	-	-	-
ខាតបង់ករណីទប់ស្កាត់ហានិភ័យ - កាត់ពន្ធដារ	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-
លទ្ធផលពេញលេញសរុបសម្រាប់កាលបរិច្ឆេទ	-	-	-	-
ប្រតិបត្តិការជាមួយម្ចាស់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន៖				
ការផ្ទេរទៅទុនបម្រុង	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩៩៨.៦៣៩	-	៨១.៨៣៤
	-	៩៩៨.៦៣៩	-	៨១.៨៣៤
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២៧៣.៦៦២	៦៧.៩៩០.៦៧១	២២.៤២៥	៥.៥៧១.៥១៧
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	២៧៣.៦៦២	៦៧.៩៩០.៦៧១	២២.៤២៥	៥.៥៧១.៥១៧
ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-
ការរាស់វែងអត្ថប្រយោជន៍បុគ្គលិកឡើងវិញ - កាត់ពន្ធដារ	-	-	-	-
ខាតបង់ករណីទប់ស្កាត់ហានិភ័យ - កាត់ពន្ធដារ	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-
លទ្ធផលពេញលេញសរុបសម្រាប់កាលបរិច្ឆេទ	-	-	-	-
ប្រតិបត្តិការជាមួយម្ចាស់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន៖				
ការផ្ទេរពីទុនបម្រុង	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២០៣.៣១១	-	១៦.៦៦០
	-	២០៣.៣១១	-	១៦.៦៦០
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	២៧៣.៦៦២	៦៨.១៩៣.៩៨២	២២.៤២៥	៥.៥៨៨.១៧៧

ធានាប្រាក់កម្រៃ					
ប្រភេទប្រាក់		ប្រាក់ចំណេញរក្សាទុក		សរុប	
លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
១៧៣.៦៧៤	៤២.៥០៧.១០៥	៧១.១៩៦	១៧.៤៣៦.៦២១	៥៤០.៩៥៧	១៣២.៤២៥.៤៤១
-	-	៨.៩៦៣	២.២០១.៥៧១	៨.៩៦៣	២.២០១.៥៧១
(២.៣៥៩)	(៥៧៩.៤៥១)	-	-	(២.៣៥៩)	(៥៧៩.៤៥១)
១៩៦	៤៧.៩៩៦	-	-	១៩៦	៤៧.៩៩៦
	៩១២.៦៥៧	-	-	-	៩១២.៦៥៧
(២.១៦៣)	៣៨១.២០២	៨.៩៦៣	២.២០១.៥៧១	៦.៨០០	២.៥៨២.៧៧៣
២.៩៥១	៧២៤.៨៦៧	(២.៩៥១)	(៧២៤.៨៦៧)	-	-
-	-	-	-	-	១.០៨០.៤៧៣
២.៩៥១	៧២៤.៨៦៧	(២.៩៥១)	(៧២៤.៨៦៧)	-	១.០៨០.៤៧៣
១៧៤.៤៦២	៤៣.៦១៣.១៧៤	៧៧.២០៨	១៨.៩១៣.៣២៥	៥៤៧.៧៥៧	១៣៦.០៨៨.៦៨៧
១៧៤.៤៦២	៤៣.៦១៣.១៧៤	៧៧.២០៨	១៨.៩១៣.៣២៥	៥៤៧.៧៥៧	១៣៦.០៨៨.៦៨៧
-	-	(៦៣.១៧១)	(១៥.៧៤៩.៤៩៧)	(៦៣.១៧១)	(១៥.៧៤៩.៤៩៧)
(៨០៥)	(២០០.៦៩៣)	-	-	(៨០៥)	(២០០.៦៩៣)
៣១៣	៧៨.០៤០	-	-	៣១៣	៧៨.០៤០
	១៩៤.៨៨២	-	-	-	១៩៤.៨៨២
(៤៩២)	៧២.២២៩	(៦៣.១៧១)	(១៥.៧៤៩.៤៩៧)	(៦៣.៦៦៣)	(១៥.៦៧៧.២៦៨)
(២.៩៥១)	(៧៣៥.៧១០)	២.៩៥១	៧៣៥.៧១០	-	-
-	-	-	-	-	២១៩.៩៧១
(២.៩៥១)	(៧៣៥.៧១០)	២.៩៥១	៧៣៥.៧១០	-	២១៩.៩៧១
១៧១.០១៩	៤២.៩៤៩.៦៩៣	១៦.៩៨៨	៣.៨៩៩.៥៣៨	៤៨៨.០០៧	១២០.៦៣១.៣៩០

នេះគ្រាន់តែជាសម្រង់របាយការណ៍ហិរញ្ញវត្ថុដែលបានស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដែលអាចរកបាននៅលើគេហទំព័រ



របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ខាត/(ចំណេញ)មុនពន្ធដារ	(៧៩.១១៤)	(១៩.៧២៤.៣៦៨)	១១.៨៣៦	២.៩០៧.៤១៧
និយ័តកម្ម៖				
ចំណាយរំលស់	១៧.០០៩	៤.២៤០.៦៥៧	១៧.៤៣០	៤.២៨១.៦២៦
ការខាតបង់សន្ទនាប្រាក់ប្រកបដោយហានិភ័យ (តំណាង)/កំណើនកាតព្វកិច្ចអត្ថប្រយោជន៍ របស់បុគ្គលិក	១៤៤.០៨៨	៣៥.៩២៣.២០០	៥២.៤០៦	១២.៨៧៣.១១៨
ខាតពីការលក់ទ្រព្យ និងបរិក្ខារ	(១.៧៦០)	(៤៣៨.៨៨០)	៥.៤៦៣	១.៣៤១.៨១២
ខាតពីការលក់ទ្រព្យសកម្មអរូបី	-	-	៨	១.៩៦២
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	(១៦៣)	(៤០.៧៥៦)	(៣៤២)	(៨៤.០១៧)
ចំណែកសមាមាត្រនៃប្រាក់ចំណេញរបស់សមាគម	(១៩)	(៤.៦២៩)	(៤២)	(១០.៤០៩)
លម្អៀងពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលបានស្គាល់	(១.៣៣៩)	(៣៣៣.៧៩១)	៣៨៥	៩៤.៨៥៨
ចំណូលការប្រាក់	(៣៧២.៩១២)	(៩២.៩៧២.០៦៨)	(៤១០.១១០)	(១០០.៧៣៩.២៥០)
ចំណាយការប្រាក់	១៤២.៥៧៥	៣៥.៥៤៥.៩៨១	១៧១.៥១១	៤២.១២៩.៨២៩
	(១៥១.៦១៧)	(៣៧.៨០០.០៦១)	(១៥១.៤២២)	(៣៧.១៩៤.៨៨៨)
បម្រែបម្រួលនៃដើមទុនចរន្ត៖				
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	១	១៥០	៣	៧៣៧
សមតុល្យតម្កល់ជាទ្រព្យធានានៅធនាគារផ្សេងៗ	៨៦.៥៣៨	២១.៥៧៥.០៤៤	៥៤.៣៣៨	១៣.៣៤៧.៤៥៨
ប្រាក់តម្កល់តាមច្បាប់	(១៧.៩៩៩)	(៤.៤៨៧.៤៨២)	១១.៨៥៨	២.៩១២.៧៩៨
ឥណទានផ្តល់ដល់អតិថិជន	(៣០៤.១៨៥)	(៧៥.៨៣៧.៧៩៨)	(២០.០០៤)	(៤.៩១៣.៧៣៥)
ទ្រព្យសកម្មផ្សេងៗ	១.៤១៨	៣៥៣.៤៨១	(១.១២៥)	(២៧៦.៣២១)
ប្រាក់បញ្ញើរបស់អតិថិជន	២៥៧.៤៨៥	៦៤.១៩៤.៦១០	១៩៤.៨៨៨	៤៧.៨៧២.២៩៣
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័ន				
ហិរញ្ញវត្ថុផ្សេងៗ	៤២.១៤៤	១០.៥០៧.២២៥	៣៧.៦០៩	៩.២៣៨.៣១០
បំណុលផ្សេងៗ	(៥.៦៥០)	(១.៤០៨.៦២៨)	(៣.៨៨៨)	(៩៥៧.៤៦០)
សាច់ប្រាក់(ប្រើក្នុង)/បានពីក្នុងប្រតិបត្តិការ	(៩១.៨៦៥)	(២២.៩០៣.៤៥៩)	១២២.២៤៧	៣០.០២៩.១៩២
ការប្រាក់បានទទួល	៣៨៣.៣៧១	៩៥.៥៨០.០២១	៣៩៦.៤៩១	៩៧.៣៩៤.០៤៣

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក
ការប្រាក់បានបង់	(១៣៤.៥៦០)	(៣៣.៥៤៧.៧៨៥)	(១៥៩.៨៥៤)	(៣៩.២៦៦.៥១០)
ពន្ធលើប្រាក់ចំណូលបានបង់	(២.៩៦៤)	(៧៣៨.៩៧២)	(៤.៥០៤)	(១.១០៦.៣០៦)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	១៥៣.៩៨២	៣៨.៣៨៩.៨០៥	៣៥៤.៣៨០	៨៧.០៥០.៤១៩
លំហូរសាច់ប្រាក់ពី សកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(១.៧៦០)	(៤៣៨.៥៩៦)	(២.៨១០)	(៦៩៨.២១៨)
ការទិញទ្រព្យសកម្មអរូបី	(៣.៣០៣)	(៨២៣.០៤៣)	(១.៤៦៨)	(៣៦៤.៦៩៩)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ	២៩៥	៧៣.៦០៧	៦៤២	១៥៩.៤៧៥
សាច់ប្រាក់សុទ្ធ ប្រើក្នុងសកម្មភាពវិនិយោគ	(៤.៧៦៨)	(១.១៨៨.០៣២)	(៣.៦៣៦)	(៩០៣.៤៤២)
លំហូរសាច់ប្រាក់ពី សកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានទទួលពីកម្ចី	២៥៥.០១៥	៦៣.៥៤៧.០៩៧	៧៥២.២៧៤	១៨៤.៧៨៨.៤៤២
ការទូទាត់សងកម្ចី	(៣១៤.០៤២)	(៧៨.២៥៦.១៤៣)	(១.១៤១.៨២០)	(២៨០.៤៧៦.៥៣៨)
សាច់ប្រាក់បានទទួលពីអនុបណ្ណាល	-	-	២៤.៤២៦	៦.០០០.០០០
ការទូទាត់សងអនុបណ្ណាល	(៥.៦១៥)	(១.៣៩៩.៣០២)	(៥.៦៩៩)	(១.៤០០.០០០)
ការទូទាត់កតិសន្យាជាប្រាក់ដើម	(៩.០៦១)	(២.២៥៧.៨០០)	(៩.៥៨៤)	(២.៣៥៤.២០៧)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន	(៧៣.៧០៣)	(១៨.៣៦៦.១៤៨)	(៣៨០.៤០៣)	(៩៣.៤៤២.៣០៣)
កំណើន/(កំហុយ) សុទ្ធក្នុងសាច់ប្រាក់ និង សាច់ប្រាក់សមមូល	៧៥.៥១១	១៨.៨៣៥.៦២៥	(២៩.៦៥៩)	(៧.២៩៥.៣២៦)
សាច់សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើម				
ការិយបរិច្ឆេទ	៣០៤.១៣០	៧៥.៥៦០.៥៦៣	៣៣៣.៧៨៩	៨១.៧១០.៨៩០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២០៦.៨១៤	-	១.១៤៤.៩៩៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	៣៧៩.៦៤១	៧៥.៧៦៧.៣៧៧	៣៣៣.៧៨៩	៨២.៨៥៥.៨៨៩

នេះគ្រាន់តែជាសម្រង់របាយការណ៍ហិរញ្ញវត្ថុដែលបានស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដែលអាចរកបាននៅលើគេហទំព័រ



សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត